



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ឆ្នាំទី១៩ លេខ៥៣

ថ្ងៃអាសទី០៣ ឆ្នាំ២០១៩

ព័ត៌មាន

ច្បាប់

ទីស្តីការគណៈរដ្ឋមន្ត្រី

សារពាណិជ្ជកម្ម

ព្រះរាជក្រម ព្រះរាជក្រឹត្យ អនុក្រឹត្យ សេចក្តីសម្រេច សារាចរ ប្រកាស

ក

មាតិកា

I- ព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ

១- ព្រះរាជក្រម

១២-០៧-២០១៩ -ព្រះរាជក្រម នស/រកម/០៧១៩/០០៥ ស្តីពី ការប្រកាសឱ្យប្រើច្បាប់ស្តីពី ការអនុម័ត
យល់ព្រមលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល
នៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេស ស្តីពីការជំរុញនិងការការពារទៅវិញទៅមក នៃ
វិនិយោគ ៦០៥៥

២- ព្រះរាជក្រឹត្យ

០២-០៧-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៧១៩/៩៨៥ ស្តីពី ការប្រោសព្រះរាជទាននូវគ្រឿងឥស្សរិយ-
យស តាមលំដាប់ថ្នាក់ ចំពោះ ឯកឧត្តម អស់លោក និងលោកស្រី ចំនួន ២០ រូប ៦០៧៨

០២-០៧-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៧១៩/៩៨៦ ស្តីពី ការប្រោសព្រះរាជទាននូវគ្រឿងឥស្សរិយ-
យស ព្រះរាជាណាចក្រកម្ពុជា តាមលំដាប់ថ្នាក់ ចំពោះ អស់លោក ចំនួន ០៨ រូប ៦០៧៩

០២-០៧-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៧១៩/៩៨៧ ស្តីពី ការប្រោសព្រះរាជទាននូវគ្រឿងឥស្សរិយ-
យស ព្រះរាជាណាចក្រកម្ពុជា តាមលំដាប់ថ្នាក់ ចំពោះ អស់លោក និងលោកស្រី ចំនួន
១៦ រូប ៦០៨០

០២-០៧-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៧១៩/៩៨៨ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបន្តនិយកម្ម
ដល់លោក **ហ៊ាន គួច្នុង** (CHIANG, KUO-TUAN) ជនជាតិចិនតៃវ៉ាន់ សញ្ជាតិចិន
តៃវ៉ាន់ ៦០៨១

០២-០៧-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៧១៩/៩៨៩ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបន្តនិយកម្ម
ដល់លោក **ឈិន យិនជូ** (CHEN, YEN-CHU) ជនជាតិចិនតៃវ៉ាន់ សញ្ជាតិចិនតៃវ៉ាន់ ៦០៨២

០២-០៧-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៧១៩/៩៩០ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបន្តនិយកម្ម
ដល់លោក **ស៊ី ទីប៉ូ** (XU, ZIBO) ជនជាតិចិន សញ្ជាតិចិន ៦០៨៣

០២-០៧-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៧១៩/៩៩១ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបន្តនិយកម្ម
ដល់លោក **ស៊ី យ៉ានរូ** (ZHOU, YANRU) ជនជាតិចិន សញ្ជាតិចិន ៦០៨៤

០២-០៧-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៧១៩/៩៩២ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបន្តនិយកម្ម
ដល់លោក **យ៉ាង យ៉ុង** (YANG, YONG) ជនជាតិចិន សញ្ជាតិចិន ៦០៨៥

- 0២-0៧-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៧១៩/៩៩៣ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបន្តនិយកម្ម ដល់លោក **ចៅ សេសាន** (ZHAO, SHENG) ជនជាតិចិន សញ្ជាតិចិន ៦០៨៦
- 0២-0៧-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៧១៩/៩៩៤ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបន្តនិយកម្ម ដល់លោក **លី យ៉ានស៊ីយ៉ុង** (LI, YUANXIONG) ជនជាតិចិន សញ្ជាតិចិន ៦០៨៧
- 0២-0៧-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៧១៩/៩៩៥ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបន្តនិយកម្ម ដល់លោកស្រី **លី វីវី** (LI WEIWEI) ជនជាតិចិន សញ្ជាតិចិន ៦០៨៨
- 0២-0៧-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៧១៩/៩៩៦ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបន្តនិយកម្ម ដល់លោក **លេវ អេតចន** (LEU ED JOHN) ជនជាតិកាណាដា សញ្ជាតិកាណាដា ៦០៨៩
- 0២-0៧-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៧១៩/៩៩៧ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបន្តនិយកម្ម ដល់លោក **ហ្សាង យុន** (ZHANG KUN) ជនជាតិដូមីនីក សញ្ជាតិដូមីនីក ៦០៩០
- 0២-0៧-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៧១៩/៩៩៨ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបន្តនិយកម្ម ដល់លោកស្រី **ឡឺឡឺវិន វន់ ឈេវីនលីន** (LEI LEI WIN @WON CHWINLIN) ជនជាតិមីយ៉ាន់ម៉ា សញ្ជាតិមីយ៉ាន់ម៉ា ដោយប្តូរឈ្មោះជា **វន់ ឈេវីនលីនឡឺឡឺវិន** (WON CHWINLINLEILEIWIN) ៦០៩១
- 0២-0៧-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៧១៩/៩៩៩ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបន្តនិយកម្ម ដល់លោក **សាយណាវ វន់ ឈេវីន គីរាន** (SAINAW @ WON CHWIN KYANE) ជនជាតិមីយ៉ាន់ម៉ា សញ្ជាតិមីយ៉ាន់ម៉ា ដោយប្តូរឈ្មោះជា **វន់ ឈេវីនគីរាន សាយណាវ** (WON CHWINKYANE SAINAW) ៦០៩២
- 0២-0៧-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៧១៩/១០០០ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបន្តនិយកម្មដល់លោក **សាយខ្វាយ វន់ ឈេវីន គីរុយ** (SAIKYAW @ WON CHWIN KYE) ជនជាតិមីយ៉ាន់ម៉ា សញ្ជាតិមីយ៉ាន់ម៉ា ដោយប្តូរឈ្មោះជា **វន់ ឈេវីន គីរុយសាយខ្វាយ** (WON CHWINKYE MAUNGSAIKYAW) ៦០៩៣
- 0២-0៧-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៧១៩/១០០១ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបន្តនិយកម្ម ដល់លោក **ណាំង វីន** (NAING WIN) ជនជាតិមីយ៉ាន់ម៉ា សញ្ជាតិមីយ៉ាន់ម៉ា ៦០៩៤
- 0២-0៧-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៧១៩/១០០២ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបន្តនិយកម្ម ដល់លោក **វីន មីនតូ** (WIN MYINT HTOO) ជនជាតិមីយ៉ាន់ម៉ា សញ្ជាតិមីយ៉ាន់ម៉ា ៦០៩៥

គ

- ០២-០៧-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៧១៩/១០០៣ ស្តីពី ការប្រោសព្រះរាជទាននូវគ្រឿងឥស្សរិយ-
យស ជាតូបការ ចំពោះ ឯកឧត្តម **លី ណារុន** ៦០៩៦
- ០២-០៧-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៧១៩/១០០៤ ស្តីពី ការប្រោសព្រះរាជទាននូវគ្រឿងឥស្សរិយ-
យស តាមលំដាប់ថ្នាក់ ចំពោះ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និង
កងកម្លាំងប្រដាប់អាវុធ ចំនួន ២៥៣រូប ៦០៩៧
- ០៣-០៧-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៧១៩/១០០៥ ស្តីពី ការតែងតាំង និងផ្តល់ឋានៈឯកឧត្តម
ឧត្តមសេនីយ៍ឯក **ជិន សុភា** ជាទីប្រឹក្សាក្រសួងមហាផ្ទៃ មានឋានៈស្មើ អនុរដ្ឋលេខាធិការ
បន្ថែមលើមុខងារបច្ចុប្បន្ន ៦១០២
- ០៣-០៧-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៧១៩/១០០៦ ស្តីពី ការតែងតាំង និងផ្តល់ឋានៈ ដល់
មន្ត្រីរាជការ ០២ រូប ជាទីប្រឹក្សាអមក្រសួងបរិស្ថាន និងតែងតាំង និងផ្តល់ឋានៈ ដល់
មន្ត្រីរាជការ ០៤ រូប របស់ក្រសួងបរិស្ថាន ៦១០៣
- ០៣-០៧-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៧១៩/១០០៧ ស្តីពី ការតែងតាំង និងផ្តល់ឋានៈ ដល់
មន្ត្រីរាជការចំនួន ០២ រូប របស់អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បី
អភិវឌ្ឍយុវជន របស់ក្រសួងអប់រំ យុវជន និងកីឡា ៦១០៤
- ០៣-០៧-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៧១៩/១០០៨ ស្តីពី ការប្រោសព្រះរាជទាននូវគ្រឿង
ឥស្សរិយយស មុនីសារាភ័ណ្ណ ថ្នាក់ មហាសេនា ចំពោះ ឯកឧត្តម ឧកញ៉ា លោកជំទាវ
អស់លោក លោកស្រី ឧបាសិកា និងព្រះសង្ឃ ចំនួន ៤២រូប/អង្គ ៦១០៥
- ០៣-០៧-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៧១៩/១០០៩ ស្តីពី ការប្រោសព្រះរាជទាននូវគ្រឿង
ឥស្សរិយយស ជាតូបការ ចំពោះ ឯកឧត្តម និងលោកជំទាវ ចំនួន ០២ រូប ៦១០៧
- ០៣-០៧-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៧១៩/១០១០ ស្តីពី ការផ្តល់គោរមងារ លោកជំទាវ
ជឹម យុទ្ធវិរ័ ជា ឧកញ៉ា ៦១០៨
- ០៣-០៧-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៧១៩/១០១១ ស្តីពី ការផ្តល់គោរមងារលោក **ឡេង សុខគា**
ជា ឧកញ៉ា ៦១០៩
- ០៣-០៧-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៧១៩/១០១២ ស្តីពី ការផ្តល់គោរមងារលោក **ធរៀម មុនី**
ជា ឧកញ៉ា ៦១១០
- ០៣-០៧-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៧១៩/១០១៣ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិប្រពៃណី-
កម្ម ដល់លោក **ចាង យិនគី** (CHANG YINQI) ជនជាតិចិន សញ្ជាតិចិន ៦១១១

II- រាជរដ្ឋាភិបាល

១-អនុក្រឹត្យ

២៣-០៧-២០១៩	-អនុក្រឹត្យលេខ ១០៤ អនក្រ.បក ស្តីពី ការបង្កើតសភាពាណិជ្ជកម្មខេត្តត្បូងឃ្មុំ	៦១១២
១០-០៦-២០១៩	-អនុក្រឹត្យលេខ ៧៥២ អនក្រ.តត ស្តីពី ការទទួលស្គាល់សមាសភាពក្រុមប្រឹក្សា ស្រុកព្រែកប្បាស នៃខេត្តតាកែវ	៦១១៤
១០-០៦-២០១៩	-អនុក្រឹត្យលេខ ៧៥៣ អនក្រ.តត ស្តីពី ការទទួលស្គាល់សមាសភាពក្រុមប្រឹក្សា ស្រុកសំរោង នៃខេត្តតាកែវ	៦១១៧
១០-០៦-២០១៩	-អនុក្រឹត្យលេខ ៧៥៤ អនក្រ.តត ស្តីពី ការទទួលស្គាល់សមាសភាពក្រុមប្រឹក្សា ក្រុងដូនកែវ នៃខេត្តតាកែវ	៦១២០
១០-០៦-២០១៩	-អនុក្រឹត្យលេខ ៧៥៥ អនក្រ.តត ស្តីពី ការទទួលស្គាល់សមាសភាពក្រុមប្រឹក្សា ស្រុកត្រាំកក់ នៃខេត្តតាកែវ	៦១២៣
១០-០៦-២០១៩	-អនុក្រឹត្យលេខ ៧៥៦ អនក្រ.តត ស្តីពី ការទទួលស្គាល់សមាសភាពក្រុមប្រឹក្សា ស្រុកទ្រាំង នៃខេត្តតាកែវ	៦១២៦
១០-០៦-២០១៩	-អនុក្រឹត្យលេខ ៧៥៧ អនក្រ.តត ស្តីពី ការទទួលស្គាល់សមាសភាពក្រុមប្រឹក្សា ស្រុកអន្លង់វែង នៃខេត្តឧត្តរមានជ័យ	៦១២៩
១០-០៦-២០១៩	-អនុក្រឹត្យលេខ ៧៥៨ អនក្រ.តត ស្តីពី ការទទួលស្គាល់សមាសភាពក្រុមប្រឹក្សា ស្រុកបន្ទាយអំពិល នៃខេត្តឧត្តរមានជ័យ	៦១៣២
១០-០៦-២០១៩	-អនុក្រឹត្យលេខ ៧៥៩ អនក្រ.តត ស្តីពី ការទទួលស្គាល់សមាសភាពក្រុមប្រឹក្សា ស្រុកចុងកាល់ នៃខេត្តឧត្តរមានជ័យ	៦១៣៥
១០-០៦-២០១៩	-អនុក្រឹត្យលេខ ៧៦០ អនក្រ.តត ស្តីពី ការទទួលស្គាល់សមាសភាពក្រុមប្រឹក្សា ក្រុងសំរោង នៃខេត្តឧត្តរមានជ័យ	៦១៣៨
១០-០៦-២០១៩	-អនុក្រឹត្យលេខ ៧៦១ អនក្រ.តត ស្តីពី ការទទួលស្គាល់សមាសភាពក្រុមប្រឹក្សា ស្រុកត្រពាំងប្រាសាទ នៃខេត្តឧត្តរមានជ័យ	៦១៤១
១០-០៦-២០១៩	-អនុក្រឹត្យលេខ ៧៦២ អនក្រ.តត ស្តីពី ការទទួលស្គាល់សមាសភាពក្រុមប្រឹក្សា ស្រុកដំណាក់ចង្ហើរ នៃខេត្តកែប	៦១៤៤
១០-០៦-២០១៩	-អនុក្រឹត្យលេខ ៧៦៣ អនក្រ.តត ស្តីពី ការទទួលស្គាល់សមាសភាពក្រុមប្រឹក្សា ក្រុងកែប នៃខេត្តកែប	៦១៤៧

១០-០៦-២០១៩ -អនុក្រឹត្យលេខ ៧៦៤ អនក្រ.តត ស្តីពី ការទទួលស្គាល់សមាសភាពក្រុមប្រឹក្សា
ក្រុងប៉ៃលិន នៃខេត្តប៉ៃលិន ៦១៥០

២.សេចក្តីសម្រេច

២៦-០៧-២០១៩ -សេចក្តីសម្រេចលេខ ១៣២ សសរ ស្តីពី ការតែងតាំងសមាសភាពបន្ថែមក្នុង
ក្រុមការងារ ដ ្នក្រុមការងារផ្នែកអប់រំ” សម្រាប់ធ្វើជាដៃគូពិភាក្សាការងារជាមួយ
វិស័យឯកជន ៦១៥៣

III. ការងារបណ្តាញស្នង

១. ទិស្តីការរដ្ឋប្រវត្តិក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

១៩-០៣-២០១៩ -ប្រកាសលេខ ៣០១ សហវ.ប្រក ស្តីពី ការបង្កើតរដ្ឋធម្មនុញ្ញបុរេប្រទានសម្រាប់ឆ្នាំ២០១៩
របស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប ៦១៥៥

១៩-០៣-២០១៩ -ប្រកាសលេខ ៣១៨ សហវ.ប្រក ស្តីពី ការបង្កើតរដ្ឋធម្មនុញ្ញបុរេប្រទានសម្រាប់ឆ្នាំ២០១៩
របស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តសៀមរាប ៦១៦០

២. ទិស្តីការរដ្ឋប្រវត្តិក្រសួងព័រ និង ថាមពល

០៤-១២-២០១៨ -ប្រកាសលេខ ០១៦៣ រថ.អប្រក.ប្រក ស្តីពី លក្ខខណ្ឌនៃលិខិតអនុញ្ញាតដំណើរការស្ថានីយ
ប្រេងឥន្ធនៈ លេខ ០១៦៣ រថ.អប្រក.លអ ចុះថ្ងៃទី ០៤ ខែ ធ្នូ ឆ្នាំ ២០១៨ ៦១៦៥

០៤-១២-២០១៨ -ប្រកាសលេខ ០១៦៤ រថ.អប្រក.ប្រក ស្តីពី លក្ខខណ្ឌនៃលិខិតអនុញ្ញាតដំណើរការស្ថានីយ
ប្រេងឥន្ធនៈ លេខ ០១៦៤ រថ.អប្រក.លអ ចុះថ្ងៃទី ០៤ ខែ ធ្នូ ឆ្នាំ ២០១៨ ៦១៦៩

១១-១២-២០១៨ -ប្រកាសលេខ ០១៦៥ រថ.អប្រក.ប្រក ស្តីពី លក្ខខណ្ឌនៃវិញ្ញាបនបត្រអនុញ្ញាតដំណើរការ
មណ្ឌលសន្តិធិប្រេងឥន្ធនៈ លេខ ០១៦៥ រថ.អប្រក.វប ចុះថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០១៨ ៦១៧៣



ព្រះរាជក្រម

យើង

នស/រកម/០៧១៩/០០៥

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៣/នស/៩៤ ចុះថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៣០៣/០០៩ ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០០៣ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ប្រកាសឱ្យប្រើ

ច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេស ស្តីពីការជំរុញនិងការការពារទៅវិញទៅមក នៃវិនិយោគ ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ នាសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៦ ហើយដែលព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់លើទម្រង់និងគតិច្បាប់នេះទាំងស្រុង កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ នាសម័យប្រជុំពេញអង្គលើកទី៣ នីតិកាលទី៤ ហើយដែលមានលើកទាំងស្រុងដូចតទៅ៖



**ច្បាប់
ស្តីពី**

**ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងវិនិយោគរវាងរដ្ឋាភិបាល
នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិត
បង់ក្លាដេស ស្តីពីការជំរុញនិងការការពារទៅវិញទៅមកនៃវិនិយោគ**

មាត្រា ១.-

អនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល
នៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេស ស្តីពីការជំរុញនិងការការពារទៅវិញទៅមកនៃវិនិយោគ ដែលបាន
ចុះហត្ថលេខានៅរដ្ឋធានីប៉ារីសនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេស នាថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០១៤
ហើយដែលមានអត្ថបទទាំងស្រុងភ្ជាប់មកជាមួយនេះ ។

មាត្រា ២.-

រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបន្តរាល់នីតិវិធីដើម្បីអនុវត្តកិច្ចព្រមព្រៀងនេះ ។

មាត្រា ៣.-

ច្បាប់នេះ ត្រូវបានប្រកាសជាការប្រញាប់ ។

ថ្ងៃ សុក្រ ១១ កើត ខែ ឆ្នាំ ឯកស័ក ព.ស. ២៥៦៣
ធ្វើនៅព្រះបរមរាជវាំង ថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០១៩

២០១៧.១៩០៧.១០៤៧

សីហមុនី

នរោត្តម សីហមុនី

បានយកសេចក្តីក្រាបបង្គំទូលថ្វាយព្រះមហាក្សត្រ
សូមឡាយព្រះហស្តលេខា
នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
**ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី**



កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន

បានយកសេចក្តីគោរពជម្រាបជូន
សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
**នេសរដ្ឋមន្ត្រីទទួលបន្ទុកមេសកកម្មពិសេស
អនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា**

Sean B. Chin

ស៊ិន ប៊ិនស៊ិន



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា
លេខ: ៤៧- ៧២១

រាជធានីភ្នំពេញ ថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ ២០១៤

សិទ្ធិប្រទាន

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- យោងតាមសំណើរបស់ឧបនាយករដ្ឋមន្ត្រីប្រចាំការ អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

រាជរដ្ឋាភិបាល

ប្រគល់សិទ្ធិពេញសមត្ថភាពជូនឯកឧត្តម សុខ ចិត្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីចុះហត្ថលេខាក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លើកិច្ចព្រមព្រៀងស្តីពីការជំរុញ និងការការពារវិនិយោគទៅវិញទៅមក រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស។

អាស្រ័យហេតុនេះ សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានសិទ្ធិពេញលេញតាមអំណាចដែលច្បាប់បានប្រគល់ជូន បានចុះហត្ថលេខាលើសិទ្ធិប្រទាននេះ។


សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន





ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ: 48-D.F.P

Phnom Penh, June 06 2014

DELEGATION OF FULL POWERS

- Having seen the Constitution of the Kingdom of Cambodia
- Having seen the Royal Decree NS/RKT/0913/903 dated 24 September 2013 on the Nomination of the Royal Government of Cambodia
- Having seen the Royal Decree NS/RKT/1213/1393 dated 21 December 2013 on the revision and inclusion of members of the Royal Government of Cambodia
- Having seen the Royal Kram No.02/NS/94 dated 20 July 1994 promulgating the Law on the Organization and Functioning of the Council of Ministers
- Referring to the request of Permanent Deputy Prime Minister, First Vice-Chairman of the Council for the Development of Cambodia

THE ROYAL GOVERNMENT

Delegates herewith full powers to H.E Mr. Sok Chenda Sophea, Minister Attached to the Prime Minister, Secretary General of the Council for the Development of Cambodia to sign, on behalf of the Royal Government of Cambodia, the Agreement between the Government of the Kingdom of Cambodia and the Government of the People's Republic of Bangladesh on the Promotion and Reciprocal Protection of Investments.

In witness whereof the undersigned, Samdech Akka Moha Sena Padei Techo HUN SEN, Prime Minister of the Kingdom of Cambodia, with full powers duly entrusted to him, has signed this delegation of full powers.



Samdech Akka Moha Sena Padei Techo HUN SEN

កិច្ចព្រមព្រៀង

រវាង

រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា

និង

រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេស

ស្តីពី

ការជំរុញ និងការការពារទៅវិញទៅមកនៃវិនិយោគ

រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេស (ចាប់ពីពេលនេះតទៅហៅថា “ភាគីជាប់កិច្ចសន្យា”)

ក្នុងគោលបំណងបង្កើតឱ្យមានលក្ខខណ្ឌអនុគ្រោះ ដើម្បីការអភិវឌ្ឍកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងភាគីជាប់កិច្ចសន្យាទាំងពីរ និងជាពិសេសចំពោះការវិនិយោគដោយអ្នកវិនិយោគនៃភាគីជាប់កិច្ចសន្យាម្ខាង នៅក្នុងទឹកដីនៃភាគីជាប់កិច្ចសន្យាម្ខាងទៀត

ដោយទទួលស្គាល់ថាការជំរុញ និងការការពារទៅវិញទៅមកនៃវិនិយោគ នឹងនាំឱ្យមានការផ្តួចផ្តើមធុរកិច្ចដោយរលូន និងបង្កើនភាពរីកចម្រើនដល់ភាគីជាប់កិច្ចសន្យាទាំងពីរ

ដោយជឿជាក់ថាគោលបំណងទាំងនេះ នឹងអាចសម្រេចបាន ដោយមិនលើកលែងការអនុវត្តចំពោះសុខភាពវិធានការសុវត្ថិភាព និងបរិស្ថាននៃការអនុវត្តជាទូទៅ ក៏ដូចជាសិទ្ធិការងារ ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ និងអនុលោមតាមច្បាប់ក្នុងស្រុកនៃភាគីជាប់កិច្ចសន្យាទាំងពីរ

ដោយបានសម្រេចបង្កើតកិច្ចព្រមព្រៀងមួយស្តីពីការជំរុញ និងការការពារទៅវិញទៅមកនៃវិនិយោគ បានព្រមព្រៀងគ្នាដូចតទៅ៖

មាត្រា ១
និយមន័យ

សម្រាប់គោលបំណងនៃកិច្ចព្រមព្រៀងនេះ៖

- ១- ពាក្យ “ការវិនិយោគ” សំដៅដល់រាល់ទ្រព្យសម្បត្តិគ្រប់ប្រភេទនៅក្នុងទឹកដីនៃភាគីជាប់កិច្ចសន្យាម្ខាងស្របទៅតាមច្បាប់ និងបទប្បញ្ញត្តិរបស់ភាគីជាប់កិច្ចសន្យានោះ ដែលត្រូវបានកាន់កាប់ ឬគ្រប់គ្រងដោយផ្ទាល់ ឬដោយប្រយោលដោយអ្នកវិនិយោគនៃភាគីជាប់កិច្ចសន្យាម្ខាងទៀត ដែលរួមបញ្ចូលទាំងទ្រព្យសម្បត្តិ ឬសិទ្ធិដែលមាន ឬតាមទម្រង់នៃ៖

- (ក) ភាគហ៊ុនក្រុមហ៊ុន ហ៊ុន និងទម្រង់ផ្សេងទៀតនៃការចូលរួមហ៊ុន និងមូលបត្របំណុល បណ្តុំណាមួយ និងទម្រង់ផ្សេងទៀតនៃផលប្រយោជន៍បំណុលនៅក្នុងក្រុមហ៊ុន និងបំណុល និងប្រាក់កម្ចី និងមូលបត្រ ដែលត្រូវបានចេញដោយអ្នកវិនិយោគណាមួយនៃភាគីជាប់កិច្ចសន្យាម្ខាងទៀត
- (ខ) សិទ្ធិលើបំណុលដែលមានបំណងឱ្យសងជាប្រាក់ និងសិទ្ធិលើបំណុលដែលមានលើទ្រព្យសម្បត្តិ ផ្សេងទៀត ឬលើការកាត់ដោយអនុលោមតាមកិច្ចសន្យាណាមួយ ដែលមានតម្លៃសេដ្ឋកិច្ច
- (គ) កម្មសិទ្ធិបញ្ញា រួមបញ្ចូលប៉ុន្តែមិនកម្រិតត្រឹមសិទ្ធិថតចម្លង ពាណិជ្ជសញ្ញា ប្រកាសនីយបត្រក្នុងកម្ម គំនូរឧស្សាហកម្មនិងគំរូ និងការកែច្នៃក្បួនខ្នាតបច្ចេកវិទ្យា ជំនាញវិជ្ជាជីវៈ ការសម្ងាត់ផ្នែកពាណិជ្ជកម្ម ពាណិជ្ជនាម និងកិត្តិណាមជំនួញ
- (ឃ) សិទ្ធិណាមួយដែលត្រូវបានផ្តល់ឱ្យដោយច្បាប់ ដោយកិច្ចសន្យា ឬដោយអនុភាពនៃអាជ្ញាបណ្ណណាមួយ ឬដោយការអនុញ្ញាត ដោយអនុលោមតាមច្បាប់ រួមបញ្ចូលទាំងសិទ្ធិការពារ សិទ្ធិរករក សិទ្ធិធ្វើ និស្សារណកម្ម ឬសិទ្ធិប្រើប្រាស់ធនធានធម្មជាតិ និងសិទ្ធិធ្វើអាជីវកម្មសេដ្ឋកិច្ច ឬសកម្មភាពពាណិជ្ជកម្ម ឬបម្រើឱ្យផលប្រយោជន៍សេវាកម្ម
- (ង) ទ្រព្យបិយ និងទ្រព្យអរូបិយ ចលនវត្ថុ និងអចលនវត្ថុ និងទ្រព្យដទៃទៀតដែលពាក់ព័ន្ធនឹងកម្មសិទ្ធិ ដូចជាភតិសន្យា ហ៊ីប៉ូតែក សិទ្ធិឃាត់ទុក និងការបញ្ជាំ

ក្នុងលក្ខខណ្ឌថាការវិនិយោគបែបនេះ មិនមែនស្ថិតនៅក្នុងប្រភេទនៃការទិញភាគហ៊ុនតិចជាង ១០ (ដប់) ភាគរយនៃក្រុមហ៊ុន តាមរយៈទីផ្សារភាគហ៊ុន ដែលមិនស្ថិតក្រោមកិច្ចព្រមព្រៀងនេះទេ។

ពាក្យ “ការវិនិយោគ” ត្រូវអនុវត្តផងដែរចំពោះ “ផលពីការវិនិយោគ” ដែលត្រូវបានរក្សាទុកក្នុងគោលបំណង វិនិយោគឡើងវិញ និងផលពី “ការជម្រះបញ្ជី” ដែលពាក្យទាំងនេះ នឹងត្រូវបានកំណត់ដូចខាងក្រោម។

រាល់ការផ្លាស់ប្តូរនៃទម្រង់ណាមួយលើទ្រព្យសម្បត្តិ ឬសិទ្ធិដែលបានវិនិយោគ ឬបានវិនិយោគឡើងវិញ នឹងមិនមានឥទ្ធិពលទៅលើថវិកាសក្តានុពលនៃការវិនិយោគឡើយ។

២- ពាក្យ “អ្នកវិនិយោគ” ចំពោះភាគីជាប់កិច្ចសន្យានីមួយៗ សំដៅដល់៖

- (ក) រូបវន្តបុគ្គល ដែលជាជនជាតិនៃភាគីជាប់កិច្ចសន្យាម្ខាង ដោយអនុលោមតាមច្បាប់របស់ខ្លួន
- (ខ) សាជីវកម្ម សហគ្រាស ភាពជាដៃគូធុរកិច្ច ដែលត្រូវបានចុះបញ្ជី ឬបង្កើតឡើងស្របតាមច្បាប់ ជាធរមាននៃភាគីជាប់កិច្ចសន្យាម្ខាង និងមានការិយាល័យចុះបញ្ជី ជាមួយសកម្មភាពធុរកិច្ចជាដុំកំភួន នៅក្នុងទឹកដីនៃភាគីជាប់កិច្ចសន្យានោះ។

៣- ពាក្យ “ក្រុមហ៊ុន” សំដៅដល់ នីតិបុគ្គល ទោះបីជាបាន ឬមិនបានរៀបចំ សម្រាប់គោលបំណងស្វែងរក ប្រាក់ចំណេញ ហើយទោះបីជាកាន់កាប់ ឬគ្រប់គ្រងដោយឯកជន ឬរដ្ឋាភិបាលក្តី ត្រូវបានបង្កើតឡើងស្របតាម ច្បាប់របស់ភាគីជាប់កិច្ចសន្យាម្ខាង ឬភាពជាម្ចាស់ ឬការគ្រប់គ្រងដោយអ្នកវិនិយោគនៃភាគីជាប់កិច្ចសន្យា ។

ម្ខាងទៀត ហើយរួមបញ្ចូលទាំងសាជីវកម្ម បរទេសបាលកិច្ច ក្រុមហ៊ុនសហកម្មសិទ្ធិ ក្រុមហ៊ុនឯកបុគ្គលទទួលខុសត្រូវមានកម្រិត សាខា ក្រុមហ៊ុនសម្ព័ន្ធអាជីវកម្ម សមាគម ឬស្ថាប័នប្រហាក់ប្រហែលទៀត។

៤- ពាក្យ “ផលពីការវិនិយោគ” សំដៅដល់ ចំណូលដែលបានពីការវិនិយោគ ដោយមិនគិតពីទម្រង់ដែលបានចំណាយនោះទេ ជាពិសេសរាប់បញ្ចូលទាំងប្រាក់ចំណេញ អត្រាការប្រាក់ ចំណូលមូលធន ភាគលាភ កម្រៃ និងប្រាក់ឈ្នួលក្នុងការគ្រប់គ្រង ជំនួយបច្ចេកទេស ឬប្រាក់ឈ្នួលផ្សេងៗ។

៥- ពាក្យ “ការជម្រះបញ្ជី” សំដៅដល់ សកម្មភាពដែលបានចាត់ចែងឡើងក្នុងគោលបំណង ដើម្បីបញ្ឈប់ទាំងស្រុង ឬមួយផ្នែកនៃវិនិយោគ។

៦- ពាក្យ “ទឹកដី” សំដៅដល់÷

(ក) ចំពោះ “កម្ពុជា” ÷ ដែនដីនៃព្រះរាជាណាចក្រកម្ពុជា រួមបញ្ចូលដែនដីទាំងអស់ ដែនសមុទ្រ បាតសមុទ្រ និងស្រទាប់ដីក្រោមបាតសមុទ្រ និងដែនអាកាស ដែលកម្ពុជាមានអធិបតេយ្យ ឬមានយុត្តាធិការ ស្របតាមច្បាប់ជាតិ និងច្បាប់អន្តរជាតិ

(ខ) ចំពោះ “បង់ក្លាដេស” ÷ ដែនដីនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេស ដែលត្រូវបានកំណត់នៅក្នុងមាត្រា ២ នៃរដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេស និងសំដៅដល់តំបន់ផ្ទៃទឹកខាងក្នុង និងដែនសមុទ្រ និងដែនអាកាសដែលស្ថិតនៅខាងលើដែនទឹក និងដែនសមុទ្រ ព្រមទាំងដែនអាកាសដែលតភ្ជាប់ពីដែនសមុទ្រ រួមបញ្ចូលទាំងបាតសមុទ្រ និងស្រទាប់ក្រោមដី ដែលបង់ក្លាដេសមានអធិបតេយ្យ ឬមានយុត្តាធិការ ស្របតាមច្បាប់ជាតិរបស់ខ្លួន ដោយស្របតាមច្បាប់អន្តរជាតិ សម្រាប់គោលបំណងក្នុងការរករកធនធានធម្មជាតិក្នុងតំបន់ទាំងនោះ។

៧- ពាក្យ “រូបិយប័ណ្ណដែលអាចប្តូរបានដោយសេរី” សំដៅដល់ រូបិយប័ណ្ណដែលមូលនិធិរូបិយវត្ថុអន្តរជាតិកំណត់ពីមួយពេលទៅមួយពេលថាជារូបិយប័ណ្ណដែលអាចប្តូរបានដោយសេរី ដោយអនុលោមតាមមាត្រានៃកិច្ចព្រមព្រៀងនៃមូលនិធិរូបិយវត្ថុអន្តរជាតិ និងវិសោធនកម្មចំពោះមាត្រាទាំងនោះ។

មាត្រា ២

ការវិនិយោគ និងការការពារវិនិយោគ

១- ភាគីជាប់កិច្ចសន្យានីមួយៗត្រូវលើកទឹកចិត្ត និងបង្កើតនូវលក្ខខណ្ឌអំណោយផល សម្រាប់ការវិនិយោគរបស់អ្នកវិនិយោគនៃភាគីជាប់កិច្ចសន្យាម្ខាងទៀត ក្នុងការធ្វើវិនិយោគនៅក្នុងទឹកដីរបស់ខ្លួន និងត្រូវទទួលស្គាល់ការវិនិយោគនេះស្របទៅតាមច្បាប់ និងបទប្បញ្ញត្តិរបស់ខ្លួន។

២- ការវិនិយោគរបស់អ្នកវិនិយោគនៃភាគីជាប់កិច្ចសន្យាម្ខាង ត្រូវទទួលបានគ្រប់ពេលវេលានូវប្រព្រឹត្តកម្មដោយត្រឹមត្រូវ និងសមធម៌ ព្រមទាំងត្រូវទទួលបានការការពារ និងសន្តិសុខពេញលេញនៅក្នុងទឹកដីនៃភាគី

ជាប់កិច្ចសន្យាម្ខាងទៀត អនុលោមតាមគោលការណ៍ច្បាប់អន្តរជាតិ និងបញ្ញត្តិនៃកិច្ចព្រមព្រៀងនេះ។ ពុំមានភាគីជាប់កិច្ចសន្យាណាមួយធ្វើឱ្យខូចប្រយោជន៍ដោយវិធានការមិនសមហេតុផល ឬដោយវិធានការ រើសអើងក្នុងការគ្រប់គ្រង ការថែទាំ ការប្រើប្រាស់ ការទទួលបាន ឬការរំលាយ ការវិនិយោគរបស់អ្នកវិនិយោគ នៅលើទឹកដីនៃភាគីជាប់កិច្ចសន្យាម្ខាងទៀតឡើយ។

៣- ភាគីជាប់កិច្ចសន្យានីមួយៗ ត្រូវគោរពតាមកាតព្វកិច្ចទាំងឡាយដែលខ្លួនបានចុះកិច្ចព្រមព្រៀងទាក់ទងទៅនឹង ការវិនិយោគរបស់អ្នកវិនិយោគនៃភាគីជាប់កិច្ចសន្យាម្ខាងទៀត។

មាត្រា ៣

ប្រព្រឹត្តកម្មចំពោះវិនិយោគ

១- ចំពោះការប្រើប្រាស់ ការគ្រប់គ្រង ការបង្កើត ប្រតិបត្តិការ ការពង្រីក និងការលក់ ឬការចាត់ចែងផ្សេងទៀត នៃវិនិយោគដែលបានធ្វើឡើងក្នុងទឹកដីរបស់ខ្លួន ដោយអ្នកវិនិយោគនៃភាគីជាប់កិច្ចសន្យាម្ខាងទៀត ភាគី ជាប់កិច្ចសន្យានីមួយៗ នៅក្នុងស្ថានភាពដូចគ្នា ត្រូវផ្តល់ប្រព្រឹត្តកម្មអនុគ្រោះមិនតិចជាងអ្វីដែលបានផ្តល់ ដល់ការវិនិយោគរបស់អ្នកវិនិយោគរបស់ខ្លួន ឬរបស់អ្នកវិនិយោគនៃតតិយភាគីណាមួយឡើយ។

២- ទោះបីយ៉ាងណាក៏ដោយ បញ្ញត្តិនៃមាត្រានេះ មិនត្រូវយកមកបកស្រាយ ដើម្បីដាក់កាតព្វកិច្ចចំពោះភាគី ជាប់កិច្ចសន្យាម្ខាង ដើម្បីផ្តល់ឱ្យអ្នកវិនិយោគ នៃភាគីជាប់កិច្ចសន្យាម្ខាងទៀតនូវផលប្រយោជន៍នៃប្រព្រឹត្តកម្ម អនុគ្រោះ ឬបុព្វសិទ្ធិណាមួយដែលកើតឡើងពី៖

- (ក) សហព័ន្ធតយ សហព័ន្ធសេដ្ឋកិច្ច តំបន់ពាណិជ្ជកម្មសេរី សហព័ន្ធរូបបិយវត្ថុ ឬទម្រង់ផ្សេងទៀត នៃការរៀបចំសេដ្ឋកិច្ចតំបន់ ឬកិច្ចព្រមព្រៀងអន្តរជាតិស្រដៀងគ្នាផ្សេងទៀត ដែលភាគីជាប់កិច្ចសន្យា ណាមួយជាសមាជិក ឬអាចនឹងក្លាយជាសមាជិក
- (ខ) កិច្ចព្រមព្រៀងអន្តរជាតិ កិច្ចព្រមព្រៀងក្នុងតំបន់ ឬកិច្ចព្រមព្រៀងទ្វេភាគី ឬការរៀបចំអន្តរជាតិ ស្រដៀងគ្នាផ្សេងទៀត ឬបទប្បញ្ញត្តិណាមួយក្នុងស្រុកដែលពាក់ព័ន្ធទាំងស្រុងទៅនឹងពន្ធដារ។

មាត្រា ៤

បរិស្ថាន និងសុខភាពសាធារណៈ

គោលបំណងនៃការវិនិយោគត្រូវធ្វើឡើងដោយគ្មានការប៉ះពាល់ដល់សុខភាព សុវត្ថិភាព និងវិធានការបរិស្ថាន នៃការអនុវត្តជាទូទៅ។ ប្រសិនបើភាគីជាប់កិច្ចសន្យា ការវិនិយោគត្រូវបានធ្វើឡើងនៅលើទឹកដីរបស់ខ្លួនទទួលរង ការបាត់បង់ ការខូចខាត ឬការបំផ្លាញ ដែលពាក់ព័ន្ធនឹងសុខភាពសាធារណៈ ជីវិតរស់នៅ ឬបរិស្ថាន រួមទាំង ធនធានធម្មជាតិដោយសារអ្នកវិនិយោគនៃភាគីជាប់កិច្ចសន្យាម្ខាងទៀត ភាគីជាប់កិច្ចសន្យាដែលទទួលរង

ការបាត់បង់ ការខូចខាត ឬការបំផ្លាញ ត្រូវបានការផ្តល់សំណងសមរម្យ និងប្រសិទ្ធភាពស្របតាមច្បាប់ និងបទប្បញ្ញត្តិរបស់ខ្លួន និងបើចាំបាច់ត្រូវអនុវត្តច្បាប់អន្តរជាតិ ដោយអ្នកវិនិយោគនៃភាគីជាប់កិច្ចសន្យាម្ខាងទៀត។

មាត្រា ៥

សំណងចំពោះការខាតបង់

- ១- អ្នកវិនិយោគនៃភាគីជាប់កិច្ចសន្យាម្ខាងដែលបានធ្វើការវិនិយោគ ហើយទទួលរងនូវការខាតបង់នៅលើទឹកដីនៃភាគីជាប់កិច្ចសន្យាម្ខាងទៀត ដោយសារសង្គ្រាម ការបះបោរ ឬព្រឹត្តិការណ៍ប្រហាក់ប្រហែលផ្សេងទៀត ត្រូវទទួលបានពីភាគីជាប់កិច្ចសន្យាម្ខាងទៀតនូវប្រព្រឹត្តកម្មមិនតិចជាងអ្វី ដែលត្រូវបានផ្តល់ឱ្យអ្នកវិនិយោគរបស់ខ្លួន ឬឱ្យអ្នកវិនិយោគនៃតិយរដ្ឋណាមួយនោះឡើយ ដែលជាប្រព្រឹត្តកម្មមានភាពអនុគ្រោះប្រសើរជាងគេ ស្របតាមបទប្បញ្ញត្តិដែលខ្លួនអនុម័តពាក់ព័ន្ធនឹងការខាតបង់នេះ។
- ២- ដោយមិនមានផលប៉ះពាល់ទៅនឹងកថាខណ្ឌទី១ នៃមាត្រានេះ អ្នកវិនិយោគនៃភាគីជាប់កិច្ចសន្យាម្ខាងដែលស្ថិតនៅក្នុងហេតុការណ៍ណាមួយនៅក្នុងកថាខណ្ឌនេះ ដែលទទួលរងការខាតបង់នៅក្នុងទឹកដីនៃភាគីជាប់កិច្ចសន្យាម្ខាងទៀតដែលបណ្តាលមកពី៖
 - (ក) ការរឹបអូសការវិនិយោគរបស់ខ្លួនទាំងអស់ ឬមួយផ្នែកនៃការវិនិយោគនោះដោយកងកម្លាំង ឬដោយអាជ្ញាធរនៃភាគីជាប់កិច្ចសន្យាដែលជាម្ចាស់ផ្ទះ
 - (ខ) ការបំផ្លាញការវិនិយោគទាំងអស់ ឬមួយផ្នែកនៃការវិនិយោគនោះដោយកងកម្លាំង ឬដោយអាជ្ញាធរនៃភាគីជាប់កិច្ចសន្យាដែលជាម្ចាស់ផ្ទះ ដែលមិនបានតម្រូវដោយស្ថានភាពចាំបាច់
 ត្រូវទទួលបាននូវបដិទាន ឬការទូទាត់សំណង ដោយឆាប់រហ័ស គ្រប់ចំនួន និងមានប្រសិទ្ធភាព និងអាចផ្ទេរបានដោយសេរី។

មាត្រា ៦

អស្សាមិករណ៍

- ១- (ក) ការវិនិយោគដែលបានធ្វើឡើងដោយអ្នកវិនិយោគនៃភាគីជាប់កិច្ចសន្យាម្ខាង នៅលើទឹកដីនៃភាគីជាប់កិច្ចសន្យាម្ខាងទៀត ពុំត្រូវបានធ្វើជាតូបនីយកម្ម ធ្វើអស្សាមិករណ៍ ធ្វើការដកហូត ឬទទួលរងនូវវិធានការដោយផ្ទាល់ ឬដោយប្រយោល ដែលមានឥទ្ធិពលសមមូលទៅនឹងការធ្វើជាតូបនីយកម្ម អស្សាមិករណ៍ ការដកហូត (ចាប់ពីពេលនេះតទៅហៅថា “អស្សាមិករណ៍”) ដោយភាគីជាប់កិច្ចសន្យាម្ខាងទៀត លើកលែងតែក្នុងគោលបំណងជាប្រយោជន៍សាធារណៈ និងត្រូវផ្តល់សំណងសមរម្យ គ្រប់គ្រាន់ និងមានប្រសិទ្ធភាព និងស្របទៅតាមនីតិវិធីច្បាប់ និងបញ្ញត្តិជាទូទៅ ដោយឈរលើមូលដ្ឋានមិនរើសអើង

(ខ) ការទូទាត់សំណងនេះ ត្រូវសមមូលនឹងតម្លៃជាក់ស្តែង នៃការវិនិយោគដែលត្រូវបានដកហូត ហើយត្រូវកំណត់ និងគណនាដោយអនុលោមតាមគោលការណ៍វាយតម្លៃដែលទទួលស្គាល់ជាអន្តរជាតិ ដោយផ្អែកលើតម្លៃទីផ្សារនៃការវិនិយោគភ្លាមៗ នៅមុនសកម្មភាពធ្វើអស្សាមិករណ៍ត្រូវបានធ្វើឡើង ឬត្រូវបានដឹងជាសាធារណៈមួយណាឆាប់ជាង (ចាប់ពីពេលនេះតទៅហៅថា “កាលបរិច្ឆេទកំណត់តម្លៃ”)។ សំណងនេះ ត្រូវបានទូទាត់ដោយរូបិយប័ណ្ណដែលអាចប្តូរដោយសេរី ដោយមានការយល់ព្រមដោយភាគីជាប់កិច្ចសន្យា និងអ្នកវិនិយោគ ដោយផ្អែកតាមមូលដ្ឋាននៃអត្រាប្តូរប្រាក់ តាមតម្លៃទីផ្សារជាក់ស្តែងសម្រាប់រូបិយប័ណ្ណនោះ នៅកាលបរិច្ឆេទកំណត់ និងត្រូវរាប់បញ្ចូលអត្រាការប្រាក់លើទីផ្សារអន្តរជាតិមិនត្រូវតិចជាងរយៈពេល ៦ (ប្រាំមួយ) ខែ ក្នុងអត្រា LIBOR គិតចាប់ពីថ្ងៃធ្វើអស្សាមិករណ៍រហូតដល់ថ្ងៃដែលត្រូវទូទាត់ជាក់ស្តែង។

២- ដើម្បីឱ្យកាន់តែច្បាស់លាស់បន្ថែមទៀត អស្សាមិករណ៍ ត្រូវរួមបញ្ចូលនូវស្ថានភាពដែលភាគីជាប់កិច្ចសន្យាបានដកហូតទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន ឬសហគ្រាសដែលត្រូវបានធ្វើសារជីវកម្ម ឬបង្កើតឡើងស្របតាមច្បាប់ជាធរមាននៅលើទឹកដីរបស់ភាគីជាប់កិច្ចសន្យាដែលជាម្ចាស់ផ្ទះដែលអ្នកវិនិយោគនៃភាគីជាប់កិច្ចសន្យាម្ខាងនោះមានការវិនិយោគ រួមបញ្ចូលទាំងភាពជាម្ចាស់នៃភាគហ៊ុន ហ៊ុន បណ្ណសិក្សា ឬសិទ្ធិ ឬផលប្រយោជន៍ផ្សេងទៀត។

៣- សម្រាប់គោលបំណងនៃកិច្ចព្រមព្រៀងនេះ ពាក្យ “អស្សាមិករណ៍” ត្រូវបានរាប់បញ្ចូលផងដែរនូវអន្តរាគមន៍ ឬវិធានបញ្ញត្តិណាមួយ ដោយភាគីជាប់កិច្ចសន្យា ដូចជាការទប់ស្កាត់ ឬការរារាំងការវិនិយោគស្របច្បាប់ និងសកម្មភាពវិនិយោគណាមួយ។

មាត្រា ៧

ការផ្ទេរមូលធន និងទិន្នផល

១- ភាគីជាប់កិច្ចសន្យានីមួយៗ ដោយអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិរបស់ខ្លួន និងបន្ទាប់ពីការអនុវត្តរាល់កាតព្វកិច្ចសារពើពន្ធរបស់ភាគីជាប់កិច្ចសន្យានៅក្នុងទឹកដីដែលបានធ្វើការវិនិយោគ និងស្របតាមកិច្ចព្រមព្រៀងស្តីពីការជៀសវាងការយកពន្ធត្រួតគ្នាដែលធានាចំពោះអ្នកវិនិយោគនៃភាគីជាប់កិច្ចសន្យាម្ខាងទៀត ភាគីជាប់កិច្ចសន្យានីមួយៗ ត្រូវធានាចំពោះអ្នកវិនិយោគនូវការផ្ទេរដោយសេរីពាក់ព័ន្ធនឹងការវិនិយោគទាំងក្នុង និងក្រៅទឹកដីរបស់ភាគីជាប់កិច្ចសន្យា រួមបញ្ចូលជាអាទិ៍៖

- (ក) ទុនចុះបញ្ជីដំបូង និងទុនបន្ថែម សម្រាប់ការថែទាំ ការគ្រប់គ្រង និងការអភិវឌ្ឍការវិនិយោគ
- (ខ) ផលពីការវិនិយោគ
- (គ) ការទូទាត់ធ្វើតាមរយៈកិច្ចសន្យា រួមបញ្ចូលទាំងការបង់រំលោះប្រាក់ដើម និងការបង់ការប្រាក់ដែលបង្កស្របតាមកិច្ចព្រមព្រៀងខ្ចីប្រាក់

- (ឃ) សួយសារ និងថ្លៃសិទ្ធិដែលមានចែងក្នុងកថាខណ្ឌទី ១ (ត) នៃមាត្រា ១
- (ង) ប្រាក់ថ្លៃលក់ ឬការជម្រះបញ្ជីមួយផ្នែក ឬទាំងស្រុងនៃការវិនិយោគ
- (ច) ចំណូល និងប្រាក់បៀវត្សរបស់បុគ្គលិកធ្វើការនៅបរទេសដែលពាក់ព័ន្ធនឹងការវិនិយោគ
- (ឆ) ការទូទាត់សំណងអនុលោមតាមមាត្រា ៤ និងមាត្រា ៥
- (ជ) ការទូទាត់សំណងដែលកើតឡើងពីការដោះស្រាយវិវាទវិនិយោគ។

២- ការផ្ទេរត្រូវបានធ្វើឡើង តាមអត្រាទីផ្សារប្តូរប្រាក់ជាក់ស្តែងនៅថ្ងៃផ្ទេរ នៅក្នុងទឹកដីរបស់ភាគីជាប់កិច្ចសន្យា ដែលជាម្ចាស់ផ្ទះ។

៣- បើទោះបីជាមានចែងក្នុងកថាខណ្ឌទី ១ និងកថាខណ្ឌទី ២ ក៏ដោយ ភាគីជាប់កិច្ចសន្យានីមួយៗ អាចរារាំង ឬពន្យារពេលការផ្ទេរ ដោយស្មើភាព ដោយមិនមានការរើសអើង និងដោយសុច្ឆរិត អនុលោមតាមច្បាប់ និង បទប្បញ្ញត្តិពាក់ព័ន្ធនឹង៖

- (ក) ការក្លែងបន្លំ អសាធនភាព ឬការការពារសិទ្ធិរបស់ម្ចាស់បំណុល
- (ខ) ការបោះពុម្ពផ្សាយ ការធ្វើពាណិជ្ជកម្ម ឬការធ្វើអាជីវកម្មមូលបត្រ កិច្ចសន្យាទិញ សិទ្ធិទិញលក់ ឬនិស្សន្ទវត្ថុ
- (គ) បទល្មើសព្រហ្មទណ្ឌ ឬបទឧក្រិដ្ឋ និងការទទួលផលបទល្មើស
- (ឃ) របាយការណ៍ហិរញ្ញវត្ថុ ឬកំណត់ហេតុនៃការផ្ទេរ ក្នុងករណីចាំបាច់ ដើម្បីជួយដល់ការអនុវត្តតាមច្បាប់ ឬតាមអាជ្ញាធរមានសមត្ថកិច្ចផ្នែកហិរញ្ញវត្ថុ
- (ង) ការធានាការអនុលោមទៅតាមបទបញ្ជា ឬសាលក្រមតុលាការ នីតិវិធីរដ្ឋបាល
- (ច) ពន្ធដារ
- (ឆ) សន្តិសុខសង្គម ការចូលនិវត្តន៍សាធារណៈ ឬគម្រោងសន្សំជាភាគពូកិច្ច និង
- (ជ) សិទ្ធិទទួលបានអត្ថប្រយោជន៍ផ្សេងទៀតរបស់និយោជិត។

៤- បើទោះបីជាមានចែងក្នុងកថាខណ្ឌទី ១ និងកថាខណ្ឌទី ២ ក៏ដោយ ភាគីជាប់កិច្ចសន្យាម្ខាងអាចមានបញ្ហាក្នុង ការទូទាត់យ៉ាងច្របូកច្របល់ ឬមានការគំរាមកំហែងណាមួយ ការអនុម័តមានលក្ខណៈតឹងតែងលើការផ្ទេរការទូទាត់ដែល ទាក់ទងទៅនឹងការវិនិយោគ ការរឹតបន្តឹងត្រូវមានភាពស្មើគ្នា គ្មានការរើសអើង និងអនុវត្តដោយស្មោះត្រង់ ដើម្បីកាត់បន្ថយផលប៉ះពាល់ជាអវិជ្ជមានលើការផ្ទេរដោយសេរីនូវការទូទាត់ដែលធានាដោយកិច្ចព្រមព្រៀងនេះ។

មាត្រា ៨
ឧទាហរណ៍កម្ម

ប្រសិនបើភាគីជាប់កិច្ចសន្យាម្ខាង ឬភ្នាក់ងារដែលខ្លួនបានចាត់តាំង បានទូទាត់នូវសំណងទៅឱ្យអ្នកវិនិយោគ របស់ខ្លួនក្រោមការធានាដែលខ្លួនបានផ្តល់ឱ្យ ចំពោះការវិនិយោគនៅលើទឹកដីនៃភាគីជាប់កិច្ចសន្យាម្ខាងទៀត ភាគីជាប់កិច្ចសន្យាដែលជាម្ចាស់ផ្ទះ ត្រូវទទួលស្គាល់៖

- (ក) អនុប្បទានសិទ្ធិលើបំណុលដោយអ្នកវិនិយោគ ចំពោះភាគីខាងដើម ឬភ្នាក់ងារដែលត្រូវបានតែងតាំង ទោះបីក្រោមច្បាប់ ឬអនុលោមតាមច្បាប់អន្តរកាល
- (ខ) ភាគីជាប់កិច្ចសន្យា ឬភ្នាក់ងារដែលខ្លួនបានតែងតាំង អាចអនុវត្តសិទ្ធិ និងការទាមទារនានាទាំងឡាយ របស់អ្នកវិនិយោគនោះ ដោយផ្អែកលើឧបាទេសកម្ម
- (គ) សិទ្ធិ ឬការទាមទារដែលត្រូវបានធ្វើឧបាទេសកម្ម មិនត្រូវឱ្យលើសពីសិទ្ធិ និងការទាមទារដើមរបស់ អ្នកវិនិយោគទេ
- (ឃ) ការធ្វើឧបាទេសកម្មនូវសិទ្ធិ និងកាតព្វកិច្ចរបស់អ្នកវិនិយោគដែលទទួលបាននូវការសងត្រូវអនុវត្តផងដែរ ចំពោះការផ្ទេរនូវការបង់សងដែលរងផលប៉ះពាល់ដោយអនុលោមតាមមាត្រា ៥ នៃកិច្ចព្រមព្រៀងនេះ។

មាត្រា ៩

ការដោះស្រាយវិវាទរវាងភាគីជាប់កិច្ចសន្យា និងអ្នកវិនិយោគ

- ១- វិវាទណាមួយដែលកើតមានឡើងរវាងភាគីជាប់កិច្ចសន្យា និងអ្នកវិនិយោគនៃភាគីជាប់កិច្ចសន្យាម្ខាងទៀត ដែលពាក់ព័ន្ធនឹងការវិនិយោគនៅលើទឹកដីនៃភាគីជាប់កិច្ចសន្យាម្ខាងទៀត ត្រូវដោះស្រាយតាមរយៈការពិគ្រោះ យោបល់ តាមដែលអាចធ្វើទៅបាន។
- ២- ប្រសិនបើការពិគ្រោះយោបល់ ពុំទទួលបាននូវដំណោះស្រាយណាមួយទេ ក្នុងរយៈពេល ០៦ (ប្រាំមួយ) ខែ គិតចាប់ពីថ្ងៃដែលបានស្នើសុំដោះស្រាយ ភាគីម្ខាងនៃវិវាទអាចដាក់ពាក្យស្នើសុំដោះស្រាយតាមជម្រើស ណាមួយដូចខាងក្រោម៖
 - (ក) តុលាការមានសមត្ថកិច្ចក្នុងដែនអធិបតេយ្យនៃភាគីជាប់កិច្ចសន្យា ដែលការវិនិយោគត្រូវបានធ្វើឡើង ឬ
 - (ខ) មជ្ឈមណ្ឌលអន្តរជាតិទទួលបន្ទុកដោះស្រាយវិវាទវិនិយោគ (ICSID) ដោយអនុលោមតាមបទប្បញ្ញត្តិ ជាធរមាននៃអនុសញ្ញាស្តីពីការដោះស្រាយវិវាទរវាងរដ្ឋ និងជនជាតិនៃរដ្ឋដទៃទៀត ដែលបានចុះ ហត្ថលេខា នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី នាថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៦៥ ក្នុងករណីដែលភាគីជាប់កិច្ចសន្យា ទាំងពីរជាភាគីនៃអនុសញ្ញានេះ ឬ
 - (គ) មជ្ឈត្តការអាជ្ញាធរ ដែលត្រូវបានបង្កើតឡើងក្រោមវិធានមជ្ឈត្តកម្មនៃគណៈកម្មការសហប្រជាជាតិ ស្តីពីច្បាប់ពាណិជ្ជកម្មអន្តរជាតិ (UNCITRAL) ប្រសិនបើមានការព្រមព្រៀងដោយគូភាគីនៃវិវាទ ភាគីជាប់កិច្ចសន្យានីមួយៗ យល់ព្រមចំពោះការដាក់វិវាទវិនិយោគទៅយន្តការជ្រុះជួញ និងមជ្ឈត្តការអន្តរជាតិ។
- ៣- នៅគ្រប់ដំណាក់កាលនៃនីតិវិធីដោះស្រាយវិវាទវិនិយោគ ភាគីជាប់កិច្ចសន្យាដែលជាភាគីនៃវិវាទវិនិយោគ មិនត្រូវអះអាងជាមធ្យោបាយការពារខ្លួនឡើយ អំពីអភ័យឯកសិទ្ធិរបស់ខ្លួន ឬអំពីអង្គហេតុដែលថាអ្នកវិនិយោគ បានទទួលនូវសំណងមួយផ្នែក ឬទាំងស្រុងរួចហើយ ពីកិច្ចសន្យាធានារ៉ាប់រងចំពោះព្យសនកម្ម ឬការខាតបង់។

៤- សេចក្តីសម្រេចរបស់មជ្ឈត្តការ ជាសេចក្តីសម្រេចចុងក្រោយនិងស្ថាពរ សម្រាប់ភាគីនៃវិវាទទាំងអស់។ ភាគីជាប់កិច្ចសន្យានីមួយៗ ត្រូវអនុវត្តនូវសេចក្តីសម្រេចរបស់មជ្ឈត្តការ ដោយអនុលោមតាមច្បាប់ជាតិរបស់ ភាគី និងអនុសញ្ញាអង្គការសហប្រជាជាតិឆ្នាំ១៩៥៨ ស្តីពីការទទួលស្គាល់ និងការបង្ខំឱ្យអនុវត្តតាមសេចក្តី សម្រេចមជ្ឈត្តការ (អនុសញ្ញាទីក្រុងញូវយ៉ក) ប្រសិនបើភាគីជាប់កិច្ចសន្យាទាំងពីរជាសមាជិកអនុសញ្ញានេះ។

មាត្រា ១០

ការដោះស្រាយវិវាទរវាងភាគីជាប់កិច្ចសន្យា

- ១- ភាគីជាប់កិច្ចសន្យាទាំងពីរ ត្រូវដោះស្រាយនូវវិវាទទាំងឡាយដែលពាក់ព័ន្ធនឹងការបកស្រាយ ឬការអនុវត្ត កិច្ចព្រមព្រៀងនេះ តាមរយៈការពិគ្រោះយោបល់ ប្រសិនបើអាចធ្វើបាន។
- ២- ប្រសិនបើវិវាទមិនត្រូវបានដោះស្រាយក្នុងរយៈពេល ០៦ (ប្រាំមួយ) ខែ គិតចាប់ពីថ្ងៃដែលបានស្នើសុំពិគ្រោះ យោបល់ ឬតាមរយៈផ្លូវទូត ដោយភាគីជាប់កិច្ចសន្យាម្ខាង ហើយរៀរលែងតែភាគីជាប់កិច្ចសន្យា យល់ព្រម ដោយឡែកជាលាយលក្ខណ៍អក្សរ ភាគីជាប់កិច្ចសន្យាម្ខាងអាចដាក់ពាក្យបណ្តឹងទៅមជ្ឈត្តការអាជ្ញាធរ ដោយ ជូនដំណឹងទៅភាគីជាប់កិច្ចសន្យាម្ខាងទៀត ដោយអនុលោមទៅតាមបទប្បញ្ញត្តិនៃមាត្រានេះដូចខាងក្រោម ។
- ៣- វេទិកាមជ្ឈត្តការត្រូវបានបង្កើតឡើងដូចតទៅ៖ ភាគីជាប់កិច្ចសន្យានីមួយៗ ត្រូវតែងតាំងសមាជិក ០១ (មួយ) រូប ហើយសមាជិក ០២ (ពីរ) រូបនេះ ត្រូវឯកភាពគ្នាជ្រើសរើសជនជាតិនៃតំបន់ ០១ (មួយ) រូប ដែលនឹង ត្រូវតែងតាំងជាប្រធានវេទិកាមជ្ឈត្តការ ដោយភាគីជាប់កិច្ចសន្យាទាំងពីរ។ សមាជិកនេះ ត្រូវបានតែងតាំងក្នុង រយៈពេល ០២ (ពីរ) ខែ ហើយប្រធានត្រូវបានតែងតាំងក្នុងរយៈពេល ០៤ (បួន) ខែ ចាប់ពីថ្ងៃដែលភាគីជាប់ កិច្ចសន្យាម្ខាង បានជូនដំណឹងទៅភាគីជាប់កិច្ចសន្យាម្ខាងទៀត អំពីឆន្ទៈក្នុងការដាក់ពាក្យបណ្តឹងទៅវេទិកា មជ្ឈត្តការ។
- ៤- ប្រសិនបើក្នុងអំឡុងពេលដែលបានបញ្ជាក់ក្នុងកថាខណ្ឌទី៣ ខាងលើនៃមាត្រានេះ មិនអាចអនុវត្តបាន ភាគីជាប់កិច្ចសន្យាណាមួយ អាចអញ្ជើញប្រធានតុលាការយុត្តិធម៌អន្តរជាតិ ឱ្យធ្វើការតែងតាំងដ៏ចាំបាច់នេះ។ ប្រសិនបើប្រធានតុលាការយុត្តិធម៌អន្តរជាតិនេះ ជាជនជាតិនៃភាគីជាប់កិច្ចសន្យាម្ខាងណាមួយ ឬប្រសិនបើ ប្រធានតុលាការយុត្តិធម៌អន្តរជាតិ មិនអាចបំពេញកិច្ចការនេះបានទេ អនុប្រធានតុលាការយុត្តិធម៌អន្តរជាតិ ត្រូវបានអញ្ជើញឱ្យធ្វើការតែងតាំងដ៏ចាំបាច់នេះ។ ប្រសិនបើអនុប្រធានតុលាការយុត្តិធម៌អន្តរជាតិក៏ជាជនជាតិ នៃភាគីជាប់កិច្ចសន្យាណាមួយ ឬមិនអាចបំពេញកិច្ចការខាងលើនេះបានទៀតនោះ សមាជិកនៃតុលាការ យុត្តិធម៌អន្តរជាតិ ដែលមានឋានៈបន្ទាប់ ដែលមិនមែនជាជនជាតិនៃភាគីជាប់កិច្ចសន្យាណាមួយត្រូវបាន អញ្ជើញឱ្យធ្វើការតែងតាំងដ៏ចាំបាច់នេះ។

៥- វេទិកាមជ្ឈត្តការ ត្រូវធ្វើការសម្រេចរបស់ខ្លួន ដោយបោះឆ្នោតយកសម្លេងភាគច្រើន។ សេចក្តីសម្រេចនេះ ត្រូវធ្វើឡើងស្របតាមកិច្ចព្រមព្រៀងនេះ និងត្រូវបានទទួលស្គាល់ដោយវិធាននៃច្បាប់អន្តរជាតិដែលអាច អនុវត្តបាន ហើយត្រូវតែជាសេចក្តីសម្រេចចុងក្រោយ និងស្ថាពរ ចំពោះភាគីជាប់កិច្ចសន្យាទាំងពីរ។ ភាគីជាប់ កិច្ចសន្យានីមួយៗ ត្រូវទទួលខុសត្រូវនូវរាល់ការចំណាយសម្រាប់សមាជិកនៃវេទិកាមជ្ឈត្តការដែលត្រូវបាន តែងតាំងដោយភាគីជាប់កិច្ចសន្យានោះ និងការចំណាយសម្រាប់អ្នកតំណាងរបស់ខ្លួននៅក្នុងដំណើរការ មជ្ឈត្តការ។ រាល់ការចំណាយរបស់ប្រធាន និងការចំណាយផ្សេងទៀត នៃដំណើរការមជ្ឈត្តការ ជាបន្ត របស់ភាគីជាប់កិច្ចសន្យាទាំងពីរ ដែលត្រូវទទួលរ៉ាប់រងស្មើៗគ្នា។ ទោះបីយ៉ាងណាក៏ដោយ វេទិកាមជ្ឈត្តការ អាចបង្កប់ដោយផ្ទាល់ថា ភាគីជាប់កិច្ចសន្យាម្ខាងណាមួយ ត្រូវបង់សោហ៊ុយចំណាយនេះទាំងអស់ ឬបង់ ច្រើនជាងគេ។ ដោយឡែកចំពោះករណីផ្សេងទៀត វេទិកាមជ្ឈត្តការ ត្រូវកំណត់តាមនីតិវិធីរបស់ខ្លួន។

មាត្រា ១១

ទំនាក់ទំនងរវាងភាគីជាប់កិច្ចសន្យា

បទប្បញ្ញត្តិនៃកិច្ចព្រមព្រៀងនេះ ត្រូវអនុវត្តដោយមិនគិតពីអត្ថិភាពនៃទំនាក់ទំនងការទូត ឬទំនាក់ទំនង ក្នុងស៊ុលរវាងភាគីជាប់កិច្ចសន្យាឡើយ។

មាត្រា ១២

ការអនុវត្តវិធានផ្សេងៗ

ប្រសិនបើច្បាប់នៃភាគីជាប់កិច្ចសន្យាម្ខាង ឬភាគពួកកិច្ចដែលស្ថិតនៅក្រោមច្បាប់អន្តរជាតិដែលមាននៅពេល បច្ចុប្បន្ន ឬដែលបានបង្កើតឡើងនៅពេលក្រោយ រវាងភាគីជាប់កិច្ចសន្យាទាំងពីរ បន្ថែមលើកិច្ចព្រមព្រៀងនេះ នូវវិធានទូទៅ ឬជាក់លាក់ ដែលផ្តល់សិទ្ធិឱ្យអ្នកវិនិយោគនៃការវិនិយោគនៃភាគីជាប់កិច្ចសន្យាម្ខាងទៀតនូវប្រព្រឹត្តកម្ម ដែលមានភាពអនុគ្រោះបំផុតជាងប្រព្រឹត្តកម្មដែលបានផ្តល់ដោយកិច្ចព្រមព្រៀងនេះ វិធានទាំងនោះត្រូវយក មកអនុវត្ត ក្នុងទំហំដែលប្រសើរជាងនេះ។

មាត្រា ១៣

ការចូលជាធរមាន

- ១- កិច្ចព្រមព្រៀងនេះ នឹងចូលជាធរមាន នៅថ្ងៃដែលទទួលបាននូវសេចក្តីជូនដំណឹងចុងក្រោយណាមួយ នៃសេចក្តីជូនដំណឹងទាំងពីរ តាមផ្លូវទូត ដោយភាគីជាប់កិច្ចសន្យាម្ខាងជូនដំណឹងទៅភាគីជាប់កិច្ចសន្យា ម្ខាងទៀត ថាបានបំពេញនីតិវិធីផ្ទៃក្នុងរួចរាល់ហើយ សម្រាប់ការចូលជាធរមាននៃកិច្ចព្រមព្រៀងនេះ។
- ២- កិច្ចព្រមព្រៀងនេះ នឹងត្រូវអនុវត្តចំពោះរាល់ការវិនិយោគទាំងអស់ដែលធ្វើឡើងដោយអ្នកវិនិយោគនៃភាគី ជាប់កិច្ចសន្យាម្ខាងនៅលើទឹកដីនៃភាគីជាប់កិច្ចសន្យាម្ខាងទៀត ស្របតាមច្បាប់ និងបទប្បញ្ញត្តិរបស់ភាគីនោះ។

ទោះបីជាត្រូវបានធ្វើឡើងមុន ឬក្រោយពេល កិច្ចព្រមព្រៀងនេះចូលជាធរមានក៏ដោយ ក៏ប៉ុន្តែមិនត្រូវអនុវត្ត ចំពោះវិវាទផ្សេងទៀតពាក់ព័ន្ធនឹងការវិនិយោគដែលបានកើតមានឡើង ឬបណ្តឹងផ្សេងទៀតពាក់ព័ន្ធនឹង ការវិនិយោគដែលត្រូវបានដោះស្រាយមុនការចូលជាធរមាននោះទេ។

មាត្រា ១៤

រយៈពេល វិនិយោគកម្ម និងការបញ្ចប់

- ១- កិច្ចព្រមព្រៀងនេះ មានសុពលភាពសម្រាប់រយៈពេល ១០ (ដប់) ឆ្នាំ និងត្រូវចាត់ទុកថាបានបន្តសុពលភាព ជាស្វ័យប្រវត្តិជាបន្តបន្ទាប់ លើកលែងតែភាគីជាប់កិច្ចសន្យាម្ខាង បានជូនដំណឹងទៅភាគីជាប់កិច្ចសន្យា ម្ខាងទៀត ជាលាយលក្ខណ៍អក្សរអំពីការបញ្ចប់កិច្ចព្រមព្រៀងនេះ។ កិច្ចព្រមព្រៀងនេះ នឹងត្រូវបញ្ចប់ក្នុងរយៈ ពេល ០១ (មួយ) ឆ្នាំ គិតចាប់ពីថ្ងៃដែលបានទទួលដំណឹងជាលាយលក្ខណ៍អក្សរ។
- ២- ទោះបីជាកិច្ចព្រមព្រៀងនេះ ត្រូវបានបញ្ចប់ស្របតាមកថាខណ្ឌទី ១ នៃមាត្រានេះក៏ដោយ កិច្ចព្រមព្រៀងនេះ ត្រូវបន្តសុពលភាពសម្រាប់រយៈពេល ១០ (ដប់) ឆ្នាំ បន្ថែមទៀតគិតចាប់ពីថ្ងៃបញ្ចប់ចំពោះការវិនិយោគដែល ត្រូវបានបង្កើត ឬចុះបញ្ជី នៅមុនពេលកិច្ចព្រមព្រៀងនេះបញ្ចប់។
- ៣- កិច្ចព្រមព្រៀងនេះ អាចធ្វើវិនិយោគកម្មបានតាមការព្រមព្រៀងជាលាយលក្ខណ៍អក្សររវាងភាគីជាប់កិច្ចសន្យា ទាំងពីរ។ ការធ្វើវិនិយោគកម្មណាមួយ ត្រូវចូលជាធរមាន នៅពេលដែលភាគីជាប់កិច្ចសន្យានីមួយៗបាន ជូនដំណឹងទៅវិញទៅមកថាបានបំពេញនីតិវិធីផ្ទៃក្នុងរួចរាល់ហើយ សម្រាប់ការចូលជាធរមាននៃវិនិយោគកម្ម នេះ។

ដើម្បីជាសក្ខីភាព អ្នកតំណាងស្របច្បាប់ដែលបានទទួលសិទ្ធិអំណាចគ្រប់គ្រាន់ បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងនេះ។

ធ្វើនៅរដ្ឋធានីភ្នំពេញ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៤ ជាភាសាអង់គ្លេស ចំនួនពីរច្បាប់ដើម។

តំណាងរាជរដ្ឋាភិបាល
នៃព្រះរាជាណាចក្រកម្ពុជា

តំណាងរដ្ឋាភិបាល
នៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេស

សុខ ចិន្តាសោភា
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី
អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

Amir Hossain Amu MP
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម

**AGREEMENT
 BETWEEN
 THE ROYAL GOVERNMENT OF CAMBODIA
 AND
 THE GOVERNMENT OF THE PEOPLE’S REPUBLIC OF BANGLADESH
 FOR THE PROMOTION AND RECIPROCAL PROTECTION OF INVESTMENTS**

The Royal Government of Cambodia and the Government of the People’s Republic of Bangladesh (hereinafter referred to as the ‘Contracting Parties’);

Desiring to create favourable conditions for the development of economic cooperation between them and in particular for investments by investors of one Contracting Party in the territory of the other Contracting Party;

Recognizing that the promotion and reciprocal protection of such investments will be conducive to the stimulation of business initiative and to the increase of prosperity in both Contracting Parties;

Being convinced that these objectives can be achieved without relaxing health, safety and environmental measures of general application as well as internationally recognized labour rights and in compliance with the domestic laws of the Contracting Parties in place;

Having resolved to conclude an agreement concerning the encouragement and reciprocal protection of investments;

Have agreed as follows:

**ARTICLE 1
 DEFINITIONS**

For the purposes of this Agreement:

1. The term "investment" means every kind of asset in the territory of one Contracting Party subject to its laws and regulations that is owned or controlled directly or indirectly by investor of the other Contracting Party, and includes assets or rights consisting or taking the form of:
 - a) a company shares, stocks and other forms of equity participation, and bonds, debentures, and other forms of debt interests in a company, and other debts and loans and securities issued by any investor of a Contracting Party;
 - b) Claims to money and claims to any other assets or performance pursuant to a contract having an economic value;
 - c) intellectual property rights, including but not limited to copyrights, trademarks, patents, industrial designs and patterns and technical processes, know-how, trade secrets, trade names and goodwill;
 - d) any right conferred by law, contract or by virtue of any licenses or permits granted pursuant to law, including rights to prospect, explore, extract, or utilize natural resources, and rights to undertake other economic or commercial activities or to render services;
 - e) any other tangible and intangible, movable and immovable property, and any related property rights, such as leases, mortgages, liens and pledges.

Provided that such investments are not in the nature of acquisition of shares less than 10 percent of a company through stock exchanges which shall not be covered by this Agreement.

The term "investment" shall also apply to "returns" retained for the purpose of re-investment and to proceeds from "liquidation" as these terms are defined hereinafter.

Any change in the form in which assets or rights are invested or reinvested shall not affect their character as investments.

2. The term "investor" with respect to a Contracting Party shall mean:

- a) natural persons deriving their status as nationals of a Contracting Party according to its laws;
- b) corporations, firms, business partnerships incorporated or constituted under the law in force of a Contracting Party and having their registered offices together with substantial business activities in the territory of that Contracting Party.

3. The term "company" shall mean any legal entity, whether or not organized for the purpose of pecuniary gain, and whether privately or governmentally owned or controlled, which is constituted under the laws of a Contracting Party or is owned or effectively controlled by investors of a Contracting Party, and includes corporations, trusts, partnerships, sole proprietorships, branches, joint ventures, associations or other similar organizations.

4. The term "returns" shall mean amounts yielded by investments, irrespective of the form in which they are paid, and in particular, though not exclusively, include profits, interest, capital gains, dividends, royalties and management fees, technical assistance or other payments or fees.

5. The term "liquidation" shall mean any disposal effected for the purpose of completely or partly giving up an investment.

6. The term "territory" shall mean:

- a) in case of "Cambodia", the territory of Kingdom of Cambodia including all land territory, the territorial sea, its seabed and subsoil and airspace over which Cambodia has sovereign rights or jurisdiction in accordance with international and national law.
- b) in case of "Bangladesh", the territory of the People's Republic of Bangladesh as defined in the Article 2 of the Constitution of the People's Republic of Bangladesh and it shall also mean internal waters and territorial sea and the airspace above them as well as the maritime zones beyond the territorial sea, including the seabed and subsoil, over which Bangladesh exercises sovereign rights or jurisdiction under its national laws, which shall conform to international law for the purpose of exploration of the natural resources of such areas.

7. The term "freely convertible currency" shall mean any currency that the International Monetary Fund determines, from time to time, as freely usable currency in accordance with the Articles of Agreement of the International Monetary Fund and any amendment thereto.

ARTICLE 2
PROMOTION AND PROTECTION OF INVESTMENTS

1. Each Contracting Party shall encourage and create favourable conditions for investments of investors of the other Contracting Party in its territory, and shall admit such investment in accordance with its laws and regulation.
2. Investments of investors of a Contracting Party shall at all time be accorded fair and equitable treatment and shall enjoy full protection and security in the territory of other Contracting Party in a manner consistent with recognized principles of international law and the provisions of this Agreement. Neither Contracting Party shall in any way impair by unreasonable or discriminatory measures the management, maintenance, use, enjoyment or disposal of investments of investors in the territory of the other Contracting Party.
3. Each Contracting Party shall observe any obligation it may have entered into with regard to investments of investors of the other Contracting Party.

ARTICLE 3
TREATMENT OF INVESTMENTS

1. With respect to the use, management, conduct, operation, expansion and sale or other disposition of investments made in its territory by investors of the other Contracting Party, each Contracting Party shall accord treatment not less favorable than that it accords, in similar situations, to investments of its own investors or investors of any third Party whichever is most favorable to those investments.
2. However, the provisions of this Article shall not be construed so as to oblige one Contracting Party to extend to the investors of the other Contracting Party the benefit of any treatment, preference or privilege resulting from:
 - (a) any customs union, economic union, free trade area, monetary union, or any other form of regional economic arrangement or other similar international agreement, to which either of the Contracting Party is or may become a party;
 - (b) any international, regional or bilateral agreement or other similar arrangement or any domestic legislation relating wholly or mainly to taxation.

ARTICLE 4
ENVIRONMENT AND PUBLIC HEALTH

Investment objectives should be achieved without relaxing health, safety and environmental measures of general application. If the Contracting Party in whose territory the investment is made, suffers from a loss, destruction or damages with regard to its public health or life or the environment, including natural resources by the investor of the other Contracting Party, then the Contracting Party, suffering such loss, destruction or damage, shall be accorded adequate and effective compensation as per its laws and regulations, and if necessary as per international law, by the investor of the other Contracting Party.

ARTICLE 5
COMPENSATION FOR LOSSES

1. Investors of either Contracting Party whose investments suffer losses in the territory of the other Contracting Party owing to war, insurrection, or other similar events shall be accorded by other Contracting Party treatment no less favorable than that accorded to its own investors or to investors of any third Party, whichever is the most favorable treatment, as regards any measures it adopts in relation to such losses.

2. Without prejudice to paragraph 1 of this Article, an investor of one Contracting Party who in any of the situation referred to in that paragraph suffers a loss in the area of the other Contracting Party resulting from:

- a) requisition of its investments or part thereof by the latter's forces or authorities, or
- b) destruction of its investment or part thereof by the latter's forces or authorities, which was not required by the necessity of the situation,

shall be accorded restitution or compensation which in either case shall be prompt, adequate and effective and shall be freely transferable.

ARTICLE 6
EXPROPRIATION

1. (a) Investments made by investors of either Contracting Party in the territory of the other Contracting Party shall not be nationalised, expropriated, dispossessed or subjected to direct or indirect measures having effect equivalent to nationalisation, expropriation or dispossession (hereinafter collectively referred to as "expropriation") by the other Contracting Party except for a public purpose related to that Contracting Party and against prompt, adequate and effective compensation provided that such measures were taken on a non-discriminatory basis and in accordance with due process of law of general application.

(b) Such compensation shall amount to the actual value of the expropriated investments and shall be determined and computed in accordance with internationally recognized principles of valuation on the basis of the fair market value of the expropriated investment at the time immediately before the expropriatory action was taken or the impending expropriation became publicly known, whichever is earlier (hereinafter referred to as the "valuation date"). Such compensation shall be calculated in a freely convertible currency mutually agreed by the Contracting Party and the investor on the basis of the prevailing market rate of exchange for that currency on the valuation date and shall include interest at international market rate, however, in no event less than the prevailing 6 (six) months LIBOR-rate of interest or equivalent, from the date of expropriation until the date of payment.

2. For further certainty, expropriation shall include situations where a Contracting Party expropriates the assets of a company or enterprise that is incorporated or established under the laws in force in its own territory in which an investor of the other Contracting Party has an investment, including through the ownership of shares, stock, debentures or other rights or interests.

3. For the purposes of this Agreement, the term "expropriation" shall also include any interventions or regulatory measures by a Contracting Party such as the freezing or blocking of any lawful investment and its activities.

ARTICLE 7
TRANSFER OF CAPITAL AND RETURNS

1. Each Contracting Party shall subject to its laws and regulations, and after the execution of all tax obligation of the Contracting Party, in whose territory investments have been made, in line with Double Taxation Avoidance Agreement guarantee to investors of the other Contracting Party the free transfer payments in connection with an investment in and out of its territory including the transfer of:

- a) the initial capital and any additional capital for the maintenance, management and development of investment;
- b) returns;
- c) payments under a contract including amortization of principal and accrued interest payments made pursuant to a loan agreement;
- d) royalties and fees for rights referred to in paragraph 1 (c) of Article 1;
- e) proceeds from the sale or liquidation of the whole or any part of the investments;
- f) earnings and other remuneration of personnel engaged from abroad connected with the investment;
- g) payments of compensation pursuant to Articles 4 and 5;
- h) payments arising out of the settlement of disputes;

2. Transfers shall be made at the prevailing market rate of exchange in the host Contracting Party on the date of transfer for the currency to be transferred.

3. Notwithstanding paragraphs 1 and 2, any Contracting Party may prevent or delay a transfer through the equitable, non-discriminatory and good faith application of its laws and regulations relating to;

- a) bankruptcy, insolvency, or the protection of the rights of creditors;
- b) issuing, trading, or dealing in securities, futures, options, or derivatives;
- c) criminal or penal offences and the recovery of the proceeds of crime;
- d) financial reporting or record keeping of transfers when necessary to assist law enforcement or financial regulatory authorities;
- e) ensuring compliance with order or judgments in judicial or administrative proceedings;
- f) taxation;
- g) social security, public retirement or compulsory savings schemes; and
- h) severance entitlement of employees.

4. Notwithstanding paragraphs 1 and 2, a Contracting Party may in the event of serious balance of payments difficulties or a threat thereof, adopt restrictions on transfer of payments related to investments, the restrictions shall be equitable, non-discriminatory and applied in good faith so as to minimize the adverse effects on the free transfer of payments ensured by this Agreement.

ARTICLE 8
SUBROGATION

If a Contracting Party or its designated agency makes a payment to its own investors under a guarantee it has accorded in respect of an investment in the territory of the other Contracting Party, the latter Contracting Party shall recognize:

- a) the assignment, whether under the law or pursuant to a legal transaction, of any right or claim by the investor to the former Contracting Party or to its designated agency; and
- b) that the former Contracting Party or its designated agency is entitled by virtue of subrogation to exercise the rights and enforce the claims of that investor;
- c) the rights or claims so subrogated shall not exceed the original rights or claims of the investor;
- d) subrogation of the rights and obligations of the indemnified investor shall also apply to the transfer of payments affected in accordance with Article 5 of this Agreement.

ARTICLE 9

SETTLEMENT OF DISPUTES BETWEEN A CONTRACTING PARTY AND AN INVESTOR

1. Any dispute arising between a Contracting Party and an investor of the other Contracting Party in respect of an investment of the latter in the territory of the former shall, as far as possible, be settled amicably through consultations.
2. If these consultations do not result in a solution within six months from the date of request for settlement, either party to the dispute may submit the dispute, at its choice, for settlement to:
 - (a) the competent court of the Contracting Party in the territory of which the investment has been made; or
 - (b) the International Centre for the Settlement of Investment Disputes (ICSID) having regard to the applicable provisions of the Convention on the Settlement of Investment Disputes between States and Nationals of the Other States, opened for signature at Washington D.C on March 18, 1965; in the event Contracting Parties shall have become a party to this Convention; or
 - (c) an ad hoc arbitral tribunal which, unless otherwise agreed upon by the parties to the dispute, shall be established under the arbitration rules of the United Nations Commission on International Trade Law (UNCITRAL).

Each Contracting Party hereby consents to the submission of an investment dispute to international conciliation or arbitration.

3. The Contracting Party, which is a party to the dispute, shall, at no time whatsoever during the procedures involving investment disputes, assert as a defense its immunity or the fact that the investor has received compensation under an insurance contract covering the whole or part of the incurred damage or loss.
4. The arbitral decisions shall be final and binding on both parties to the dispute. Each Contracting Party shall execute them in accordance with its laws and the 1958 United Nations Conventions on the Recognition and Enforcement of Foreign Arbitral Awards (New York Convention), if the Contracting Parties are members of that Convention.

ARTICLE 10

SETTLEMENT OF DISPUTE BETWEEN THE CONTRACTING PARTIES

1. The Contracting Parties shall, as far as possible, settle any dispute concerning the interpretation or application of this Agreement through consultations.
2. If the dispute has not been settled within six months following the date on which such consultations or other diplomatic channels were requested by either Contracting Party and unless the Contracting Parties otherwise agree in writing, either Contracting Party may, by written notice to the

other Contracting Party, submit the dispute to an *ad hoc* arbitral tribunal in accordance with the following provisions of this Article.

3. The arbitral tribunal shall be constituted as follows: each Contracting Party shall appoint one member, and these two members shall agree upon a national of a third State as Chairman of the arbitral tribunal to be appointed by the two Contracting Parties. Such member shall be appointed within two months, and such Chairman within four months, from the date on which either Contracting Party has informed the other Contracting Party that it intends to submit the dispute to an arbitral tribunal.

4. If the periods specified in paragraph 3 above have not been complied with, either Contracting Party may, in the absence of any other agreement, invite the President of the International Court of Justice to make the necessary appointments. If the President of the International Court of Justice is a national of either Contracting Party or if he is otherwise prevented from discharging the said function, the Vice-President of the International Court of Justice shall be invited to make the necessary appointments. If the Vice-President of the International Court of Justice is a national of either Contracting Party or if he, too, is prevented from discharging the said function, the member of the International Court of Justice next in seniority who is not national of either Contracting Party shall be invited to make the necessary appointments.

5. The arbitral tribunal shall take its decision by a majority of votes. Such decision shall be made in accordance with this Agreement and such recognized rules of international law as may be applicable and shall be final and binding on both Contracting Parties. Each Contracting Party shall bear the costs of the member of the arbitral tribunal appointed by that Contracting Party, as well as the costs for its representation in the arbitration proceedings. The expenses of the Chairman as well as any other costs of the arbitration proceedings shall be borne in equal parts by the two Contracting Parties. However, the arbitral tribunal may, at its discretion, direct that a higher proportion or all of such costs be paid by one of the Contracting Parties. In all other respects, the arbitral tribunal shall determine its own procedure.

ARTICLE 11
RELATIONS BETWEEN CONTRACTING PARTIES

The provisions of this Agreement shall apply irrespective of the existence of diplomatic or consular relations between the Contracting Parties.

ARTICLE 12
APPLICATION OF OTHER RULES

If the legislation of either Contracting Party or obligations under international law existing at present or established hereafter between the Contracting Parties, in addition to this Agreement, contain rules, whether general or specific, entitling investments by investors of the other Contracting Party to a treatment more favourable than is provided for by this Agreement, such rules shall to the extent that they are more favourable to the investor prevail over this Agreement.

ARTICLE 13
ENTRY INTO FORCE

1. This Agreement shall enter into force on the date of receipt of the last of the two notifications through diplomatic channels by which either Contracting Party notifies the other Contracting Party that its internal legal requirements for the entry into force of this Agreement have been fulfilled.

2. This Agreement shall apply to all investments made by investors of either Contracting Party in the territory of the other Contracting Party, accepted as such in accordance with its laws and regulations, whether made before or after the coming into force of this Agreement, but shall not apply to any dispute concerning an investment which arose, or any claim concerning an investment which was settled before its entry into force.

ARTICLE 14
DURATION, AMENDMENT AND TERMINATION

1. This Agreement shall remain in force for a period of ten years and thereafter it shall be deemed to have been automatically extended unless either Contracting Party gives to the other Contracting Party a written notice of its intention to terminate the Agreement. The Agreement shall stand terminated one year from the date of receipt of such written notice.

2. Notwithstanding termination of this Agreement pursuant to paragraph (1) of this Article, the Agreement shall continue to be effective for a further period of ten years from the date of its termination in respect of investments made or acquired before the date of termination of this Agreement.


3. This Agreement may be amended by written agreement between the two Contracting Parties. Any amendment shall enter into force when each Contracting Party has notified the other that it has completed all requirements for entry into force of such amendment.

IN WITNESS WHEREOF, the undersigned, duly authorised thereto by their respective Governments, have signed this Agreement.


Done at Dhaka on this 17th June 2014, in two originals in the English language.

For and on behalf of the Royal Government of
Cambodia

For and on behalf of the Government of
the People's Republic of Bangladesh



SOK Chenda Sophea
Minister attached to the Prime Minister and
Secretary General of Cambodian Council for
Development



Amir Hossain Amu MP
Minister for Industries



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៧១៩/ ៧៥៥

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋសូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)

ឱ្យសម្រេច

ដូច

- ក-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ បរិមាណសេចក្តី:**
 - ១-លោក ឌឹក សុភា ២-លោក ប្រាក់ វិចិត្រ
 - ៣-លោក អ៊ូច ពន្លក
- ខ-គ្រឿងឥស្សរិយយស មូលីសាគីវណ្ណ ថ្នាក់ បរិមាណសេចក្តី:**
 - ១-លោក ឌឹក ណារី ២-លោក លីម សារ៉ាត់
- គ-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ បរិមាណសេចក្តី:**
 - ១-លោក ឌឹក ណារី
- ឃ-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ បរិមាណសេចក្តី:**
 - ១-លោក ឡៅ ប៊ុនខេង ២-លោក ហេង ចាន់ថុន
 - ៣-លោក ឌឹក ឈុនកុក
- ង-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ បរិមាណសេចក្តី:**
 - ១-លោក ឡង ប៊ុនណាត
- ច-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ បរិមាណសេចក្តី:**
 - ១-លោក លី ថ័ន្នណារី ២-លោកស្រី ឌឹក លោកណី
 - ៣-លោក សាង សុវណាត ៤-លោក អ៊ុន សំរឿន
 - ៥-លោក ហេង សូលី ៦-លោក ឌឹក គានថាវ
 - ៧-លោក ឡាំ ទី ៨-លោក ទី វិច
 - ៩-លោក ហឹក លីម៉ាន់ ១០-លោក ហេង គឹមផល

០៧១៩ ១៧១៩ ៧៥៥

សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ០២ ខែ កក្កដា ឆ្នាំ ២០១៩





ព្រះរាជក្រឹត្យ

យើង

នស/រកត/០៧១៩/៧៥៦

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)

ឲ្យសព្វព្រះរាជណាម

នូវ

- ក-គ្រឿងឥស្សរិយយស **ព្រះរាជណាមក្រុកម្ពុជា** ថ្នាក់ **ធំបឋម** :
លោកវេជ្ជបណ្ឌិត លេខ២ នេង **លីមហួត**
- ខ-គ្រឿងឥស្សរិយយស **ព្រះរាជណាមក្រុកម្ពុជា** ថ្នាក់ **សេនា** :
១-លោកវេជ្ជបណ្ឌិត លេខ១ សេង **ម៉ារីយ៉ា**
២-លោកវេជ្ជបណ្ឌិត លេខ២ នៃម **សុជាតី**
- គ-គ្រឿងឥស្សរិយយស **ព្រះរាជណាមក្រុកម្ពុជា** ថ្នាក់ **អនុប្រធាន** :
១-លោកវេជ្ជបណ្ឌិត លេខ១ ពេញ **វិទូ**
២-លោកវេជ្ជបណ្ឌិត លេខ១ សី **វណ្ណា**
៣-លោកវេជ្ជបណ្ឌិត លេខ២ កុយ **សុខា**
៤-លោកវេជ្ជបណ្ឌិត លេខ២ មី **ចេក**
៥-លោកវេជ្ជបណ្ឌិត លេខ២ ចាប **ឡែម**

០១១៧.១៧០៧.៧៧០

ន សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ០២ ខែ កក្កដា ឆ្នាំ ២០១៩

នរោត្តម សីហមុនី
បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី
[Signature]
កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៧១៩/ ៧៥៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)

ឡោសព្រះរាជទាន

ទូទ

- ក.គ្រឿងឥស្សរិយយស **ព្រះរាជាណាចក្រកម្ពុជា** ថ្នាក់ **សេនា** :
 - ១-លោកស្រី យ៉ាវ ចនច័ន្ទវិច្ឆិកា ២-លោក ភោគ ផល
- ខ.គ្រឿងឥស្សរិយយស **ព្រះរាជាណាចក្រកម្ពុជា** ថ្នាក់ **អស្សប្បដ្ឋិ** :

១-លោក	ម៉ម ច័ន្ទសិរីវឌ្ឍនៈ	៨-លោកស្រី	ពិន សុផាណា
២-លោក	កែវ សារ៉េត	៩-លោកស្រី	ស៊ីន លក្ខិណា
៣-លោក	គ្រុយ សុវណ្ណសិរីវិគ្គ	១០-លោក	អុន ប៊ុនធាង
៤-លោក	កង ប៊ុនណាត	១១-លោកស្រី	មុត សុក្រា
៥-លោក	ស្រី វ៉េត	១២-លោក	ម៉ិច ស៊ីយ៉េន
៦-លោក	ពៅ ប៊ុនធឿន	១៣-លោក	ភួង ប៊ុនធឿន
៧-លោកស្រី	ជឿង រណ្ណា	១៤-លោក	ចិត លាង

ព.ស. ១៧០៧. ៧៧១

N N
សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ០២ ខែ កក្កដា ឆ្នាំ ២០១៩

នរោត្តម សីហមុនី
 បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
 ឧបនាយករដ្ឋមន្ត្រីប្រចាំការ
 រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៧១៩/៧៧៤

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០០៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិប្រពៃណីយកម្មដល់លោក **ជាំង គូចួន** (CHIANG, KUO-TUAN) ជនជាតិ ចិនតៃវ៉ាន់ សញ្ជាតិចិនតៃវ៉ាន់ កើតថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ១៩៧៥ នៅខេត្ត Taiwan សាធារណរដ្ឋចិន។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

២១១១.១៧០៧.៧៧៤

Handwritten signature

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ០២ ខែ កក្កដា ឆ្នាំ ២០១៩

បានធម្មត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

កិត្តិនីតិកោសលបណ្ឌិត **មិន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៧១៩/ ៧៧៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស / រកត / ០៩១៨ / ៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស / រកម / ០៦១៨ / ០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស / រកម / ០៦១៨ / ០០៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់


- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិប្រពៃណីយកម្មដល់លោក **ឈិន យិនជូ** (CHEN, YEN-CHU) ជនជាតិ ចិនតៃវ៉ាន់ សញ្ជាតិចិនតៃវ៉ាន់ កើតថ្ងៃទី០៧ ខែកក្កដា ឆ្នាំ១៩៧៧ នៅទីក្រុង Taichung សាធារណ រដ្ឋចិន។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

ព្រះរាជលញ្ឆករ ១៧០៧៧ ៧៧៧

Handwritten signature

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ០២ ខែ កក្កដា ឆ្នាំ ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៧១៩/៩៩០

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០០៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ តាមសញ្ញាតូបនីយកម្មដល់លោក **ស៊ី ជីម៉ី** (XU, ZIBO) ជនជាតិចិន សញ្ជាតិចិន កើតថ្ងៃទី៣០ ខែសីហា ឆ្នាំ១៩៩៧ នៅខេត្ត Guangdong សាធារណរដ្ឋប្រជាមានិតចិន។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

ព្រះរាជលញ្ឆករ ១៩០៧.៩៩៤

ន សីហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ០២ ខែ កក្កដា ឆ្នាំ ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៧១៩/៧៧១

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០០៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបន្តិយកម្មដល់លោក **ស៊ី យ៉ានរូ (ZHOU, YANRU)** ជនជាតិចិន សញ្ជាតិចិន កើតថ្ងៃទី១៤ ខែតុលា ឆ្នាំ១៩៥៩ នៅខេត្ត Guangdong សាធារណរដ្ឋប្រជាមានិតចិន។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។

ព្រះរាជលញ្ឆករ ១៧០៧៧៧៧៧

Handwritten signature

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ០២ ខែ កក្កដា ឆ្នាំ ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត មីន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៧១៩/៧៧២

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០០៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបន្តិយកម្មដល់លោក **យ៉ាង យ៉ុង** (YANG, YONG) ជនជាតិចិន សញ្ជាតិចិន កើតថ្ងៃទី១៥ ខែតុលា ឆ្នាំ១៩៧១ នៅខេត្ត Jiangxi សាធារណរដ្ឋប្រជាមានិតចិន។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

ព.រ.ល. ១៧០៧.៧៧៦

សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ០២ ខែ កក្កដា ឆ្នាំ ២០១៩

នរោត្តម សីហមុនី

បានបង្គាប់ត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៧១៩/ ៧៧៣

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស / រកត / ០៩១៨ / ៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស / រកម / ០៦១៨ / ០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស / រកម / ០៦១៨ / ០០៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបញ្ជីយកម្មដល់លោក **ចៅ ជេសាន (ZHAO, SHENG)** ជនជាតិចិន សញ្ជាតិចិន កើតថ្ងៃទី០៧ ខែកក្កដា ឆ្នាំ១៩៧៥ នៅខេត្ត Jiangsu សាធារណរដ្ឋប្រជាមានិតចិន។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។

០១១៧-១៧០៧-៧៧៧

សីហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ០២ ខែ កក្កដា ឆ្នាំ ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៧១៩/ ៧៧៤

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស / រកត / ០៩១៨ / ៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស / រកម / ០៦១៨ / ០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស / រកម / ០៦១៨ / ០០៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិប្រពៃណីយកម្មដល់លោក **លី យ៉ាន់ស៊ីយ៉ុង** (LI, YUANXIONG) ជនជាតិ ចិន សញ្ជាតិចិន កើតថ្ងៃទី១៨ ខែសីហា ឆ្នាំ១៩៨៦ នៅខេត្ត Henan សាធារណរដ្ឋប្រជាមានិតចិន។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

ទា.ណ. ១៧០៧. ៧៧៤

នរោត្តម សីហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ០២ ខែ កក្កដា ឆ្នាំ ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៧១៩/ ៩៩៥

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស / រកត / ០៩១៨ / ៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស / រកម / ០៦១៨ / ០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស / រកម / ០៦១៨ / ០០៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិប្រពៃណីយកម្មដល់លោកស្រី **លី វីវីវី (LI WEIWEI)** ជនជាតិចិន សញ្ជាតិ ចិន កើតថ្ងៃទី១៣ ខែតុលា ឆ្នាំ១៩៨២ នៅខេត្ត Heilongjiang សាធារណរដ្ឋប្រជាមានិតចិន។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

៣១.១០.១៧.៩៩៥

នរោត្តម សីហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ០២ ខែ កក្កដា ឆ្នាំ ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៧១៩/៩៩៦

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស / រកត / ០៩១៨ / ៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស / រកម / ០៦១៨ / ០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស / រកម / ០៦១៨ / ០០៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបន្តិយកម្មដល់លោក **លឿ អេតចន** (LEU ED JOHN) ជនជាតិ កាណាដា សញ្ជាតិកាណាដា កើតថ្ងៃទី១៧ ខែធ្នូ ឆ្នាំ១៩៦៣ នៅខេត្ត Taiwan សាធារណរដ្ឋចិន។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

ទោល. ១៩០៧. ១០០០

ន សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ០២ ខែ កក្កដា ឆ្នាំ ២០១៩

នរោត្តម សីហមុនី

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៧១៩/ ៧៧៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០០៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិប័ណ្ណដល់លោក **ហ្សុង យុន (ZHANG KUN)** ជនជាតិដើមនីកសញ្ជាតិដើមនីក កើតថ្ងៃទី០៣ ខែធ្នូ ឆ្នាំ១៩៨៣ នៅប្រទេសចិន។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

៧៧៧.១៧០៧.១០០១

Handwritten signature

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ០២ ខែ កក្កដា ឆ្នាំ ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៧១៩/ ៧៧៤

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស / រកត / ០៩១៨ / ៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស / រកម / ០៦១៨ / ០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស / រកម / ០៦១៨ / ០០៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់ យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : ផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបន្តនៃយកម្មដល់លោកស្រី **ឡឺឡឺវីន វីន ឈឺវីន លីន** (LEI LEI WIN @WONCHWINLIN) ជនជាតិមីយ៉ាន់ម៉ា សញ្ជាតិមីយ៉ាន់ម៉ា កើតថ្ងៃទី១៤ ខែសីហា ឆ្នាំ១៩៨៩ នៅទីក្រុង Mandalay សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ដោយប្តូរឈ្មោះជា **វីន ឈឺវីន លីនឡឺឡឺវីន** (WON CHWINLINLEILEIWIN) ។

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

ព្រះរាជលញ្ឆករ ១៩០៧.១០០២

ន សីហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ០២ ខែ កក្កដា ឆ្នាំ ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
នាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត **មីន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៧១៩/ ៧៧៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស / រកត / ០៩១៨ / ៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស / រកម / ០៦១៨ / ០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស / រកម / ០៦១៨ / ០០៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបន្តនីយកម្មដល់លោក **សាយណាវ វង់ ឈឺវិន គីរណ** (SAI NAW @ WON CHWIN KYANE) ជនជាតិមីយ៉ាន់ម៉ា សញ្ជាតិមីយ៉ាន់ម៉ា កើតថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ១៩៨៧ នៅទីក្រុង Mandalay សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ដោយប្តូរឈ្មោះជា **វង់ ឈឺវិនគីរណសាយណាវ** (WON CHWINKYANE SAINAW) ។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

ព្រះរាជក្រឹត្យលេខ នស/រកត/០៧១៩/៧៧៧

ន សីហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ០២ ខែ កក្កដា ឆ្នាំ ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

កិត្តិនីតិកោសលបណ្ឌិត **មិន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៧១៩/ ១០០០

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស / រកត / ០៩១៨ / ៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស / រកម / ០៦១៨ / ០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស / រកម / ០៦១៨ / ០០៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : ផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបន្តិយកម្មដល់លោក **សាយខ្លាយ វង់ ឈើវិទ គីអ៊ី** (SAI KYAW @ WON CHWIN KYE) ជនជាតិមីយ៉ាន់ម៉ា សញ្ជាតិមីយ៉ាន់ម៉ា កើតថ្ងៃទី១៤ ខែមេសា ឆ្នាំ១៩៩៣ នៅទីក្រុង Mandalay សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ដោយប្តូរឈ្មោះជា **វង់ ឈើវិទគីអ៊ីម៉ង់សាយខ្លាយ** (WON CHWINKYE MAUNSAIKYAW) ។

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

៣១៧៧.១៩០៧.១០០៤

Handwritten signature

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០១៩

នរោត្តម សីហមុនី
បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី
Handwritten signature
កិត្តិនីតិកោសលបណ្ឌិត មិន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៧១៩/១០០១

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស / រកត / ០៩១៨ / ៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស / រកម / ០៦១៨ / ០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស / រកម / ០៦១៨ / ០០៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបន្តិយកម្មដល់លោក **ណាំង ឌីន** (NAING WIN) ជនជាតិមីយ៉ាន់ម៉ា សញ្ជាតិមីយ៉ាន់ម៉ា កើតថ្ងៃទី១១ ខែមករា ឆ្នាំ១៩៨៨ នៅទីក្រុង Myitkyina សាធារណរដ្ឋសហភាព មីយ៉ាន់ម៉ា។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

ព្រះរាជលញ្ឆករ ១៩០៧.១០០៥

N N
ន សីហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ០២ ខែ កក្កដា ឆ្នាំ ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៧១៩/១០០២

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស / រកត / ០៩១៨ / ៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស / រកម / ០៦១៨ / ០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០០៤ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិក្នុងន័យកម្ពុជលំណែក **វីន មីន ធូ** (WIN MYINT HTOO) ជនជាតិ មីយ៉ាន់ម៉ា សញ្ជាតិមីយ៉ាន់ម៉ា កើតថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ១៩៩០ នៅទីក្រុង Myitkyina សាធារណ រដ្ឋសហភាពមីយ៉ាន់ម៉ា។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

នស. ១៧០៧. ១០០៦

នរោត្តម សីហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ០២ ខែ កក្កដា ឆ្នាំ ២០១៩

បានបង្គាប់ត្រឹមត្រូវតាមច្បាប់ដើម
នាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិសាលល្អបំណុំ មីន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៧១៩/១០០៣

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចវិបុលសេនាភក្តី **សាយ ឈុំ**
ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា)

ប្រោសព្រះរាជទាន

ទូទ

គ្រឿងកសិកម្មវិយាយស ជាតិបក្ស

ចំពោះ

ឯកឧត្តម លី ណារុន

០៧១១.១៧០៧.១០០៧

សីហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ០២ ខែ កក្កដា ឆ្នាំ ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន



ព្រះរាជក្រឹត្យ
យើង

នស/រកត/០៧១៩/១០០៤

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចវិបុលសេនាកក្តិ **សាយ ឈុំ**
ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា)

ប្រោសព្រះរាជទាន

ទូទ

ក-គ្រឿងឥស្សរិយយស ជាតូចការ:

- | | |
|------------------------------|-------------------------------|
| ១- ឯកឧត្តម ហ៊ុំ ណារត | ២- លោកជំទាវ បោក សុទ្ធា |
| ៣- ឯកឧត្តម ម៉ែន ធឿន | ៤- ឯកឧត្តម ម៉ាន់ ម៉ុក |
| ៥- ឯកឧត្តម នន់ យ៉ែវ | ៦- ឯកឧត្តម ម៉ីន ធឿន |
| ៧- ឯកឧត្តម លី សារី | ៨- លោក ម៉ីន សុផល |
| ៩- លោក វ៉ាន់ ចាន់ធម្ម | |

ខ-គ្រឿងឥស្សរិយយស ព្រះរាជានាមក្រតកម្ពុជា ថ្នាក់ មហាសេរីចម្បងៈ

- | | |
|--|---------------------------------------|
| ១- លោកជំទាវ គាន់ សុឆារី | ២- លោកជំទាវ អាន ផល្លា |
| ៣- ឧត្តមសេនីយ៍ឯក ម៉ីន សំ | ៤- ឧត្តមសេនីយ៍ឯក អែត ពិសិដ្ឋ |
| ៥- ឧត្តមសេនីយ៍ទោ សាន្ត សាឿន | ៦- ឧត្តមសេនីយ៍ទោ ណាច ស្រីន |
| ៧- ឧត្តមសេនីយ៍ទោ ម៉ីន ហួន | ៨- ឧត្តមសេនីយ៍ទោ ឡៅ សុខហួន |
| ៩- ឧត្តមសេនីយ៍ទោ សូ សាឿន | ១០- ឧត្តមសេនីយ៍ទោ គឹម គន្ធា |
| ១១- ឧត្តមសេនីយ៍ទោ ឡៅ ចាំ | ១២- ឧត្តមសេនីយ៍ទោ លី គាយភារា |
| ១៣- ឧត្តមសេនីយ៍ទោ សូ គន្ធា | ១៤- ឧត្តមសេនីយ៍ទោ ក្រុង ឡា |
| ១៥- ឧត្តមសេនីយ៍ទោ ឡៅ សំឡៅន | ១៦- ឧត្តមសេនីយ៍ទោ ញ៉ុក ឌឹក |
| ១៧- លោកជំទាវ ហោ គឹមស៊ុន | ១៨- ឯកឧត្តម ឡៅ ម៉ាន់អែល |
| ១៩- ឧត្តមសេនីយ៍ត្រី រាល ម៉ាលី | ២០- ឧត្តមសេនីយ៍ត្រី ឡៅ សុដី |
| ២១- ឧត្តមសេនីយ៍ត្រី គុល ម៉ង់ឌី | ២២- ឧត្តមសេនីយ៍ត្រី នួន ច័ន្ទ |
| ២៣- ឧត្តមសេនីយ៍ត្រី សុក្រ ស៊ុយ | ២៤- ឧត្តមសេនីយ៍ត្រី ម៉ីន សំណាច |
| ឧត្តមសេនីយ៍ត្រី ឡាវ សុគន្ធាធម្ម | ២៦- ឧត្តមសេនីយ៍ត្រី ជា ធី |
| ២៧- វរសេនីយ៍ឯក ម៉ុ សុដី | ២៨- វរសេនីយ៍ឯក ស្រីន ផលិត |
| ២៨- វរសេនីយ៍ឯក ម៉ុន ម៉ីនណាត | ៣០- វរសេនីយ៍ឯក សំ សំរោត |
| ២៩- វរសេនីយ៍ឯក នុត ចន្ទ្រា | ៣២- វរសេនីយ៍ឯក ឌឹម សុខាឈ័យ |



- ៣៣- វរសេនីយ៍ឯក ជូ អេង
- ៣៤- វរសេនីយ៍ទោ ខេង ធីតសាន
- ៣៧- វរសេនីយ៍ទោ ហ៊ុម សំណាង
- ៣៩- វរសេនីយ៍ទោ ហ៊ុន សុជាតិ
- ៤១- លោក អ៊ុន ច័ន្ទ
- ៤៣- លោក ស៊ាង ប៊ុនសាន
- ៣៤- វរសេនីយ៍ឯក ជា ប៊ុនសេង
- ៣៦- វរសេនីយ៍ទោ ព្រហ្ម ផល្លី
- ៣៨- វរសេនីយ៍ទោ ម៉េត ម៉ូលី
- ៤០- លោក គាន់ សោភ័ណដារិទ្ធ
- ៤២- លោក គង់ ច័ន្ទ
- ៤៤- លោក កែវ សំរោត

គ-គ្រឿងឥស្សរិយយស សុវត្តារា ថ្នាក់ មហាសេនីវិទ្យុន៍:

- ១- ឧត្តមសេនីយ៍ឯក សុខ ចន្ទនារ៉ា
- ៣- ឧត្តមសេនីយ៍ទោ សាត់ ឈុន្ទី
- ៥- ឧត្តមសេនីយ៍ត្រី ឯក សុយីម
- ៧- ឧត្តមសេនីយ៍ត្រី អ៊ុន ប៊ុនថា
- ៩- វរសេនីយ៍ទោ មៀង សម្បត្តិ
- ២- ឧត្តមសេនីយ៍ទោ កែវ ពៅ
- ៤- ឧត្តមសេនីយ៍ទោ ធីត ចំណាម
- ៦- ឧត្តមសេនីយ៍ត្រី រិទ្ធ បូរីយ័
- ៨- វរសេនីយ៍ឯក កៅ វិរៈ

ឃ-គ្រឿងឥស្សរិយយស មុនីសារាត្តណ្ណ ថ្នាក់ មហាសេនីវិទ្យុន៍:

- ១- ឧត្តមសេនីយ៍ទោ ច័ន្ទ សុផាន់ណា
- ៣- ឧត្តមសេនីយ៍ទោ ហ៊ុន សុផាត
- ៥- ឧត្តមសេនីយ៍ទោ សុ គន្ធី
- ៧- ឧត្តមសេនីយ៍ត្រី រ៉ាត់ ជារ៉ាចន្ទ
- ៩- វរសេនីយ៍ឯក អ៊ុំ គុតា
- ១១- វរសេនីយ៍ឯក អ៊ុំ វិចិត្រ
- ១៣- វរសេនីយ៍ឯក អ៊ុំ សាឡើន
- ១៥- វរសេនីយ៍ទោ អន លាត់
- ១៧- វរសេនីយ៍ទោ ឡាន សិលា
- ១៩- វរសេនីយ៍ទោ ម៉ែន សុជាតិ
- ២១- វរសេនីយ៍ត្រី ជា គុតា
- ២៣- វរសេនីយ៍ត្រី ម៉ាញ៉ូ សុជាតិ
- ២៥- លោក ស៊ាង សុវណ្ណ
- ២- ឧត្តមសេនីយ៍ទោ ញ៉ុក សម័យ
- ៤- ឧត្តមសេនីយ៍ទោ មៀង សំរឿន
- ៦- ឧត្តមសេនីយ៍ត្រី រ៉ាត់ ជារ៉ាត្រី
- ៨- ឧត្តមសេនីយ៍ត្រី លាង ចាន់ដេត
- ១០- វរសេនីយ៍ឯក មៀង សំណាង
- ១២- វរសេនីយ៍ឯក សយ សំរឿន
- ១៤- វរសេនីយ៍ទោ ច័ន្ទ ធីរី
- ១៦- វរសេនីយ៍ទោ អ៊ុំ ចន្ទនារ៉ា
- ១៨- វរសេនីយ៍ទោ យីត ចន្ទីម
- ២០- វរសេនីយ៍ត្រី តាង គុចហេង
- ២២- វរសេនីយ៍ត្រី សុ ធីតឈៀង
- ២៤- វរសេនីយ៍ត្រី ឡុច ខៃ

ង-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេនា:

- ១- ឧត្តមសេនីយ៍ត្រី ហេង ផេង
- ៣- ឧត្តមសេនីយ៍ត្រី សុន មករា
- ៥- ឧត្តមសេនីយ៍ត្រី ឌីន ហុកលី
- ៧- ឧត្តមសេនីយ៍ត្រី តាយ សុវណ្ណ
- ៩- វរសេនីយ៍ឯក ឡឹម ពង្ស
- ១១- វរសេនីយ៍ឯក ថាម សារ៉ែត
- ១៣- វរសេនីយ៍ឯក លី សុខត្រី
- ១៥- វរសេនីយ៍ឯក ម៉ៅ គុលា
- ១៧- វរសេនីយ៍ទោ សុ គុណ្ណាគុឡ
- ១៩- វរសេនីយ៍ទោ ម៉ែន នគោ
- ២១- វរសេនីយ៍ត្រី ហាន សីហា
- ២៣- លោក ថង ធីតសុន
- ២- ឧត្តមសេនីយ៍ត្រី ឡាន ប៊ុនសុខ
- ៤- ឧត្តមសេនីយ៍ត្រី ផេង លីក្ខ
- ៦- ឧត្តមសេនីយ៍ត្រី យ៉ែន រ៉ាយេត
- ៨- ឧត្តមសេនីយ៍ត្រី ចាន់ សំរោត
- ១០- វរសេនីយ៍ឯក ម៉ៅ ប៊ុនឡើង
- ១២- វរសេនីយ៍ឯក ពៅ វិសាល
- ១៤- វរសេនីយ៍ឯក ហាយ ឡើង
- ១៦- វរសេនីយ៍ឯក គាន់ ធីតសាយ
- ១៨- វរសេនីយ៍ទោ គុម សក្យា
- ២០- វរសេនីយ៍ទោ ម៉ែន កញ្ញាសារី
- ២២- វរសេនីយ៍ត្រី សុក្រ សុភាព
- ២៤- លោក សុខ ប្រាំង



- ២៥- លោក ជា អរុណ
- ២៧- លោក ស៊ី ពិឡា
- ២៩- លោក ម៉ៅ សុភាព

- ២៦- លោក គុន សុវណ្ណា
- ២៨- លោកស្រី ផាន់ សុភា
- ៣០- លោក កៅ ស៊ីថេត

ច-គ្រឿងឥស្សរិយយស សុវណ្ណា ថ្នាក់ មហាសេនា

- ១- វរសេនីយ៍ឯក កាំង អ៊ុំ

ឆ-គ្រឿងឥស្សរិយយស មុនីសាវាភ័ណ្ណ ថ្នាក់ មហាសេនា:

- | | |
|----------------------------------|---------------------------------|
| ១- វរសេនីយ៍ឯក វេន ធីមសុ | ២- វរសេនីយ៍ទោ ទិច លីណា |
| ៣- វរសេនីយ៍ទោ វេន រ័ត្នធី | ៤- វរសេនីយ៍ទោ ហាស សារ៉េន |
| ៥- វរសេនីយ៍ត្រី ណុប សាមីឌី | ៦- អនុសេនីយ៍ឯក ខ័ង ធីមសិរិ |
| ៧- អនុសេនីយ៍ឯក ឡេន សារ៉ាត់ | ៨- អនុសេនីយ៍ឯក ធួប សុចិត្រា |
| ៩- អនុសេនីយ៍ឯក យឹម ម៉ុនឡេន | ១០- អនុសេនីយ៍ឯក ផាច សុភាព |
| ១១- អនុសេនីយ៍ត្រី អ៊ុក បញ្ចុទេធី | ១២- អនុសេនីយ៍ត្រី អ៊ុក ហាសបញ្ញា |
| ១៣- អនុសេនីយ៍ត្រី ជុំយ ស្មឿន | |

ជ-គ្រឿងឥស្សរិយយស សម្តេចព្រះមហាក្សត្រីយានី ព្រះស៊ីសុវត្ថិ មុនីច្ប កុសុមៈ នារីរ័ត្ន ថ្នាក់ មហាសេនា

- ១- លោក នង សាមុច

ឈ-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ ធិបតីន្ត្រៈ

- | | |
|--------------------------------|------------------------------|
| ១- ឧត្តមសេនីយ៍ត្រី គង់ ធីម | ២- វរសេនីយ៍ឯក គុក បន្ទី |
| ៣- វរសេនីយ៍ឯក មុនី កេនៈ | ៤- វរសេនីយ៍ឯក ម៉ែន សុខុម |
| ៥- វរសេនីយ៍ទោ តួក សំអុល | ៦- វរសេនីយ៍ទោ ឡោ លង់ |
| ៧- វរសេនីយ៍ទោ ត្រី សុវណ្ណា | ៨- វរសេនីយ៍ទោ សោម ចាសនា |
| ៩- វរសេនីយ៍ត្រី ឈឹម ហ៊ិន | ១០- វរសេនីយ៍ត្រី សារ៉ា វេន |
| ១១- វរសេនីយ៍ត្រី សុខ សារ៉េន | ១២- អនុសេនីយ៍ឯក ហ៊ី ញាណា |
| ១៣- អនុសេនីយ៍ឯក ម៉ែន ពុទ្ធសុដា | ១៤- អនុសេនីយ៍ឯក គង់ ជីវ៉ាត |
| ១៥- អនុសេនីយ៍ឯក ផល សំរេប | ១៦- នាយចំណង់ ខែង ឥន្ទ្រធិរាជ |
| ១៧- ព្រឹទ្ធពាលឯក យឹម កកដ្ឋា | ១៨- ព្រឹទ្ធពាលឯក យឹម សាមឌី |
| ១៩- លោក នាង សាតុន | ២០- លោក អ៊ឹម ផុល |
| ២១- លោក ស្វាយ សន្ទុះ | ២២- លោក ណាន ធានី |
| ២៣- លោក រស់ សុខុម | ២៤- លោក ព្រហ្ម គុន |
| ២៥- លោក ហេង សុខា | ២៦- លោក ដួង ណេត |
| ២៧- លោកស្រី ឈឹម ធីតា | ២៨- លោក ម៉ក់ គុន |
| ២៩- លោក អូន សំរោត | ៣០- លោក គង់ បញ្ញា |
| លោក កែវ សុវណ្ណា | ៣២- លោកស្រី ឡុង ការឃ្យ |
| ៣១- លោក សរ សុភាយុទ្ធ | ៣៤- លោក ឈុន សារឹម |
| ៣២- លោក សំ ជា | ៣៦- លោក ជុំ ហេងសៀង |
| លោក ហ៊ុន ចំរើន | ៣៨- លោក ប្រាកដ សុខប្រាថ្នា |
| លោក ឡែ សំណាច | ៤០- លោក ម៉ៅ ផុន |



- ៤១- លោក វ៉ាន ពេជ្រ
- ៤៣- លោកស្រី មីន ណារី
- ៤៥- លោក អៀង ឥន្ទសេរី
- ៤២- លោក អ៊ុន ពន្លាត
- ៤៤- លោក ទួន ម៉ែ:

ញ-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ សេនា:

- ១- វរសេនីយ៍ឯក ឡោ សុភាព
- ៣- វរសេនីយ៍ឯក ញ៉ូ ម៉ីនសំ
- ៥- វរសេនីយ៍ឯក ទួន បន្ទា
- ៧- វរសេនីយ៍ទោ យិន អឿ
- ៩- លោក ឃឹម សុឡោ
- ១១- លោក ខឿន សម្បត្តិ
- ១៣- លោក ពៅ ចំណាន
- ១៥- លោកស្រី ស៊ិន យ៉ាង
- ២- វរសេនីយ៍ឯក សាឡើន ចំណាន
- ៤- វរសេនីយ៍ឯក ឡុន ពិគុល
- ៦- វរសេនីយ៍ទោ សុខ សុខុម
- ៨- អនុសេនីយ៍ឯក ហ្ន៎ង សួនកុសល
- ១០- លោក ទេព ហាន
- ១២- លោក លន់ ហិរម
- ១៤- លោក ខ្មៅ ឆឹមហ្វា
- ១៦- លោកស្រី សៀម សុមិតា

ដ-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ អស្សប្បទ្ធិ:

- ១- វរសេនីយ៍ឯក កែវ សាត
- ៣- វរសេនីយ៍ទោ លាន សុខមេន
- ៥- វរសេនីយ៍ត្រី លេង ព្រឿន
- ៧- វរសេនីយ៍ត្រី ឆឹម ធុន្ទី
- ៩- អនុសេនីយ៍ឯក ម៉ែន គុណា
- ១១- អនុសេនីយ៍ឯក ផាត ផាន់រ៉ា
- ១៣- អនុសេនីយ៍ឯក ប្រុក សាខន
- ១៥- អនុសេនីយ៍ឯក ហេង កុម្មុះ
- ១៧- អនុសេនីយ៍ទោ ទួន ម៉ូរ៉ា
- ១៩- អនុសេនីយ៍ទោ ជា សារ៉ាត់
- ២១- អនុសេនីយ៍ទោ វ៉ាន ឆឹមហុន
- ២៣- អនុសេនីយ៍ទោ ប៉ាន់ សុឡើន
- ២៥- អនុសេនីយ៍ទោ ប៉ាន់ សុផន់
- ២៧- អនុសេនីយ៍ទោ ហិក បន្ទុយេត
- ២៩- អនុសេនីយ៍ត្រី ស៊ីម រស្មី
- ៣១- នាយចំណង់ លឹម សេនបាន
- ៣៣- ពលបាលទោ សេង អ៊ុន
- ៣៥- ពលបាលទោ ហិក ចាន់ខឿន
- ៣៧- ពលបាលទោ ទួន ឡើន
- ៣៩- ពលបាលទោ ឡើន មកក
- ៤១- ពលទោ យុក ចំណាប់
- ២- វរសេនីយ៍ទោ សៅ ឃឿន
- ៤- វរសេនីយ៍ត្រី អ៊ុក ចន្ទឡាត
- ៦- វរសេនីយ៍ត្រី ញ៉ែម សុផាន់ឌុ
- ៨- អនុសេនីយ៍ឯក ជា បញ្ញា
- ១០- អនុសេនីយ៍ឯក សយ បញ្ញា
- ១២- អនុសេនីយ៍ឯក ម៉ិម ជាត្រី
- ១៤- អនុសេនីយ៍ឯក អ៊ុក មុន
- ១៦- អនុសេនីយ៍ទោ ឡុន ម៉ាឡុន
- ១៨- អនុសេនីយ៍ទោ ថន ពែក
- ២០- អនុសេនីយ៍ទោ ស៊ីន ស្រីស្រស់
- ២២- អនុសេនីយ៍ទោ កែវ សុបនយុត្ត
- ២៤- អនុសេនីយ៍ទោ សួន ចិចិត្រ
- ២៦- អនុសេនីយ៍ទោ កែ ចាន់នី
- ២៨- អនុសេនីយ៍ត្រី កុម សុភ័ក្រា
- ៣០- អនុសេនីយ៍ត្រី ទេព មនោ
- ៣២- ពលបាលឯក កុម ពិសី
- ៣៤- ពលបាលទោ ហាន ចានសនា
- ៣៦- ពលបាលទោ សុខ ម៉ីនថេន
- ៣៨- ពលបាលទោ មីន កណ្តុំ
- ៤០- នាយឯក ចៅ ម៉េងសំណាច



ប-គ្រឿងឥស្សរិយយស សុវត្តរា ថ្នាក់ អស្សប្បទ្ធិ:

- ១- វរសេនីយ៍ត្រី ម៉ី សុភា

ខ-គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ណ ថ្នាក់ អស្ស្រដ្ឋាន្តិ:

- ១- អនុសេនីយ៍ទោ យីង យ៉ារី
- ២- អនុសេនីយ៍ទោ លៀង សៀងឡុន
- ៣- អនុសេនីយ៍ទោ ខួន ហេ
- ៤- អនុសេនីយ៍ត្រី ហែម ម៉ន្តាសនា
- ៥- អនុសេនីយ៍ត្រី លន ចន្ទី
- ៦- អនុសេនីយ៍ត្រី សុ ចាន់ថា
- ៧- អនុសេនីយ៍ត្រី ហួន ស្រីអគ្គី

គ-គ្រឿងឥស្សរិយយស សេនាជ័យសិទ្ធិ:

- ១- ឧត្តមសេនីយ៍ទោ ម៉ែន សុគ្រិអ្សវិធា
- ២- ឧត្តមសេនីយ៍ទោ ម៉ី សារុន
- ៣- ឧត្តមសេនីយ៍ទោ ឡាន ជៀន
- ៤- ឧត្តមសេនីយ៍ទោ គឹម សុភារ:
- ៥- ឧត្តមសេនីយ៍ត្រី អែម សុខន
- ៦- ឧត្តមសេនីយ៍ត្រី អុប ម៉ុនធឿន
- ៧- វរសេនីយ៍ឯក ជួន សំអួន
- ៨- វរសេនីយ៍ឯក សំ សុវណ្ណា
- ៩- វរសេនីយ៍ឯក ឡុន សារ៉ាត
- ១០- វរសេនីយ៍ឯក ឡុន គឹមធាន
- ១១- វរសេនីយ៍ទោ អ៊ុក ឡានឌីន

២១៧៧.១៧០៧.១០០៤

ស៊ីហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ០២ ខែ កក្កដា ឆ្នាំ ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិក្រសួងយុត្តិធម៌ មិន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៧១៩/ ១០០៥

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ២០១៨ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា១ : តែងតាំង និងផ្តល់ឋានៈ ឯកឧត្តម ឧត្តមសេនីយ៍ឯក **នីន សុខា** អគ្គលេខ ០៩៩០ ជាទីប្រឹក្សា ក្រសួងមហាផ្ទៃ មានឋានៈស្មើអនុរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន។
- មាត្រា២ : សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវ ទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

០១៤៧. ១៩០៧. ១០០៥

ន សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ០៣ ខែ កក្កដា ឆ្នាំ ២០១៩

នរោត្តម សីហមុនី
បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៧១៩/ ១០០៦

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/២១ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងបរិស្ថាន
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១២១៤/១៤៩៣ ចុះថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០១៤ ស្តីពីការគ្រប់គ្រង និងការបើកផ្តល់ប្រាក់បំណាច់ជូនទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រីដែលមានឋានៈស្មើ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** តែងតាំង និងផ្តល់ឋានៈ ដល់មន្ត្រីរាជការ ០២ រូប ជាទីប្រឹក្សាអមក្រសួងបរិស្ថាន ៖
- ១- ឯកឧត្តម **យ៉ែ វិបុល** ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើលេខាធិការ បន្ថែមលើ មុខងារបច្ចុប្បន្ន
 - ២- ឯកឧត្តម **អ៊ិន ច័ន់សី** ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើលេខាធិការ។
- មាត្រា ២ :** តែងតាំង និងផ្តល់ឋានៈ ដល់មន្ត្រីរាជការ ០៤ រូប របស់ក្រសួងបរិស្ថាន ៖
- ១- ឯកឧត្តម **សាស សុផល** ជាអគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្ស ធម្មជាតិ
 - ២- ឯកឧត្តម **ប្រាក់ ថាវអធិបា** ជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិ អភិវឌ្ឍន៍ដោយចីរភាព មានឋានៈស្មើអគ្គនាយក
 - ៣- ឯកឧត្តម **យីន សំរាយ** ជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិ អភិវឌ្ឍន៍ដោយចីរភាព មានឋានៈស្មើអគ្គនាយក
 - ៤- ឯកឧត្តម **ជា ចន្ទស័ក្ខ** ជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិ អភិវឌ្ឍន៍ដោយចីរភាព មានឋានៈស្មើអគ្គនាយក។
- មាត្រា ៣ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខានេះតទៅ។

បាវលា ១៩០៧ ១០១០

សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ០៣ ខែ កក្កដា ឆ្នាំ ២០១៩

នរោត្តម សីហមុនី
បានចម្លងត្រឹមត្រូវតែមួយច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រី ប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី
[Signature]
កិត្តិនីតិកោសលបណ្ឌិត **យីន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៧១៩/១០០៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឲ្យ ប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០១ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យ ប្រើច្បាប់ ស្តីពីការបង្កើតក្រសួងអប់រំ យុវជន និងកីឡា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០២១៣/១៤១ ចុះថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីអភិវឌ្ឍយុវជន
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១២១៤/១៤៩៣ ចុះថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០១៤ ស្តីពីការគ្រប់ គ្រង និងការបើកផ្តល់ប្រាក់បំណាច់ជូន ទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រីដែលមានឋានៈស្មើ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១:** តែងតាំង និងផ្តល់ឋានៈ ដល់មន្ត្រីរាជការចំនួន ០២ រូប របស់អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សា ជាតិកម្ពុជា ដើម្បីអភិវឌ្ឍយុវជន របស់ក្រសួងអប់រំ យុវជន និងកីឡា ៖
- ១- លោកជំទាវបណ្ឌិត **យួន វិធីភារ** ជាអគ្គលេខាធិការរង មានឋានៈស្មើ អនុរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន
 - ២- ឯកឧត្តមបណ្ឌិត **ឌី វិធីសុខ** ជាអគ្គលេខាធិការរង មានឋានៈស្មើ អនុរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន ។
- មាត្រា ២:** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវ ទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ ។

២០១៩.១៩.០៧.១០១១

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ០៧ ខែ កក្កដា ឆ្នាំ ២០១៩

សីហមុនី

នរោត្តម សីហមុនី

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

កិត្តិនីតិសាលបណ្ឌិត **ប៊ិន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៧១៩/ ១០០៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)

ត្រាស់ព្រះរាជទាន
នូវ

គ្រឿងឥស្សរិយយស **មុនីសារត៌្នន្ត** ថ្នាក់ **មហាសេនា**

១-ព្រះព្រហ្មបញ្ញា	ពេជ្រ	ប៊ុនថាត	១៨-លោក	រស់	ផល្លា
២-ព្រះសារមុនីវង្ស	ពុំ	សុយៀន	១៩-លោក	មូង	វិទ្ចី
៣-ព្រះអក្កោធិត្តោ	លី	វិចិត្រ	២០-លោក	គឹម	ហុងថៃ
៤-ព្រះបញ្ញាធរា	វង្ស	វុទ្ធិ	២១-លោក	ជា	វ៉ាត
៥-ព្រះអកក្កសោ	ចន្ទា	រុនរ៉ាន់	២២-លោក	ប្រាក់	ស៊ិនធី
៦-ព្រះបញ្ញាបទីបោ	កែវ	ឈឺន	២៣-លោក	សុយ	ពន្លឺច័ន្ទ
៧-ព្រះសុវណ្ណវង្សា	ហាន់	សុវណ្ណា	២៤-លោក	ម៉ៅ	សំបូរ
៨-ព្រះតេជគុណ	តែម	ម៉ា	២៥-លោក	តាន់	ហូឡាន
៩-ព្រះតេជគុណ	នាង	ផល្លា	២៦-លោកជំទាវ	លីម	គឹមលី
១០-ព្រះព្រហ្មកេស	ហេង	ប៊ុនសាម	២៧-ព្រះមង្គលបណ្ឌិត	ភិន	ផល្លី
១១-ព្រះធម្មទស្សី	ហៀន	ជើង	២៨-ឧកញ៉ា	ស្រ៊ុយ	ម៉ៅ
១២-ព្រះគ្រូសុវណ្ណបញ្ញា	ឌឹម	ខុន	២៩-ឯកឧត្តម	លីស	វី
១៣-លោកជំទាវ	ប៉ៅ	សុគន្ធី	៣០-លោក	ស៊ិន	ណាក់
១៤-លោកជំទាវ	ឈឹម	សំអុល	៣១-លោក	ដាន់	ណានី
១៥-ឯកឧត្តម	វិញ	ជាង	៣២-អ្នកស្រី	មាន	សុនាថ
១៦-ឯកឧត្តម	ហុង	សារឿនពេញ	៣៣-ឧបាសិកា	សុខ	តី
	ស៊ូ	វ៉ាធី	៣៤-អ្នកស្រី	ហុក	ដូងច័ន្ទ



៣៥-លោក	សាន់ សុភាព	៣៩-លោកស្រី	កែវ ម៉ានី
៣៦-លោក	សំ ជឿន	៤០-លោក	សាយ ប៊ុន
៣៧-ឧបាសិកា	សាយ គឹម	៤១-លោក	សេង ឆេង
៣៨-លោកជំទាវ	ឡាយ ឌីណោត	៤២-លោក	ហោ អៀងប៊ុន

ពល. ១៩០៧. ១០១៤

សីហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ០៣ ខែ កក្កដា ឆ្នាំ ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន



ព្រះរាជក្រឹត្យ

នស/រកត/០៧១៩/១០០៩

យើង

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)

ឲ្យសេចក្តី

ដូច

គ្រឿងឥស្សរិយយស ជាតុបការ

ចំពោះ

- ១-ឯកឧត្តម សាន់ សាប់អី
- ២-លោកជំទាវ យក់ សម្បត្តិ

ចា.ណ. ១៩០៧. ១០១៣

នរោត្តម សីហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន



ព្រះរាជក្រឹត្យ
យើង

នស/រកត/០៧១៩/១០១០

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)

ត្រាស់បង្គាប់

ផ្តល់គោរមងារ :

លោកជំទាវ **ជឹម យុទ្ធវរិ**

ជា

ឧកញ៉ា

ន សីហមុនី

០៧៧៧.១៩០៧.១០១៤

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង ថ្ងៃទី ០៣ ខែ កក្កដា ឆ្នាំ ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



ព្រះរាជក្រឹត្យ

នស/រកត/០៧១៩/១០១១

យើង

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)

ត្រាស់បង្គាប់

ផ្តល់គោរមងារ :

លោក **ឡេង សុខគា**

ជា

ឧកញ៉ា

សីហមុនី

នរោត្តម សីហមុនី

ព្រះរាជក្រឹត្យ ១៧០៧ ១០១៥

ធ្វើនៅព្រះបរមរាជវាំង ថ្ងៃទី ០៧ ខែ កក្កដា ឆ្នាំ ២០១៩



កិត្តិនីតិសោយលបណ្ឌិត ប៊ិន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៧១៩/ ១០១២

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)

ត្រាស់បង្គាប់

ផ្តល់គោរមងារ :

លោក អៀង មុនី

ជា

ឧកញ៉ា

ព.រ.ល. ១៩០៧-១០១៦

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង ថ្ងៃទី ០៣ ខែ កក្កដា ឆ្នាំ ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៧១៩/១០១៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការកែតំរូវ
រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស
ឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០០៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស
ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី
នៃរាជរដ្ឋាភិបាលកម្ពុជា

ត្រាស់បង្គាប់

- មាត្រា១ :** ផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបន្តនីយកម្មដល់លោក **ចាង យិនឌី** (CHANG YINQI) ជនជាតិ ចិន សញ្ជាតិ ចិន
កើតនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ១៩៥៧ នៅខេត្តហ៊ីប៊ី សាធារណរដ្ឋប្រជាមានិតចិន។
- មាត្រា២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក
អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

ព្រះរាជលញ្ឆករ ១៩០៧.១០១៧

Handwritten signature

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ០៣ ខែ កក្កដា ឆ្នាំ ២០១៩

នរោត្តម សីហមុនី

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

Handwritten signature

កិត្តិនីតិវិធីសម្របសម្រួល **មិន ឈិន**



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : នៃ..... អនក្រ.បក



អនុក្រឹត្យ
ស្តីពី

ការបង្កើតសភាពាណិជ្ជកម្មខេត្តត្បូងឃ្មុំ
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៦ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងពាណិជ្ជកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦៩៥/០៣ ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ១៩៩៥ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសភាពាណិជ្ជកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៨០៦/០២២ ចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មមាត្រា២ និងមាត្រា១៥នៃច្បាប់ស្តីពីសភាពាណិជ្ជកម្ម
- បានឃើញអនុក្រឹត្យលេខ១៣១ អនក្រ.បក ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៤ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងពាណិជ្ជកម្ម
- បានឃើញអនុក្រឹត្យលេខ៤២ អនក្រ.បក ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០០២ ស្តីពីរបៀបរបប និងការរៀបចំការបោះឆ្នោតសភាពាណិជ្ជកម្ម
- បានឃើញអនុក្រឹត្យលេខ៧៨ អនក្រ.បក ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលមាត្រា១០នៃអនុក្រឹត្យលេខ៤២ អនក្រ.បក ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០០២ ស្តីពីរបៀបរបប និងការរៀបចំការបោះឆ្នោតសភាពាណិជ្ជកម្ម
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម

សម្រេច

មាត្រា ១ .-

ត្រូវបានបង្កើតសភាពាណិជ្ជកម្មមួយសម្រាប់ខេត្តត្បូងឃ្មុំ ហៅថាសភាពាណិជ្ជកម្មខេត្តត្បូងឃ្មុំ។ ព្រំដែនមណ្ឌលសភាពាណិជ្ជកម្មខេត្តត្បូងឃ្មុំ ត្រូវកំណត់តាមព្រំដែនខេត្តត្បូងឃ្មុំ។

មាត្រា ២ .-

សភាពាណិជ្ជកម្មខេត្តត្បូងឃ្មុំមានសមាជិកជ្រើសតាំងចំនួន១៥(ដប់ប្រាំ)រូប ដែលជ្រើសរើសតាមការបោះឆ្នោត។ សភាពាណិជ្ជកម្មខេត្តត្បូងឃ្មុំ ត្រូវគ្រប់គ្រងដោយការិយាល័យមួយដឹកនាំដោយប្រធានមួយរូប និងអនុប្រធានមួយរូប ឬច្រើនរូប ហើយអាចបង្កើតគណៈកម្មការផ្សេងៗតាមការចាំបាច់ដើម្បីអភិវឌ្ឍប្រភេទអាជីវកម្មនីមួយៗ។

មាត្រា ៣ .-

តាមសំណើរបស់ប្រធានសភាពាណិជ្ជកម្មខេត្តត្បូងឃ្មុំ ក្រសួងពាណិជ្ជកម្មត្រូវកំណត់តាមប្រកាសនូវសមាជិកទីប្រឹក្សាស្របតាមលក្ខខណ្ឌដែលមានចែងក្នុងមាត្រា៥នៃច្បាប់ស្តីពីសភាពាណិជ្ជកម្ម។

មាត្រា ៤ .-

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា ៥ .-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ខែ ឆ្នាំ : ៧ ១២ ខែ កញ្ញា ឆ្នាំ ២០១៩ ឯកស័ក ព.ស.២៥៦៣
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

បានយកសេចក្តីគោរពជម្រាបជូន
សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រីសូមហត្ថលេខា
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម

ឯង សុរស័ក្តិ

- កន្លែងទទួល :
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ឧទ្ធរណ៍យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
 - ឧទ្ធរណ៍យសម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
 - សាលាខេត្តត្បូងឃ្មុំ
 - សភាពាណិជ្ជកម្មកម្ពុជា
 - ដូចមាត្រា៥
 - រាជកិច្ច
 - ឯកសារ កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ



រាជរដ្ឋាភិបាលកម្ពុជា

លេខ: ០៧៤/២០១៩/អនក្រ.តក

**អនុក្រឹត្យ
ស្តីពី**

ការទទួលស្គាល់សមាសភាពក្រុមប្រឹក្សាស្រុកព្រៃកម្សាន ខេត្តតាកែវ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឲ្យប្រើ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឲ្យប្រើ ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៨ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឲ្យប្រើ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១១៩/០០៣ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ដែលប្រកាសឲ្យប្រើ ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១១៩/០០៤ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ដែលប្រកាសឲ្យប្រើ ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥០៩/៥៧៣ ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០០៩ ស្តីពីការកំណត់ ការទទួលស្គាល់សមាសភាពសមាជិកក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានឃើញអនុក្រឹត្យលេខ ២២ អនក្រ.បក ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ ស្តីពីការកំណត់ចំនួនសមាជិក ក្រុមប្រឹក្សារាជធានីភ្នំពេញ ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ សម្រាប់អាណត្តិទី៣

- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ
- បានឃើញសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលេខ ៣៧៧ គ.ជ.ប.ស.ស.វ ចុះថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ ស្តីពីការប្រកាសបេក្ខជនជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ឆ្នាំ២០១៩
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១.-

ត្រូវបានទទួលស្គាល់សមាសភាពក្រុមប្រឹក្សាស្រុកព្រែកប្បាស នៃខេត្តតាកែវ ក្នុងអាណត្តិទី៣ ដូចមានរាយនាមខាងក្រោម ៖

ល.រ	គោត្តនាម និងនាមខ្លួន	ថ្ងៃខែឆ្នាំកំណើត	មុខតំណែង
១-	លោក អ៊ុំត សារ	១៩/០២/១៩៥៨	ជាប្រធានក្រុមប្រឹក្សាស្រុក
២-	លោក ឈាវ ហិ	១៤/១០/១៩៥២	ជាសមាជិកក្រុមប្រឹក្សាស្រុក
៣-	លោក ជ្រា ហុកគី	០១/០៤/១៩៤២	ជាសមាជិកក្រុមប្រឹក្សាស្រុក
៤-	លោក ជា វណ្ណ	០១/០១/១៩៥៧	ជាសមាជិកក្រុមប្រឹក្សាស្រុក
៥-	លោក អ៊ុំ លន	១៥/០៣/១៩៦១	ជាសមាជិកក្រុមប្រឹក្សាស្រុក
៦-	លោក សៀ សែ	១០/០៣/១៩៥១	ជាសមាជិកក្រុមប្រឹក្សាស្រុក
៧-	លោក ឌី ឡាយ	០១/០១/១៩៤៩	ជាសមាជិកក្រុមប្រឹក្សាស្រុក
៨-	លោក អ៊ុំត ស៊ាន	០១/០១/១៩៥៣	ជាសមាជិកក្រុមប្រឹក្សាស្រុក
៩-	លោក អ៊ុំ ឡុច	២៨/០២/១៩៥២	ជាសមាជិកក្រុមប្រឹក្សាស្រុក
១០-	លោក ឡុច សាម៉េត	០១/០១/១៩៥៦	ជាសមាជិកក្រុមប្រឹក្សាស្រុក
១១-	លោកស្រី អ៊ុំម ហុន	០៧/០១/១៩៨៧	ជាសមាជិកក្រុមប្រឹក្សាស្រុក
១២-	លោកស្រី អ៊ុំម ចន្ទី	២០/១១/១៩៧៩	ជាសមាជិកក្រុមប្រឹក្សាស្រុក
១៣-	លោក ហុន ម៉េងហាត់	០៧/០២/១៩៥៧	ជាសមាជិកក្រុមប្រឹក្សាស្រុក
១៤-	លោក ឡេង រិន	០៦/០៦/១៩៥៣	ជាសមាជិកក្រុមប្រឹក្សាស្រុក
១៥-	លោក តោក ញ៉ាង	០៥/០៧/១៩៤៨	ជាសមាជិកក្រុមប្រឹក្សាស្រុក
១៦-	លោក ចាយ សារ៉ុម	០២/០៥/១៩៧៩	ជាសមាជិកក្រុមប្រឹក្សាស្រុក
១៧-	លោក នង សារិត	០១/០៨/១៩៦០	ជាសមាជិកក្រុមប្រឹក្សាស្រុក
១៨-	លោក គា ឌុន្ទី	១៦/០១/១៩៨៤	ជាសមាជិកក្រុមប្រឹក្សាស្រុក
១៩-	លោក ម៉ុក ម៉ុនគីម	០១/០៥/១៩៧៤	ជាសមាជិកក្រុមប្រឹក្សាស្រុក

២០-	លោក ក ឌុល	១៦/០៤/១៩៥៥	ជាសមាជិកក្រុមប្រឹក្សាស្រុក
២១-	លោកស្រី នេត ស៊ីថា	០១/០៩/១៩៨២	ជាសមាជិកក្រុមប្រឹក្សាស្រុក

មាត្រា ២.-

ក្នុងករណីមានសមាជិកក្រុមប្រឹក្សាណាម្នាក់បាត់បង់សមាជិកភាពពីក្រុមប្រឹក្សា ត្រូវអនុវត្តតាមបទប្បញ្ញត្តិ នៃមាត្រា ២២ និងមាត្រា ២៣ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

មាត្រា ៣.-

ក្នុងការអនុវត្តការងារ ប្រធាន និងសមាជិកក្រុមប្រឹក្សាស្រុកព្រែកប្បាស នៃខេត្តតាកែវ ត្រូវអនុវត្តតាម រដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋាននានាជាធរមាន។

មាត្រា ៤.-

បទប្បញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា ៥.-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និង សាមីខ្លួនដូចមានឈ្មោះក្នុងមាត្រា១ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
- ដូចមាត្រា ៥
- រាជកិច្ច
- ឯកសារ - កាលប្បវត្តិ

ថ្ងៃ ចន្ទ ២០កើត ខែ សីហា ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

លេខៈ ៧៧ រ.ជ.ណ.ក.ជ.ក្រ. ២០១៩

ជាតិ សាសនា ព្រះមហាក្សត្រ



**អនុក្រឹត្យ
ស្តីពី**

ការទទួលស្គាល់សមាសភាពក្រុមប្រឹក្សាស្រុកសំរោង នៃខេត្តតាកែវ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៨ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១១៩/០០៣ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១១៩/០០៤ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥០៩/៥៧៣ ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០០៩ ស្តីពីការកំណត់ការទទួលស្គាល់សមាសភាពសមាជិកក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានឃើញអនុក្រឹត្យលេខ ២២ អនក្រ.បក ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ ស្តីពីការកំណត់ចំនួនសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ សម្រាប់អាណត្តិទី៣

- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ
- បានឃើញសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលេខ ៣៧៧ គ.ជ.ប.ស.ស.វ ចុះថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ ស្តីពីការប្រកាសបេក្ខជនជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ឆ្នាំ២០១៩
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១.-

ត្រូវបានទទួលស្គាល់សមាសភាពក្រុមប្រឹក្សាស្រុកសំរោង នៃខេត្តតាកែវ ក្នុងអាណត្តិទី៣ ដូចមានរាយនាមខាងក្រោម ៖

ល.រ	គោត្តនាម និងនាមខ្លួន	ថ្ងៃខែឆ្នាំកំណើត	មុខតំណែង
១-	លោក ញ៉ែង ធី	០៧/០៤/១៩៤៧	ជាប្រធានក្រុមប្រឹក្សាស្រុក
២-	លោក ប្រាក់ មុនី	០៥/០៣/១៩៥៨	ជាសមាជិកក្រុមប្រឹក្សាស្រុក
៣-	លោក ស៊ិន ហៀង	០៤/១០/១៩៥៣	ជាសមាជិកក្រុមប្រឹក្សាស្រុក
៤-	លោក ឡុយ គឹមស្រៀង	០៣/០២/១៩៦៣	ជាសមាជិកក្រុមប្រឹក្សាស្រុក
៥-	លោកស្រី ជួប នីន	០២/០៣/១៩៥៤	ជាសមាជិកក្រុមប្រឹក្សាស្រុក
៦-	លោក ឌី ហ៊ុន	១០/០៥/១៩៥០	ជាសមាជិកក្រុមប្រឹក្សាស្រុក
៧-	លោក ម៉ុល សុផុន	០៤/០៣/១៩៦៧	ជាសមាជិកក្រុមប្រឹក្សាស្រុក
៨-	លោក សុខ យ៉ាន់	១៥/០៥/១៩៤៨	ជាសមាជិកក្រុមប្រឹក្សាស្រុក
៩-	លោកស្រី ស្រឿង សុភាព	០៦/០៦/១៩៧៥	ជាសមាជិកក្រុមប្រឹក្សាស្រុក
១០-	លោក គុណ សំណាង	០៣/០២/១៩៥៤	ជាសមាជិកក្រុមប្រឹក្សាស្រុក
១១-	លោក សាយ សោ	១៧/១១/១៩៥៤	ជាសមាជិកក្រុមប្រឹក្សាស្រុក
១២-	លោក ជិន សុភាព	០៧/០៤/១៩៧៩	ជាសមាជិកក្រុមប្រឹក្សាស្រុក
១៣-	លោក ម៉ុល គឹម	១០/០២/១៩៥១	ជាសមាជិកក្រុមប្រឹក្សាស្រុក
១៤-	លោកស្រី ហែម នី	០៦/០៤/១៩៥៧	ជាសមាជិកក្រុមប្រឹក្សាស្រុក
១៥-	លោក សេក ឃឹម	១២/០៧/១៩៥៩	ជាសមាជិកក្រុមប្រឹក្សាស្រុក
១៦-	លោក អ៊ុំម រឿន	១៥/០៩/១៩៥៩	ជាសមាជិកក្រុមប្រឹក្សាស្រុក
១៧-	លោក ឡាយ សារ៉ាន់	១៩/០៩/១៩៦៤	ជាសមាជិកក្រុមប្រឹក្សាស្រុក
១៨-	លោក នាង សុវណ្ណ	១៣/០៤/១៩៨១	ជាសមាជិកក្រុមប្រឹក្សាស្រុក
១៩-	លោកស្រី ជ័យ ចាន់ធី	០១/០៤/១៩៥៨	ជាសមាជិកក្រុមប្រឹក្សាស្រុក

២០-	លោក សុខ ម៉ុន្នានា	០១/០១/១៩៥៨	ជាសមាជិកក្រុមប្រឹក្សាស្រុក
២១-	លោក នុត អេងលី	០៩/១០/១៩៥៩	ជាសមាជិកក្រុមប្រឹក្សាស្រុក

មាត្រា ២.-

ក្នុងករណីមានសមាជិកក្រុមប្រឹក្សាណាម្នាក់បាត់បង់សមាជិកភាពពីក្រុមប្រឹក្សា ត្រូវអនុវត្តតាមបទប្បញ្ញត្តិ នៃមាត្រា ២២ និងមាត្រា ២៣ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

មាត្រា ៣.-

ក្នុងការអនុវត្តការងារ ប្រធាន និងសមាជិកក្រុមប្រឹក្សាស្រុកសំរោង នៃខេត្តតាកែវ ត្រូវអនុវត្តតាម រដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋាននានាជាធរមាន។

មាត្រា ៤.-

បទប្បញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា ៥.-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និង សាមីខ្លួនដូចមានឈ្មោះក្នុងមាត្រា១ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ឧទ្ធរណ៍យសម្តេចនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
- គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
- ដូចមាត្រា ៥
- រាជកិច្ច
- ឯកសារ - កាលប្បវត្តិ

ថ្ងៃ ចន្ទ ៤ កើត ខែ សេស្វី ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១០ ខែ មេសា ឆ្នាំ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ៧៧ រ.ស.ក្រ.បក. ៧៧

ជាតិ សាសនា ព្រះមហាក្សត្រ



**អនុក្រឹត្យ
ស្តីពី**

ការទទួលស្គាល់សមាសភាពក្រុមប្រឹក្សាក្រុងដូនកែវ នៃខេត្តតាកែវ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឲ្យប្រើ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឲ្យប្រើ ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៨ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឲ្យប្រើ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១១៩/០០៣ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ដែលប្រកាសឲ្យប្រើ ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១១៩/០០៤ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ដែលប្រកាសឲ្យប្រើ ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥០៩/៥៧៣ ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០០៩ ស្តីពីការកំណត់ ការទទួលស្គាល់សមាសភាពសមាជិកក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានឃើញអនុក្រឹត្យលេខ ២២ អនក្រ.បក ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ ស្តីពីការកំណត់ចំនួនសមាជិក ក្រុមប្រឹក្សារាជធានីភ្នំពេញ ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ សម្រាប់អាណត្តិទី៣

- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ
- បានឃើញសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលេខ ៣៧៧ គ.ជ.ប.ស.ស.វ ចុះថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ ស្តីពីការប្រកាសបេក្ខជនជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ឆ្នាំ២០១៩
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១.-

ត្រូវបានទទួលស្គាល់សមាសភាពក្រុមប្រឹក្សាក្រុងដូនកែវ នៃខេត្តតាកែវ ក្នុងអាណត្តិទី៣ ដូចមានរាយនាមខាងក្រោម ៖

ល.រ	គោត្តនាម និងនាមខ្លួន	ថ្ងៃខែឆ្នាំកំណើត	មុខតំណែង
១-	លោក ឈុន ស្រី	០៣/០១/១៩៥២	ជាប្រធានក្រុមប្រឹក្សាក្រុង
២-	លោកស្រី ម៉ុង ណារ៉ុ	១៨/០៦/១៩៦០	ជាសមាជិកក្រុមប្រឹក្សាក្រុង
៣-	លោក ម៉ែត ហ៊ុន	១៩/០៩/១៩៤៨	ជាសមាជិកក្រុមប្រឹក្សាក្រុង
៤-	លោកស្រី ភី សារុន	២០/០៩/១៩៥៦	ជាសមាជិកក្រុមប្រឹក្សាក្រុង
៥-	លោក សុភ ឈឿន	១៦/០៦/១៩៤៨	ជាសមាជិកក្រុមប្រឹក្សាក្រុង
៦-	លោក ចាម សុផា	១០/០៨/១៩៥៥	ជាសមាជិកក្រុមប្រឹក្សាក្រុង
៧-	លោកស្រី អ៊ឹម ស៊ីណាត	១០/១២/១៩៥៧	ជាសមាជិកក្រុមប្រឹក្សាក្រុង
៨-	លោក ភឹម អេន	០៩/០១/១៩៥២	ជាសមាជិកក្រុមប្រឹក្សាក្រុង
៩-	លោក មាស សន	០២/១២/១៩៤៩	ជាសមាជិកក្រុមប្រឹក្សាក្រុង
១០-	លោក ភឹម សាឿន	១៥/០២/១៩៥៣	ជាសមាជិកក្រុមប្រឹក្សាក្រុង
១១-	លោក ម៉ែម លី	០៣/០៣/១៩៥៤	ជាសមាជិកក្រុមប្រឹក្សាក្រុង
១២-	លោក ស៊ីវ ជ្រួន	០១/០១/១៩៥៣	ជាសមាជិកក្រុមប្រឹក្សាក្រុង
១៣-	លោក យាន ច័ន្ទសេន	០២/០៤/១៩៦៨	ជាសមាជិកក្រុមប្រឹក្សាក្រុង
១៤-	លោក ព្រំ សាឿន	០១/០៧/១៩៧៩	ជាសមាជិកក្រុមប្រឹក្សាក្រុង
១៥-	លោកស្រី ឌួង សារិន	១០/០៩/១៩៥៥	ជាសមាជិកក្រុមប្រឹក្សាក្រុង
១៦-	លោក រិន ថា	១០/០១/១៩៦៣	ជាសមាជិកក្រុមប្រឹក្សាក្រុង
១៧-	លោក ខៀវ សម្រស់ ធីរ៉ា	២៤/១០/១៩៨០	ជាសមាជិកក្រុមប្រឹក្សាក្រុង

មាត្រា ២.-

ក្នុងករណីមានសមាជិកក្រុមប្រឹក្សាណាម្នាក់បាត់បង់សមាជិកភាពពីក្រុមប្រឹក្សា ត្រូវអនុវត្តតាមបទប្បញ្ញត្តិនៃមាត្រា ២២ និងមាត្រា ២៣ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

មាត្រា ៣.-

ក្នុងការអនុវត្តការងារ ប្រធាន និងសមាជិកក្រុមប្រឹក្សាក្រុងជូនកែវ នៃខេត្តតាកែវ ត្រូវអនុវត្តតាម រដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋាននានាជាធរមាន។

មាត្រា ៤.-

បទប្បញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា ៥.-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និង សាមីខ្លួនដូចមានឈ្មោះក្នុងមាត្រា១ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ឧទ្ធរណ៍យសអូចនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
- គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
- ដូចមាត្រា ៥
- រាជកិច្ច
- ឯកសារ - កាលប្បវត្តិ

ថ្ងៃ ចន្ទ ៧ កើត ខែ ឧសភ្ញ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១០ ខែ ៥ ឆ្នាំ ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ៧៧៤.៥...គ.បក.ត.ស

ជាតិ សាសនា ព្រះមហាក្សត្រ



អនុក្រឹត្យ

ស្តីពី

ការទទួលស្គាល់សមាសភាពក្រុមប្រឹក្សាស្រុកត្រាំកក់ នៃខេត្តតាកែវ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឲ្យប្រើ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឲ្យប្រើ ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៨ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឲ្យប្រើ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១១៩/០០៣ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ដែលប្រកាសឲ្យប្រើ ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១១៩/០០៤ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ដែលប្រកាសឲ្យប្រើ ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥០៩/៥៧៣ ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០០៩ ស្តីពីការកំណត់ ការទទួលស្គាល់សមាសភាពសមាជិកក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានឃើញអនុក្រឹត្យលេខ ២២ អនក្រ.បក ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ ស្តីពីការកំណត់ចំនួនសមាជិក ក្រុមប្រឹក្សារាជធានីភ្នំពេញ ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ សម្រាប់អាណត្តិទី៣

- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ
- បានឃើញសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលេខ ៣៧៧ គ.ជ.ប.ស.ស.វ ចុះថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ ស្តីពីការប្រកាសបេក្ខជនជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ឆ្នាំ២០១៩
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១.-

ត្រូវបានទទួលស្គាល់សមាសភាពក្រុមប្រឹក្សាស្រុកត្រាំកក់ នៃខេត្តតាកែវ ក្នុងអាណត្តិទី៣ ដូចមានរាយនាមខាងក្រោម ៖

ល.រ	គោត្តនាម និងនាមខ្លួន	ថ្ងៃខែឆ្នាំកំណើត	មុខតំណែង
១-	លោក សួន សុផា	១៥/១២/១៩៥៩	ជាប្រធានក្រុមប្រឹក្សាស្រុក
២-	លោក ឆៀង សឿន	០២/០២/១៩៥៩	ជាសមាជិកក្រុមប្រឹក្សាស្រុក
៣-	លោក យ៉ាង ឆៀន	០៣/០២/១៩៥៤	ជាសមាជិកក្រុមប្រឹក្សាស្រុក
៤-	លោកស្រី ពៅ សុខា	០៥/០៦/១៩៧៨	ជាសមាជិកក្រុមប្រឹក្សាស្រុក
៥-	លោក ឆៀង ធី	១៥/០៥/១៩៥២	ជាសមាជិកក្រុមប្រឹក្សាស្រុក
៦-	លោក ឆៀង ឆៀន	២៦/០២/១៩៥២	ជាសមាជិកក្រុមប្រឹក្សាស្រុក
៧-	លោក រស់ ណារ៉េត	០៧/១១/១៩៥៧	ជាសមាជិកក្រុមប្រឹក្សាស្រុក
៨-	លោកស្រី ខុក សារិន	១៧/០៥/១៩៥៩	ជាសមាជិកក្រុមប្រឹក្សាស្រុក
៩-	លោក នួន ភុប	១០/០១/១៩៥០	ជាសមាជិកក្រុមប្រឹក្សាស្រុក
១០-	លោក នន រី	២១/០៦/១៩៥៦	ជាសមាជិកក្រុមប្រឹក្សាស្រុក
១១-	លោក កែ សារឿន	១៥/០៤/១៩៥៨	ជាសមាជិកក្រុមប្រឹក្សាស្រុក
១២-	លោក យុន យឿន	០៨/០៤/១៩៥០	ជាសមាជិកក្រុមប្រឹក្សាស្រុក
១៣-	លោក ឌឹម ហួរ	១៥/០៣/១៩៥៦	ជាសមាជិកក្រុមប្រឹក្សាស្រុក
១៤-	លោក ជុំ ម៉ឺនដារា	១៧/០៣/១៩៥៩	ជាសមាជិកក្រុមប្រឹក្សាស្រុក
១៥-	លោកស្រី កែវ ហុន	០៥/០៦/១៩៥៧	ជាសមាជិកក្រុមប្រឹក្សាស្រុក
១៦-	លោក អេង ឌុល	២០/០៧/១៩៧៣	ជាសមាជិកក្រុមប្រឹក្សាស្រុក
១៧-	លោក គឹម ចន្ទ្រៈ	០៦/០៨/១៩៨២	ជាសមាជិកក្រុមប្រឹក្សាស្រុក
១៨-	លោក មែន ពិសិដ្ឋ	១៨/១០/១៩៨៤	ជាសមាជិកក្រុមប្រឹក្សាស្រុក
១៩-	លោក មួន សារ៉ាន់	០៦/០១/១៩៨៧	ជាសមាជិកក្រុមប្រឹក្សាស្រុក

២០-	លោក ចៅ ឌុន្ទី	១២/១២/១៩៧៥	ជាសមាជិកក្រុមប្រឹក្សាស្រុក
២១-	លោក ឌុំ គុន	២០/០២/១៩៥៦	ជាសមាជិកក្រុមប្រឹក្សាស្រុក

មាត្រា ២.-

ក្នុងករណីមានសមាជិកក្រុមប្រឹក្សាណាម្នាក់បាត់បង់សមាជិកភាពពីក្រុមប្រឹក្សា ត្រូវអនុវត្តតាមបទប្បញ្ញត្តិ នៃមាត្រា ២២ និងមាត្រា ២៣ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

មាត្រា ៣.-

ក្នុងការអនុវត្តការងារ ប្រធាន និងសមាជិកក្រុមប្រឹក្សាស្រុកត្រាំកក់ នៃខេត្តតាកែវ ត្រូវអនុវត្តតាម រដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋាននានាជាធរមាន។

មាត្រា ៤.-

បទប្បញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា ៥.-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និង សាមីខ្លួនដូចមានឈ្មោះក្នុងមាត្រា១ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
- ដូចមាត្រា ៥
- រាជកិច្ច
- ឯកសារ - កាលប្បវត្តិ

ថ្ងៃ ចន្ទ ៤ កើត ខែ សេស្វ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១០ ខែ មេសា ឆ្នាំ២០១៩

នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ស.រ.ក. ៤៤៤ អនក្រ. រក

ជាតិ សាសនា ព្រះមហាក្សត្រ



**អនុក្រឹត្យ
ស្តីពី**

ការទទួលស្គាល់សមាសភាពក្រុមប្រឹក្សាស្រុកទ្រាំង នៃខេត្តតាកែវ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឲ្យប្រើ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឲ្យប្រើ ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៨ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឲ្យប្រើ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១១៩/០០៣ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ដែលប្រកាសឲ្យប្រើ ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១១៩/០០៤ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ដែលប្រកាសឲ្យប្រើ ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥០៩/៥៧៣ ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០០៩ ស្តីពីការកំណត់ ការទទួលស្គាល់សមាសភាពសមាជិកក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានឃើញអនុក្រឹត្យលេខ ២២ អនក្រ.បក ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ ស្តីពីការកំណត់ចំនួនសមាជិក ក្រុមប្រឹក្សារាជធានីភ្នំពេញ ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ សម្រាប់អាណត្តិទី៣

- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ
- បានឃើញសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលេខ ៣៧៧ គ.ជ.ប.ស.ស.រ ចុះថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ ស្តីពីការប្រកាសបេក្ខជនជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ឆ្នាំ២០១៩
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១.-

ត្រូវបានទទួលស្គាល់សមាសភាពក្រុមប្រឹក្សាស្រុកទាំង នៃខេត្តតាកែវ ក្នុងអាណត្តិទី៣ ដូចមានរាយនាមខាងក្រោម ៖

ល.រ	គោត្តនាម និងនាមខ្លួន	ថ្ងៃខែឆ្នាំកំណើត	មុខតំណែង
១-	លោក សាន ខុន	០៣/០១/១៩៥៧	ជាប្រធានក្រុមប្រឹក្សាស្រុក
២-	លោក ប្រាំ នាត	១៥/១១/១៩៦០	ជាសមាជិកក្រុមប្រឹក្សាស្រុក
៣-	លោក យស សែម	០១/០១/១៩៥០	ជាសមាជិកក្រុមប្រឹក្សាស្រុក
៤-	លោក ម៉េង រិន	២៣/០៣/១៩៥០	ជាសមាជិកក្រុមប្រឹក្សាស្រុក
៥-	លោក ណី នោម	២៧/០៤/១៩៥០	ជាសមាជិកក្រុមប្រឹក្សាស្រុក
៦-	លោក ម៉ែន ស៊ីន	០៩/០៨/១៩៤៨	ជាសមាជិកក្រុមប្រឹក្សាស្រុក
៧-	លោក មូល ភ័	១១/០២/១៩៥២	ជាសមាជិកក្រុមប្រឹក្សាស្រុក
៨-	លោក ប្រាក់ សុវណ្ណ	១៤/០៨/១៩៥៥	ជាសមាជិកក្រុមប្រឹក្សាស្រុក
៩-	លោក សយ យេន	០៣/១០/១៩៥៦	ជាសមាជិកក្រុមប្រឹក្សាស្រុក
១០-	លោក យ៉ែម ឆ្លោង	០៥/០១/១៩៥៨	ជាសមាជិកក្រុមប្រឹក្សាស្រុក
១១-	លោក ពៅ ម៉ុន	៣០/០៤/១៩៥៤	ជាសមាជិកក្រុមប្រឹក្សាស្រុក
១២-	លោកស្រី យុន ភេនា	១០/១០/១៩៨៨	ជាសមាជិកក្រុមប្រឹក្សាស្រុក
១៣-	លោក អូន ឌុប	១២/១២/១៩៥៦	ជាសមាជិកក្រុមប្រឹក្សាស្រុក
១៤-	លោក អ៊ឹម ប្រា	០១/០១/១៩៥២	ជាសមាជិកក្រុមប្រឹក្សាស្រុក
១៥-	លោក សំ ម៉ុន	១៤/០៤/១៩៥២	ជាសមាជិកក្រុមប្រឹក្សាស្រុក
១៦-	លោក សេន វ៉ាន់ហោង	១៥/០១/១៩៤៩	ជាសមាជិកក្រុមប្រឹក្សាស្រុក
១៧-	លោកស្រី ពេជ សន	១២/១២/១៩៤៥	ជាសមាជិកក្រុមប្រឹក្សាស្រុក
១៨-	លោក ម៉ុន ឃ្លី	១៣/០៩/១៩៤៧	ជាសមាជិកក្រុមប្រឹក្សាស្រុក
១៩-	លោក ខាវ សុវណ្ណ	១៥/០១/១៩៤៦	ជាសមាជិកក្រុមប្រឹក្សាស្រុក

២០-	លោក ម៉ៅ សី	០១/០៣/១៩៨៤	ជាសមាជិកក្រុមប្រឹក្សាស្រុក
២១-	លោក ស្រី ខេន	១០/១២/១៩៥៨	ជាសមាជិកក្រុមប្រឹក្សាស្រុក

មាត្រា ២.-

ក្នុងករណីមានសមាជិកក្រុមប្រឹក្សាណាម្នាក់បាត់បង់សមាជិកភាពពីក្រុមប្រឹក្សា ត្រូវអនុវត្តតាមបទប្បញ្ញត្តិ នៃមាត្រា ២២ និងមាត្រា ២៣ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

មាត្រា ៣.-

ក្នុងការអនុវត្តការងារ ប្រធាន និងសមាជិកក្រុមប្រឹក្សាស្រុកទាំង នៃខេត្តតាកែវ ត្រូវអនុវត្តតាម រដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋាននានាជាធរមាន។

មាត្រា ៤.-

បទប្បញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា ៥.-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និង សាមីខ្លួនដូចមានឈ្មោះក្នុងមាត្រា១ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

អន្តរាគមន៍:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ឧទ្ធរណ៍យសម្តេចនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
- គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
- ដូចមាត្រា ៥
- រាជកិច្ច
- ឯកសារ - កាលប្បវត្តិ

ថ្ងៃ ចន្ទ ២ កើត ខែ ចេស្ឋ ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១០ ខែ មេសា ឆ្នាំ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ...៨៧.៤៤៧.នសក្រ.៧៧

ជាតិ សាសនា ព្រះមហាក្សត្រ



អនុក្រឹត្យ

ស្តីពី

ការទទួលស្គាល់សមាសភាពក្រុមប្រឹក្សាស្រុកអង្គជំរែង នៃខេត្តឧត្តរមានជ័យ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឲ្យប្រើ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឲ្យប្រើ ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៨ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឲ្យប្រើ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១១៩/០០៣ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ដែលប្រកាសឲ្យប្រើ ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១១៩/០០៤ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ដែលប្រកាសឲ្យប្រើ ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥០៩/៥៧៣ ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០០៩ ស្តីពីការកំណត់ ការទទួលស្គាល់សមាសភាពសមាជិកក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានឃើញអនុក្រឹត្យលេខ ២២ អនក្រ.បក ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ ស្តីពីការកំណត់ចំនួនសមាជិក ក្រុមប្រឹក្សារាជធានីភ្នំពេញ ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ សម្រាប់អាណត្តិទី៣

- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ
- បានឃើញសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលេខ ៣៧៧ គ.ជ.ប.ស.ស.វ ចុះថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ ស្តីពីការប្រកាសបេក្ខជនជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ឆ្នាំ២០១៩
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១.-

ត្រូវបានទទួលស្គាល់សមាសភាពក្រុមប្រឹក្សាស្រុកអន្លង់វែង នៃខេត្តឧត្តរមានជ័យ ក្នុងអាណត្តិទី៣ ដូចមានរាយនាមខាងក្រោម ៖

ល.រ	គោត្តនាម និងនាមខ្លួន	ថ្ងៃខែឆ្នាំកំណើត	មុខតំណែង
១-	លោក ជុំ ឈុននី	០១/០៣/១៩៥៤	ជាប្រធានក្រុមប្រឹក្សាស្រុក
២-	លោក ជិន សាវច់	០៤/១០/១៩៥៣	ជាសមាជិកក្រុមប្រឹក្សាស្រុក
៣-	លោកស្រី គង់ ម៉ុំ	០២/០៣/១៩៥៧	ជាសមាជិកក្រុមប្រឹក្សាស្រុក
៤-	លោក សុន សារ៉ែន	១០/០៥/១៩៥៧	ជាសមាជិកក្រុមប្រឹក្សាស្រុក
៥-	លោក ជួន សំឡើង	០៥/១២/១៩៥៥	ជាសមាជិកក្រុមប្រឹក្សាស្រុក
៦-	លោក ជុន ចន	០១/០៣/១៩៥៣	ជាសមាជិកក្រុមប្រឹក្សាស្រុក
៧-	លោក ស៊ុយ សេង	១៣/០៣/១៩៥៨	ជាសមាជិកក្រុមប្រឹក្សាស្រុក
៨-	លោក អោម សាវ៉ាត	០៩/០៧/១៩៥២	ជាសមាជិកក្រុមប្រឹក្សាស្រុក
៩-	លោក ស្វាយ សុផន	០៣/០៩/១៩៥៥	ជាសមាជិកក្រុមប្រឹក្សាស្រុក
១០-	លោក ឈុន ហឿន	២០/០៦/១៩៨០	ជាសមាជិកក្រុមប្រឹក្សាស្រុក
១១-	លោក ម៉ុក សំរោត	០២/០៥/១៩៧២	ជាសមាជិកក្រុមប្រឹក្សាស្រុក
១២-	លោក ផែម ឡើង	០៥/០៧/១៩៦៤	ជាសមាជិកក្រុមប្រឹក្សាស្រុក
១៣-	លោក សោម រ៉ែន	០៩/០៧/១៩៨០	ជាសមាជិកក្រុមប្រឹក្សាស្រុក
១៤-	លោក មូយ មុរ	១៤/០៨/១៩៧១	ជាសមាជិកក្រុមប្រឹក្សាស្រុក
១៥-	លោក គង់ ពន្លក	១០/១០/១៩៧១	ជាសមាជិកក្រុមប្រឹក្សាស្រុក

មាត្រា ២.-

ក្នុងករណីមានសមាជិកក្រុមប្រឹក្សាណាម្នាក់បាត់បង់សមាជិកភាពពីក្រុមប្រឹក្សា ត្រូវអនុវត្តតាមបទប្បញ្ញត្តិ នៃមាត្រា ២២ និងមាត្រា ២៣ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ។

មាត្រា ៣.-

ក្នុងការអនុវត្តការងារ ប្រធាន និងសមាជិកក្រុមប្រឹក្សាស្រុកអន្លង់វែង នៃខេត្តឧត្តរមានជ័យ ត្រូវអនុវត្តតាមរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋាននានាជាធរមាន ។

មាត្រា ៤.-

បទប្បញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍ ។

មាត្រា ៥.-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានឈ្មោះក្នុងមាត្រា១ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃ ចន្ទ ៤ កើត ខែ សីហា ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១០ ខែ សីហា ឆ្នាំ២០១៩

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ឧទ្ធរណ៍យសម្តេចនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
- គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
- ដូចមាត្រា ៥
- រាជកិច្ច
- ឯកសារ - កាលប្បវត្តិ



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ០៧៤៤ អនក្រ.តត



**អនុក្រឹត្យ
ស្តីពី**

ការទទួលស្គាល់សមាសភាពក្រុមប្រឹក្សាស្រុកមន្ត្រីរដ្ឋបាល និងខេត្តឧត្តរមានជ័យ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឲ្យប្រើ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឲ្យប្រើ ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៨ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឲ្យប្រើ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១១៩/០០៣ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ដែលប្រកាសឲ្យប្រើ ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១១៩/០០៤ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ដែលប្រកាសឲ្យប្រើ ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥០៩/៥៧៣ ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០០៩ ស្តីពីការកំណត់ ការទទួលស្គាល់សមាសភាពសមាជិកក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានឃើញអនុក្រឹត្យលេខ ២២ អនក្រ.បក ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ ស្តីពីការកំណត់ចំនួនសមាជិក ក្រុមប្រឹក្សារាជធានីភ្នំពេញ ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ សម្រាប់អាណត្តិទី៣

- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ
- បានឃើញសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលេខ ៣៧៧ គ.ជ.ប.ស.ស.រ ចុះថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ ស្តីពីការប្រកាសបេក្ខជនជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ឆ្នាំ២០១៩
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១.-

ត្រូវបានទទួលស្គាល់សមាសភាពក្រុមប្រឹក្សាស្រុកបន្ទាយអំពិល នៃខេត្តឧត្តរមានជ័យ ក្នុងអាណត្តិទី៣ ដូចមានរាយនាមខាងក្រោម ៖

ល.រ	គោត្តនាម និងនាមខ្លួន	ថ្ងៃខែឆ្នាំកំណើត	មុខតំណែង
១-	លោក ចាម ផាត	០៥/០២/១៩៥២	ជាប្រធានក្រុមប្រឹក្សាស្រុក
២-	លោក ត្រាញ៉ូ មេន	១៣/០៧/១៩៦៤	ជាសមាជិកក្រុមប្រឹក្សាស្រុក
៣-	លោក អ៊ូ ម៉ឿន	០១/០១/១៩៥៦	ជាសមាជិកក្រុមប្រឹក្សាស្រុក
៤-	លោក ហ៊ុន ហឿន	១០/០៦/១៩៥៩	ជាសមាជិកក្រុមប្រឹក្សាស្រុក
៥-	លោក មីន សំរេច	១៥/០៨/១៩៥៩	ជាសមាជិកក្រុមប្រឹក្សាស្រុក
៦-	លោកស្រី ឌី សាឡើត	១០/១១/១៩៦៩	ជាសមាជិកក្រុមប្រឹក្សាស្រុក
៧-	លោក ឌិន ហេង	១០/១១/១៩៧៩	ជាសមាជិកក្រុមប្រឹក្សាស្រុក
៨-	លោក ម៉ែន សារី	០១/០៥/១៩៦៤	ជាសមាជិកក្រុមប្រឹក្សាស្រុក
៩-	លោក មនោរម្យ យ៉ាស្តី	១០/១០/១៩៥៩	ជាសមាជិកក្រុមប្រឹក្សាស្រុក
១០-	លោក ថែន សុំថែម	១៤/០៧/១៩៧៨	ជាសមាជិកក្រុមប្រឹក្សាស្រុក
១១-	លោកស្រី សៀម ណារី	០១/០១/១៩៨១	ជាសមាជិកក្រុមប្រឹក្សាស្រុក
១២-	លោក អួន អ៊ុន	០៥/០៣/១៩៧៨	ជាសមាជិកក្រុមប្រឹក្សាស្រុក
១៣-	លោក វ៉ាន ម៉ុន	០៥/០៥/១៩៥៦	ជាសមាជិកក្រុមប្រឹក្សាស្រុក
១៤-	លោក ឡើន តុឡី	២២/០១/១៩៨៨	ជាសមាជិកក្រុមប្រឹក្សាស្រុក
១៥-	លោក សល់ អឺ	១០/០៩/១៩៥៧	ជាសមាជិកក្រុមប្រឹក្សាស្រុក

មាត្រា ២.-

ក្នុងករណីមានសមាជិកក្រុមប្រឹក្សាណាម្នាក់បាត់បង់សមាជិកភាពពីក្រុមប្រឹក្សា ត្រូវអនុវត្តតាមបទប្បញ្ញត្តិនៃមាត្រា ២២ និងមាត្រា ២៣ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

មាត្រា ៣.-

ក្នុងការអនុវត្តការងារ ប្រធាន និងសមាជិកក្រុមប្រឹក្សាស្រុកបន្ទាយអំពិល នៃខេត្តឧត្តរមានជ័យ ត្រូវអនុវត្តតាមរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋាននានាជាធរមាន ។

មាត្រា ៤.-

បទប្បញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍ ។

មាត្រា ៥.-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានឈ្មោះក្នុងមាត្រា១ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃ ចន្ទ ៤ កើត ខែ សេស្ក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១០ ខែ សីហា ឆ្នាំ២០១៩

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ឧទ្ធរណ៍យសដ្ឋាននាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យសដ្ឋាននាយករដ្ឋមន្ត្រី
- គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
- ដូចមាត្រា ៥
- រាជកិច្ច
- ឯកសារ - កាលប្បវត្តិ



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ០៧៤ អនក្រ. ២០១៩

ជាតិ សាសនា ព្រះមហាក្សត្រ



អនុក្រឹត្យ

ស្តីពី

ការទទួលស្គាល់សមាសភាពក្រុមប្រឹក្សាស្រុកចុងកាល់ នៃខេត្តឧត្តរមានជ័យ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឲ្យប្រើ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឲ្យប្រើ ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៨ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឲ្យប្រើ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១១៩/០០៣ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ដែលប្រកាសឲ្យប្រើ ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១១៩/០០៤ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ដែលប្រកាសឲ្យប្រើ ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥០៩/៥៧៣ ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០០៩ ស្តីពីការកំណត់ ការទទួលស្គាល់សមាសភាពសមាជិកក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានឃើញអនុក្រឹត្យលេខ ២២ អនក្រ.បក ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ ស្តីពីការកំណត់ចំនួនសមាជិក ក្រុមប្រឹក្សារាជធានីភ្នំពេញ ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ សម្រាប់អាណត្តិទី៣

- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ
- បានឃើញសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលេខ ៣៧៧ គ.ជ.ប.ស.ស.រ ចុះថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ ស្តីពីការប្រកាសបេក្ខជនជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ឆ្នាំ២០១៩
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១.-

ត្រូវបានទទួលស្គាល់សមាសភាពក្រុមប្រឹក្សាស្រុកចុងកាល់ នៃខេត្តឧត្តរមានជ័យ ក្នុងអាណត្តិទី៣ ដូចមានរាយនាមខាងក្រោម ៖

ល.រ	គោត្តនាម និងនាមខ្លួន	ថ្ងៃខែឆ្នាំកំណើត	មុខតំណែង
១-	លោក សុខ សុផាត	១៨/០៥/១៩៥៧	ជាប្រធានក្រុមប្រឹក្សាស្រុក
២-	លោក ស្មឿ ទើន	០៨/០៨/១៩៦៤	ជាសមាជិកក្រុមប្រឹក្សាស្រុក
៣-	លោក ហួរ ហៀង	១៥/០៨/១៩៤៨	ជាសមាជិកក្រុមប្រឹក្សាស្រុក
៤-	លោក ខួន ហឿ	០២/០៤/១៩៥៨	ជាសមាជិកក្រុមប្រឹក្សាស្រុក
៥-	លោក វ៉ាន សាវិន	០៦/០៥/១៩៥៨	ជាសមាជិកក្រុមប្រឹក្សាស្រុក
៦-	លោកស្រី គ្លិន សុភ័ន	០២/០៤/១៩៧៣	ជាសមាជិកក្រុមប្រឹក្សាស្រុក
៧-	លោក ហាម ឆ្មេង	០៩/០៧/១៩៥៩	ជាសមាជិកក្រុមប្រឹក្សាស្រុក
៨-	លោកស្រី ណែន សាវិន	០២/០៨/១៩៧៦	ជាសមាជិកក្រុមប្រឹក្សាស្រុក
៩-	លោកស្រី ជន ស្រីហាត	១០/០២/១៩៩១	ជាសមាជិកក្រុមប្រឹក្សាស្រុក
១០-	លោក ណាន់ វាសនា	០១/០៣/១៩៨៣	ជាសមាជិកក្រុមប្រឹក្សាស្រុក
១១-	លោក ណែម ណោ	១០/០៥/១៩៦២	ជាសមាជិកក្រុមប្រឹក្សាស្រុក
១២-	លោកស្រី រោត សុភ័ន	០១/០៧/១៩៩៣	ជាសមាជិកក្រុមប្រឹក្សាស្រុក
១៣-	លោក ហុល ឡឿយ	០៨/០២/១៩៧៩	ជាសមាជិកក្រុមប្រឹក្សាស្រុក

មាត្រា ២.-

ក្នុងករណីមានសមាជិកក្រុមប្រឹក្សាណាម្នាក់បាត់បង់សមាជិកភាពពីក្រុមប្រឹក្សា ត្រូវអនុវត្តតាមបទប្បញ្ញត្តិ នៃមាត្រា ២២ និងមាត្រា ២៣ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ។

មាត្រា ៣.-

ក្នុងការអនុវត្តការងារ ប្រធាន និងសមាជិកក្រុមប្រឹក្សាស្រុកចុងកាល់ នៃខេត្តឧត្តរមានជ័យ ត្រូវអនុវត្តតាមរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋាននានាជាធរមាន ។

មាត្រា ៤.-

បទប្បញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍ ។

មាត្រា ៥.-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានឈ្មោះក្នុងមាត្រា១ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃ ចន្ទ ៤ កើត ខែ សេស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១០ ខែ មេសា ឆ្នាំ២០១៩

នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ឧទ្ធរណ៍យសម្តេចនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
- គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
- ដូចមាត្រា ៥
- រាជកិច្ច
- ឯកសារ - កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ២៤៦០ អនក្រ. តត

ជាតិ សាសនា ព្រះមហាក្សត្រ



**អនុក្រឹត្យ
ស្តីពី**

ការទទួលស្គាល់សមាសភាពក្រុមប្រឹក្សាក្រុងសំរោង នៃខេត្តឧត្តរមានជ័យ



រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៨ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១១៩/០០៣ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១១៩/០០៤ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥០៩/៥៧៣ ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០០៩ ស្តីពីការកំណត់ការទទួលស្គាល់សមាសភាពសមាជិកក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានឃើញអនុក្រឹត្យលេខ ២២ អនក្រ.បក ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ ស្តីពីការកំណត់ចំនួនសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ សម្រាប់អាណត្តិទី៣

- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ
- បានឃើញសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលេខ ៣៧៧ គ.ជ.ប.ស.ស.រ ចុះថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ ស្តីពីការប្រកាសបេក្ខជនជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ឆ្នាំ២០១៩
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១.-

ត្រូវបានទទួលស្គាល់សមាសភាពក្រុមប្រឹក្សាក្រុងសំរោង នៃខេត្តឧត្តរមានជ័យ ក្នុងអាណត្តិទី៣ ដូចមានរាយនាមខាងក្រោម ៖

ល.រ	គោត្តនាម និងនាមខ្លួន	ថ្ងៃខែឆ្នាំកំណើត	មុខតំណែង
១-	លោក អន ឡឿយ	០៨/០៥/១៩៥១	ជាប្រធានក្រុមប្រឹក្សាក្រុង
២-	លោក ឡាច សារី	១៥/១០/១៩៥៥	ជាសមាជិកក្រុមប្រឹក្សាក្រុង
៣-	លោកស្រី រោត ស្រីម៉ុំ	១០/១០/១៩៧៩	ជាសមាជិកក្រុមប្រឹក្សាក្រុង
៤-	លោក សុន វណ្ណារ	០៩/០៨/១៩៥៩	ជាសមាជិកក្រុមប្រឹក្សាក្រុង
៥-	លោកស្រី ព្រហ្ម គីណាន	១៦/០៨/១៩៧៤	ជាសមាជិកក្រុមប្រឹក្សាក្រុង
៦-	លោក សេង សុទ្ធា	០២/០៣/១៩៦៥	ជាសមាជិកក្រុមប្រឹក្សាក្រុង
៧-	លោក ស្វាយ ហ៊ុំ	០៣/០១/១៩៥៦	ជាសមាជិកក្រុមប្រឹក្សាក្រុង
៨-	លោក អ៊ឹម អន	១៨/០៩/១៩៤៥	ជាសមាជិកក្រុមប្រឹក្សាក្រុង
៩-	លោក តោ ម៉ឹម	០៥/១០/១៩៥៣	ជាសមាជិកក្រុមប្រឹក្សាក្រុង
១០-	លោក ឈុន មីន	១៥/០៥/១៩៥៤	ជាសមាជិកក្រុមប្រឹក្សាក្រុង
១១-	លោក ទេព យ៉ា	២៦/០៨/១៩៤៨	ជាសមាជិកក្រុមប្រឹក្សាក្រុង
១២-	លោក ហែម សេដា	០៦/០៦/១៩៦៦	ជាសមាជិកក្រុមប្រឹក្សាក្រុង
១៣-	លោក ហិ ម៉ិនឡឿន	២៣/០៦/១៩៨០	ជាសមាជិកក្រុមប្រឹក្សាក្រុង
១៤-	លោក ដុន ពៅ	០១/០១/១៩៥៧	ជាសមាជិកក្រុមប្រឹក្សាក្រុង
១៥-	លោក ព្រាម សំអុល	០១/០៦/១៩៦៤	ជាសមាជិកក្រុមប្រឹក្សាក្រុង
១៦-	លោកស្រី អ៊ឹម ណារី	០២/០៥/១៩៦៦	ជាសមាជិកក្រុមប្រឹក្សាក្រុង
១៧-	លោក សុន ឌឹម	១៦/១០/១៩៤៩	ជាសមាជិកក្រុមប្រឹក្សាក្រុង

មាត្រា ២.-

ក្នុងករណីមានសមាជិកក្រុមប្រឹក្សាណាម្នាក់បាត់បង់សមាជិកភាពពីក្រុមប្រឹក្សា ត្រូវអនុវត្តតាមបទប្បញ្ញត្តិនៃមាត្រា ២២ និងមាត្រា ២៣ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

មាត្រា ៣.-

ក្នុងការអនុវត្តការងារ ប្រធាន និងសមាជិកក្រុមប្រឹក្សាក្រុងសំរោង នៃខេត្តឧត្តរមានជ័យ ត្រូវអនុវត្តតាមរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋាននានាជាធរមាន ។

មាត្រា ៤.-

បទប្បញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍ ។

មាត្រា ៥.-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានឈ្មោះក្នុងមាត្រា១ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃ ច័ន្ទ ៤ កើត ខែ សេស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ២០១៩

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ឧទ្ធរណ៍យសម្តេចនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
- គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
- ដូចមាត្រា ៥
- រាជកិច្ច
- ឯកសារ - កាលប្បវត្តិ



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ៨៧១.សន.ក្រ.តត

ជាតិ សាសនា ព្រះមហាក្សត្រ



**អនុក្រឹត្យ
ស្តីពី**

ការទទួលស្គាល់សមាសភាពក្រុមប្រឹក្សាស្រុកក្រុងក្រុងព្រៃសាទ នៃខេត្តឧត្តរមានជ័យ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៨ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១១៩/០០៣ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១១៩/០០៤ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥០៩/៥៧៣ ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០០៩ ស្តីពីការកំណត់ ការទទួលស្គាល់សមាសភាពសមាជិកក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានឃើញអនុក្រឹត្យលេខ ២២ អនក្រ.បក ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ ស្តីពីការកំណត់ចំនួនសមាជិក ក្រុមប្រឹក្សារាជធានីភ្នំពេញ ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ សម្រាប់អាណត្តិទី៣

- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ
- បានឃើញសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលេខ ៣៧៧ គ.ជ.ប.ស.ស.រ ចុះថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ ស្តីពីការប្រកាសបេក្ខជនជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ឆ្នាំ២០១៩
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១.-

ត្រូវបានទទួលស្គាល់សមាសភាពក្រុមប្រឹក្សាស្រុកត្រពាំងប្រាសាទ នៃខេត្តឧត្តរមានជ័យ ក្នុងអាណត្តិទី៣ ដូចមានរាយនាមខាងក្រោម ៖

ល.រ	គោត្តនាម និងនាមខ្លួន	ថ្ងៃខែឆ្នាំកំណើត	មុខតំណែង
១-	លោក វណ្ណ កុសល	០៦/០៥/១៩៥២	ជាប្រធានក្រុមប្រឹក្សាស្រុក
២-	លោក អែម សារិន	០១/០១/១៩៥០	ជាសមាជិកក្រុមប្រឹក្សាស្រុក
៣-	លោក គឹម សាម៉េត	១៥/០៥/១៩៥៦	ជាសមាជិកក្រុមប្រឹក្សាស្រុក
៤-	លោក ស៊ីង សារឿន	១០/០២/១៩៥៦	ជាសមាជិកក្រុមប្រឹក្សាស្រុក
៥-	លោក ម៉ីង ពិន	០៥/០៦/១៩៥៥	ជាសមាជិកក្រុមប្រឹក្សាស្រុក
៦-	លោក ផុន ជាកុសល	០១/០៩/១៩៧៩	ជាសមាជិកក្រុមប្រឹក្សាស្រុក
៧-	លោក អ៊ុន ផន	០១/១០/១៩៥១	ជាសមាជិកក្រុមប្រឹក្សាស្រុក
៨-	លោក ចាន់ ស៊ាន់	១៥/១១/១៩៥៣	ជាសមាជិកក្រុមប្រឹក្សាស្រុក
៩-	លោកស្រី ស៊ឹម ចំរើន	០៥/០៣/១៩៥៤	ជាសមាជិកក្រុមប្រឹក្សាស្រុក
១០-	លោក ខៀវ ឡែង	១៣/០៥/១៩៨៥	ជាសមាជិកក្រុមប្រឹក្សាស្រុក
១១-	លោក ណើត ធឿម	១២/០១/១៩៥៤	ជាសមាជិកក្រុមប្រឹក្សាស្រុក
១២-	លោក លួន ម៉េងឫទ្ធិ	០១/០២/១៩៥៦	ជាសមាជិកក្រុមប្រឹក្សាស្រុក
១៣-	លោកស្រី ទេវ ស៊ាត	០៥/០៥/១៩៥៤	ជាសមាជិកក្រុមប្រឹក្សាស្រុក
១៤-	លោក កែវ គាន់	០៤/០៥/១៩៥៦	ជាសមាជិកក្រុមប្រឹក្សាស្រុក
១៥-	លោក ពង្ស សំស៊ីវត្តា	០៥/០៤/១៩៨១	ជាសមាជិកក្រុមប្រឹក្សាស្រុក
១៦-	លោក រ៉ុត ថេន	០៨/១០/១៩៨២	ជាសមាជិកក្រុមប្រឹក្សាស្រុក
១៧-	លោក ហៀង ណារឿន	១៥/០៣/១៩៨៧	ជាសមាជិកក្រុមប្រឹក្សាស្រុក

មាត្រា ២.-

ក្នុងករណីមានសមាជិកក្រុមប្រឹក្សាណាម្នាក់បាត់បង់សមាជិកភាពពីក្រុមប្រឹក្សា ត្រូវអនុវត្តតាមបទប្បញ្ញត្តិនៃមាត្រា ២២ និងមាត្រា ២៣ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

មាត្រា ៣.-

ក្នុងការអនុវត្តការងារ ប្រធាន និងសមាជិកក្រុមប្រឹក្សាស្រុកត្រូវពង្រឹងប្រាសាទ នៃខេត្តឧត្តរមានជ័យ ត្រូវអនុវត្តតាមរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋាននានាជាធរមាន ។

មាត្រា ៤.-

បទប្បញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍ ។

មាត្រា ៥.-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានឈ្មោះក្នុងមាត្រា១ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃ ចន្ទ ៤ កើត ខែ សេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១០ ខែ មេសា ឆ្នាំ២០១៩

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ឧទ្ធរណ៍យសម្តេចនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
- គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
- ដូចមាត្រា ៥
- រាជកិច្ច
- ឯកសារ - កាលប្បវត្តិ



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ...២៧.៧.២២.អនក្រ.២៩

ជាតិ សាសនា ព្រះមហាក្សត្រ



អនុក្រឹត្យ

ស្តីពី

ការទទួលស្គាល់សមាសភាពក្រុមប្រឹក្សាស្រុកដំណាក់បង្កើន នៃខេត្តកែប

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឲ្យប្រើ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឲ្យប្រើ ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៨ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឲ្យប្រើ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១១៩/០០៣ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ដែលប្រកាសឲ្យប្រើ ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១១៩/០០៤ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ដែលប្រកាសឲ្យប្រើ ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥០៩/៥៧៣ ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០០៩ ស្តីពីការកំណត់ ការទទួលស្គាល់សមាសភាពសមាជិកក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានឃើញអនុក្រឹត្យលេខ ២២ អនក្រ.បក ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ ស្តីពីការកំណត់ចំនួនសមាជិក ក្រុមប្រឹក្សារាជធានីភ្នំពេញ ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ សម្រាប់អាណត្តិទី៣

- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ
- បានឃើញសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលេខ ៣៧៧ គ.ជ.ប.ស.ស.រ ចុះថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ ស្តីពីការប្រកាសបេក្ខជនជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ឆ្នាំ២០១៩
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១.-

ត្រូវបានទទួលស្គាល់សមាសភាពក្រុមប្រឹក្សាស្រុកដំណាក់ចង្ហើរ នៃខេត្តកែប ក្នុងអាណត្តិទី៣ ដូចមានរាយនាមខាងក្រោម ៖

ល.រ	គោត្តនាម និងនាមខ្លួន	ថ្ងៃខែឆ្នាំកំណើត	មុខតំណែង
១-	លោក កៅ ភី	០៥/១២/១៩៤៧	ជាប្រធានក្រុមប្រឹក្សាស្រុក
២-	លោក គង្គ សាវ៉ាត	១៧/០៥/១៩៥២	ជាសមាជិកក្រុមប្រឹក្សាស្រុក
៣-	លោក គង់ លាត	១៥/០៥/១៩៥៥	ជាសមាជិកក្រុមប្រឹក្សាស្រុក
៤-	លោក ឡុង ស៊ីថា	០១/០២/១៩៦៤	ជាសមាជិកក្រុមប្រឹក្សាស្រុក
៥-	លោក ឥន្ទ សារុន	១៥/០៤/១៩៥៦	ជាសមាជិកក្រុមប្រឹក្សាស្រុក
៦-	លោកស្រី រ៉ុំ ស៊ីមមេង	២១/០៩/១៩៥០	ជាសមាជិកក្រុមប្រឹក្សាស្រុក
៧-	លោក សុភ ស៊ីនហារ៉ា	១០/០១/១៩៥១	ជាសមាជិកក្រុមប្រឹក្សាស្រុក
៨-	លោក ច័ន្ទ គុន	២៨/០៦/១៩៤៤	ជាសមាជិកក្រុមប្រឹក្សាស្រុក
៩-	លោក ឈិន សុផល	១១/០៤/១៩៥៣	ជាសមាជិកក្រុមប្រឹក្សាស្រុក
១០-	លោក យ៉ាង ឡុក	១៥/០៣/១៩៥៧	ជាសមាជិកក្រុមប្រឹក្សាស្រុក
១១-	លោកស្រី សីន សុមី	០៧/០៧/១៩៨៤	ជាសមាជិកក្រុមប្រឹក្សាស្រុក
១២-	លោក សឹម សុវ៉ាន់	០៥/០៩/១៩៩៣	ជាសមាជិកក្រុមប្រឹក្សាស្រុក
១៣-	លោក ម៉ុន ប្រាក់	០១/០១/១៩៧០	ជាសមាជិកក្រុមប្រឹក្សាស្រុក

មាត្រា ២.-

ក្នុងករណីមានសមាជិកក្រុមប្រឹក្សាណាម្នាក់បាត់បង់សមាជិកភាពពីក្រុមប្រឹក្សា ត្រូវអនុវត្តតាមបទប្បញ្ញត្តិនៃមាត្រា ២២ និងមាត្រា ២៣ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ។

មាត្រា ៣.-

ក្នុងការអនុវត្តការងារ ប្រធាន និងសមាជិកក្រុមប្រឹក្សាស្រុកដំណាក់ចង្ហើរ នៃខេត្តកែប ត្រូវអនុវត្តតាមរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋាននានាជាធរមាន ។

មាត្រា ៤.-

បទប្បញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍ ។

មាត្រា ៥.-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានឈ្មោះក្នុងមាត្រា១ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃ ២២ ខែ កើត ខែ សីហា ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១០ ខែ សីហា ឆ្នាំ២០១៩

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ឧទ្ធរណ៍យសម្តេចនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
- គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
- ដូចមាត្រា ៥
- រាជកិច្ច
- ឯកសារ - កាលប្បវត្តិ



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ៤២៧ អនក្រ.តត



អនុក្រឹត្យ

ស្តីពី

ការទទួលស្គាល់សមាសភាពក្រុមប្រឹក្សាខេត្តនៃខេត្តកែប



រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឲ្យប្រើ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឲ្យប្រើ ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៨ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឲ្យប្រើ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១១៩/០០៣ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ដែលប្រកាសឲ្យប្រើ ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១១៩/០០៤ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ដែលប្រកាសឲ្យប្រើ ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥០៩/៥៧៣ ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០០៩ ស្តីពីការកំណត់ ការទទួលស្គាល់សមាសភាពសមាជិកក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានឃើញអនុក្រឹត្យលេខ ២២ អនក្រ.បក ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ ស្តីពីការកំណត់ចំនួនសមាជិក ក្រុមប្រឹក្សារាជធានីភ្នំពេញ ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ សម្រាប់អាណត្តិទី៣

- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ
- បានឃើញសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលេខ ៣៧៧ គ.ជ.ប.ស.ស.រ ចុះថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ ស្តីពីការប្រកាសបេក្ខជនជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ឆ្នាំ២០១៩
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១.-

ត្រូវបានទទួលស្គាល់សមាសភាពក្រុមប្រឹក្សាក្រុងកែប នៃខេត្តកែប ក្នុងអាណត្តិទី៣ ដូចមានរាយនាមខាងក្រោម ៖

ល.រ	គោត្តនាម និងនាមខ្លួន	ថ្ងៃខែឆ្នាំកំណើត	មុខតំណែង
១-	លោក អ៊ុន ស៊ុន	២៤/១០/១៩៥៤	ជាប្រធានក្រុមប្រឹក្សាក្រុង
២-	លោក គាត ឌី	០១/០៨/១៩៥៦	ជាសមាជិកក្រុមប្រឹក្សាក្រុង
៣-	លោក សុខ ស្បឿន	១៥/០៨/១៩៥០	ជាសមាជិកក្រុមប្រឹក្សាក្រុង
៤-	លោក ប្រាជ្ញ នី	០៦/០៣/១៩៥៦	ជាសមាជិកក្រុមប្រឹក្សាក្រុង
៥-	លោក អ៊ុន ផុន	១០/០៥/១៩៥៥	ជាសមាជិកក្រុមប្រឹក្សាក្រុង
៦-	លោកស្រី ជូ គឹមលីន	០៧/០៧/១៩៩៣	ជាសមាជិកក្រុមប្រឹក្សាក្រុង
៧-	លោក ឡុច សារ៉ែម	០៤/០៤/១៩៥៨	ជាសមាជិកក្រុមប្រឹក្សាក្រុង
៨-	លោក លឹម ម៉េងកេង	១១/០៣/១៩៧១	ជាសមាជិកក្រុមប្រឹក្សាក្រុង
៩-	លោក គិន ឡឿន	០៩/០៣/១៩៧៨	ជាសមាជិកក្រុមប្រឹក្សាក្រុង
១០-	លោកស្រី ឃឹម ចាន់ធី	០៥/០៥/១៩៨៧	ជាសមាជិកក្រុមប្រឹក្សាក្រុង
១១-	លោក ហៀង រ៉េ	០១/០៩/១៩៦២	ជាសមាជិកក្រុមប្រឹក្សាក្រុង
១២-	លោក ឃឹម ម៉ាត់សេន	០៨/០៨/១៩៧៣	ជាសមាជិកក្រុមប្រឹក្សាក្រុង
១៣-	លោក ចាន់ សាខន	១៥/០១/១៩៦២	ជាសមាជិកក្រុមប្រឹក្សាក្រុង

មាត្រា ២.-

ក្នុងករណីមានសមាជិកក្រុមប្រឹក្សាណាម្នាក់បាត់បង់សមាជិកភាពពីក្រុមប្រឹក្សា ត្រូវអនុវត្តតាមបទប្បញ្ញត្តិនៃមាត្រា ២២ និងមាត្រា ២៣ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

មាត្រា ៣.-

ក្នុងការអនុវត្តការងារ ប្រធាន និងសមាជិកក្រុមប្រឹក្សាក្រុងកែប នៃខេត្តកែប ត្រូវអនុវត្តតាមរដ្ឋធម្មនុញ្ញច្បាប់ និងលិខិតបទដ្ឋាននានាជាធរមាន ។

មាត្រា ៤.-

បទប្បញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍ ។

មាត្រា ៥.-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានឈ្មោះក្នុងមាត្រា១ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃច័ន្ទ ០៦ កើត ខែ សីហា ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១០ ខែ សីហា ឆ្នាំ២០១៩
នាយករដ្ឋមន្ត្រី

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ឧទ្ធរណ៍យសម្តេចនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
- គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
- ដូចមាត្រា ៥
- រាជកិច្ច
- ឯកសារ - កាលប្បវត្តិ



សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ៥៧.៧៤... រ.ក្រ. ៩៩

ជាតិ សាសនា ព្រះមហាក្សត្រ



**អនុក្រឹត្យ
ស្តីពី**

ការទទួលស្គាល់សមាសភាពក្រុមប្រឹក្សាក្រុងម៉ែលិន នៃខេត្តម៉ែលិន

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៨ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១១៩/០០៣ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១១៩/០០៤ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥០៩/៥៧៣ ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០០៩ ស្តីពីការកំណត់ ការទទួលស្គាល់សមាសភាពសមាជិកក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានឃើញអនុក្រឹត្យលេខ ២២ អនក្រ.បក ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ ស្តីពីការកំណត់ចំនួនសមាជិក ក្រុមប្រឹក្សារាជធានីភ្នំពេញ ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ សម្រាប់អាណត្តិទី៣

- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ
- បានឃើញសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលេខ ៣៧៧ គ.ជ.ប.ស.ស.រ ចុះថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ ស្តីពីការប្រកាសបេក្ខជនជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ឆ្នាំ២០១៩
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១.-

ត្រូវបានទទួលស្គាល់សមាសភាពក្រុមប្រឹក្សាក្រុងប៉ៃលិន នៃខេត្តប៉ៃលិន ក្នុងអាណត្តិទី៣ ដូចមានរាយនាមខាងក្រោម ៖

ល.រ	គោត្តនាម និងនាមខ្លួន	ថ្ងៃខែឆ្នាំកំណើត	មុខតំណែង
១-	លោក សុន ម៉ុនសង	០៣/០៥/១៩៥៦	ជាប្រធានក្រុមប្រឹក្សាក្រុង
២-	លោក តាន់ សាវ៉ាត	០១/០២/១៩៥៤	ជាសមាជិកក្រុមប្រឹក្សាក្រុង
៣-	លោក ម៉ុល លាង	១០/០៥/១៩៥៤	ជាសមាជិកក្រុមប្រឹក្សាក្រុង
៤-	លោក ស៊ាន ធឿន	០១/០៤/១៩៥៤	ជាសមាជិកក្រុមប្រឹក្សាក្រុង
៥-	លោក ស្រេង ឆ្រៀង	២០/១២/១៩៥២	ជាសមាជិកក្រុមប្រឹក្សាក្រុង
៦-	លោក ប្រាស់ យ៉ាន	១៥/១២/១៩៥០	ជាសមាជិកក្រុមប្រឹក្សាក្រុង
៧-	លោក ហេង យ៉ែម	១១/០៧/១៩៥១	ជាសមាជិកក្រុមប្រឹក្សាក្រុង
៨-	លោក សុខ ម៉ុនចាំ	០២/០៣/១៩៥៤	ជាសមាជិកក្រុមប្រឹក្សាក្រុង
៩-	លោក ឌុប វ៉ាន់ដា	០៧/០១/១៩៦៦	ជាសមាជិកក្រុមប្រឹក្សាក្រុង
១០-	លោក ធឿ សាឡើន	០៦/០៣/១៩៦០	ជាសមាជិកក្រុមប្រឹក្សាក្រុង
១១-	លោកស្រី សាត ណាវ៉ា	២២/០៤/១៩៥៨	ជាសមាជិកក្រុមប្រឹក្សាក្រុង
១២-	លោក ខែម សុវណ្ណវិទូ	១២/០៣/១៩៧០	ជាសមាជិកក្រុមប្រឹក្សាក្រុង
១៣-	លោកស្រី ចេង មុនុម	០៤/០៨/១៩៩០	ជាសមាជិកក្រុមប្រឹក្សាក្រុង
១៤-	លោក ទួន គឹមសាន	០៨/១០/១៩៧២	ជាសមាជិកក្រុមប្រឹក្សាក្រុង
១៥-	លោក ជា ម៉ុនតូច	២០/០១/១៩៧១	ជាសមាជិកក្រុមប្រឹក្សាក្រុង

មាត្រា ២.-

ក្នុងករណីមានសមាជិកក្រុមប្រឹក្សាណាម្នាក់បាត់បង់សមាជិកភាពពីក្រុមប្រឹក្សា ត្រូវអនុវត្តតាមបទប្បញ្ញត្តិនៃមាត្រា ២២ និងមាត្រា ២៣ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

មាត្រា ៣.-

ក្នុងការអនុវត្តការងារ ប្រធាន និងសមាជិកក្រុមប្រឹក្សាក្រុងប៉ៃលិន នៃខេត្តប៉ៃលិន ត្រូវអនុវត្តតាម រដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋាននានាជាធរមាន ។

មាត្រា ៤.-

បទប្បញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍ ។

មាត្រា ៥.-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និង សាមីខ្លួនដូចមានឈ្មោះក្នុងមាត្រា១ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃចន្ទ ៤ កើត ខែ សីហា ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១០ ខែ សីហា ឆ្នាំ២០១៩

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ឧទ្ធរណ៍យសម្តេចនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
- គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
- ដូចមាត្រា ៥
- រាជកិច្ច
- ឯកសារ - កាលប្បវត្តិ



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ១៣៧ អនក្រ.បក



**សេចក្តីសម្រេច
ស្តីពី**

**ការតែងតាំងសមាសភាពបន្ថែមក្នុងក្រុមការងារ ជ "ក្រុមការងារផ្នែកអប់រំ"
សម្រាប់ធ្វើជាដៃគូពិភាក្សាការងារជាមួយវិស័យឯកជន**



រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៣/នស/៩៤ ចុះថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៣០៣/០០៩ ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០០៣ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៤៤៤ ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការបង្កើតគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៦០ អនក្រ.បក ចុះថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៦ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
- បានឃើញអនុក្រឹត្យលេខ ៤១ អនក្រ.បក ចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៤ ស្តីពីការបង្កើតគណៈកម្មាធិការដឹកនាំការងារអភិវឌ្ឍវិស័យឯកជន
- បានឃើញអនុក្រឹត្យលេខ ៤០ អនក្រ.បក ចុះថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ ស្តីពីការតែងតាំងសមាសភាពគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញសេចក្តីសម្រេចលេខ ៥២ សសរ ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការបង្កើតក្រុមការងារតាមវិស័យសម្រាប់ធ្វើជាដៃគូពិភាក្សាការងារជាមួយវិស័យឯកជន
- បានឃើញសេចក្តីសម្រេចលេខ ៥៣ សសរ ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការតែងតាំងសមាសភាពក្រុមការងារតាមវិស័យសម្រាប់ធ្វើជាដៃគូពិភាក្សាការងារជាមួយវិស័យឯកជន
- យោងលិខិតលេខ ១៥៦៧ អយក.ជក ចុះថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ របស់ក្រសួងអប់រំ យុវជន និងកីឡា

សម្រេច

ប្រការ១._

តែងតាំងសមាសភាពបន្ថែមក្នុងក្រុមការងារ នៃ “ក្រុមការងារផ្នែកអប់រំ” នៃសេចក្តីសម្រេចលេខ ៥៣ សសរ ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការតែងតាំងសមាសភាពក្រុមការងារតាមវិស័យសម្រាប់ ធ្វើជាដៃគូពិភាក្សាការងារជាមួយវិស័យឯកជន ដូចខាងក្រោម ៖

- ១- ឯកឧត្តមបណ្ឌិតសភាចារ្យ **ណាត ម៉ិនឡើង** រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា សមាជិក
- ២- ឯកឧត្តមបណ្ឌិត **អ៊ឹម អុយ** រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា សមាជិក
- ៣- ឯកឧត្តមបណ្ឌិត **ទូច វិសាលសុខ** រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា សមាជិក
- ៤- ឯកឧត្តមបណ្ឌិត **រស់ សុឆាចា** អគ្គនាយករងក្រសួងអប់រំ យុវជន និងកីឡា សមាជិក
- ៥- លោក **ឡាំ ស៊ិនិត** ប្រធាននាយកដ្ឋានក្រសួងអប់រំ យុវជន និងកីឡា សមាជិក

ប្រការ២._

ក្រៅពីការតែងតាំងសមាសភាពបន្ថែម ដូចមានចែងក្នុងប្រការ១ខាងលើនេះ ខ្លឹមសារផ្សេងទៀតនៃសេចក្តីសម្រេច លេខ ៥៣ សសរ ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការតែងតាំងសមាសភាពក្រុមការងារ តាមវិស័យសម្រាប់ធ្វើជាដៃគូពិភាក្សាការងារជាមួយវិស័យឯកជន នៅមានសុពលភាពអនុវត្តន៍ដដែល។

ប្រការ៣._

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ សភាពាណិជ្ជកម្ម កម្ពុជា និងសមាសភាពដូចមានចែងក្នុងប្រការ១ខាងលើ ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ច រៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខា តទៅ ។

ធ្វើនៅថ្ងៃសុក្រ ១០ ខែ មីនា ឆ្នាំ ២០១៩ រាជធានីភ្នំពេញ ថ្ងៃទី ២៦ ខែ មីនា ឆ្នាំ ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ឧទ្ធរណ៍យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
 - ឧទ្ធរណ៍យសឯកឧត្តម/លោកជំទាវឧបនាយករដ្ឋមន្ត្រី
 - ដូចប្រការ៣
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
លេខ.ណ.ណ.ជ.សហវ.២២៣

ប្រកាស
ស្តីពី

ការបង្កើតវដ្តទេសប្រមូលប្រធានសម្រាប់ឆ្នាំ២០១៩
របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកែប

ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៨/០១៧ ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ១៩ អនក្រ.បក ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលមាត្រា៤៤ មាត្រា៤៥ មាត្រា៤៦ និងមាត្រា៤៧ នៃអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៧៥ អនក្រ.បក ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការកែសម្រួលអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៨១ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតការត្រួតពិនិត្យហិរញ្ញវត្ថុលើការចំណាយថវិការដ្ឋនៅតាមក្រសួង ខេត្ត ក្រុង ក្រុងស្វយ័ត រាជធានីភ្នំពេញ និងអង្គការសាធារណៈរដ្ឋបាល
- បានឃើញអនុក្រឹត្យលេខ ៨២ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ ០០៤ សហវ.ម.ប្រក ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៩៦ ស្តីពីការអនុវត្តបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ

- បានឃើញប្រកាសលេខ ៥២៣ សហវ.ប្រក ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការដាក់ឱ្យអនុវត្តចំណាត់ថ្នាក់សេដ្ឋកិច្ច នៃមាតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ
- បានឃើញប្រកាសលេខ ១២១២ សហវ.ប្រក ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្តីពីការដាក់ឱ្យអនុវត្តមាតិកាគណនី នៃ ប្លង់គណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ ១៣៣ សហវ.ប្រក ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៥ ស្តីពីការបង្កើតនិងដាក់ឱ្យដំណើរការអង្គភាព ថវិការបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញប្រកាសលេខ ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេ- ប្រទានសម្រាប់រដ្ឋបាលថ្នាក់ជាតិ
- បានឃើញប្រកាសលេខ ៨២៩ សហវ.ប្រក ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលប្រការ៤ ប្រការ៥ ប្រការ ១៤ ប្រការ១៦ និងប្រការ១៧ នៃប្រកាសលេខ ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយ តាមរដ្ឋទេយ្យបុរេប្រទានសម្រាប់រដ្ឋបាលថ្នាក់ជាតិ
- បានឃើញប្រកាសលេខ ១៩១១ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីគោលការណ៍ណែនាំស្តីពីនីតិវិធីអនុវត្ត ថវិកាកម្មវិធី
- បានឃើញប្រកាសលេខ ១៨៤២ សហវ.ប្រក ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥ ស្តីពីការប្រគល់សិទ្ធិអាណាប័កផ្ទេរសិទ្ធិ លើ ឥណទានថវិការដ្ឋទេយ្យបុរេប្រទាន ជូនប្រធានអង្គភាពថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញប្រកាសលេខ ១២៨២ សហវ.ប្រក ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ ស្តីពីសិទ្ធិអំណាច ការទទួលខុសត្រូវ និង នីតិវិធីអនុវត្តថវិកាកម្មវិធីរបស់អង្គភាពថវិកា
- បានឃើញប្រកាសលេខ ១៣៤ សហវ.ប្រក ចុះថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦ ស្តីពីការតែងតាំងរដ្ឋទេយ្យបុរេប្រទាន និង រដ្ឋទេយ្យបុរេប្រទានរង របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកែប
- យោងតាមតម្រូវការចាំបាច់របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

សម្រេច

ប្រការ១.-

ត្រូវបានបង្កើតរដ្ឋទេយ្យបុរេប្រទានថវិកាជំពូក៦០ “ការទិញ” និងជំពូក៦១ “សេវាកម្ម” នៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ខេត្តកែប សម្រាប់មុខសញ្ញាចំណាយ ដូចមានចែងក្នុងប្រការ៥ថ្មី នៃប្រកាសលេខ ៨២៩ សហវ.ប្រក ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលប្រការ៤ ប្រការ៥ ប្រការ១៤ ប្រការ១៦ និងប្រការ១៧ នៃ ប្រកាសលេខ ១៩៣៧ សហវ.ប្រក ចុះថ្ងៃ ទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទានសម្រាប់រដ្ឋបាលថ្នាក់ជាតិ។

តារាងឧបសម្ព័ន្ធរដ្ឋទេយ្យបុរេប្រទាន ត្រូវបានកំណត់ជាឧបសម្ព័ន្ធ នៃប្រកាសនេះ។

ប្រការ២.-

ចំនួនទឹកប្រាក់មួយដុំបង្វិល នៃរដ្ឋទេយ្យបុរេប្រទាន ត្រូវកំណត់ដូចក្នុងតារាងឧបសម្ព័ន្ធរដ្ឋទេយ្យបុរេប្រទាន។

ប្រការ៣.-

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍។

ប្រការ៤.-

នាយកខុទ្ទកាល័យ អគ្គលេខាធិការ អគ្គនាយកនៃអគ្គនាយកដ្ឋានរតនាគារជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានថវិកា អគ្គនាយកនៃគ្រប់អគ្គនាយកដ្ឋាន អគ្គាធិការនៃអគ្គាធិការដ្ឋាន នាយកវិទ្យាស្ថាន ប្រធានគ្រប់អង្គភាពក្រោមឱវាទក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវទទួលបន្ទុកអនុវត្តប្រកាសនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃទី ១៤ ខែ កើត ឆ្នាំ ឆ ៧៤៧២ ធ្នូ សំរឹទ្ធិស័ក ព.ស. ២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៩ ខែ ២១ ឆ្នាំ ២០១៩

ឧបនាយករដ្ឋមន្ត្រី

ទ្រង់ស្រី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ



អគ្គបណ្ឌិតសភាចារ្យ ហួន ព័ន្ធមុនីរ័ត្ន

កន្លែងទទួល៖

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
- សាមីអង្គភាពថវិកា
- ដូចប្រការ៤
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ប្រទេសកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ការងារសាងសង់ផ្លូវជាតិលេខ៧ និងសាងសង់ផ្លូវជាតិលេខ៨ គ្រប់គ្រង និងថែទាំ

គណនីបញ្ជីប្រតិបត្តិការ និងថែទាំសាងសង់ផ្លូវជាតិលេខ៧ និងលេខ៨

ឯកតា : រៀល

ឆ្នាំ	គណនី	បរិយាយ	ចំនួនប្រាក់បញ្ញើ	ថយចុះ	ប្រាក់បញ្ញើ	ប្រាក់បញ្ញើ	ប្រាក់បញ្ញើ	ប្រាក់បញ្ញើ	ភាគរយ
60		សាងសង់	594,200,000.0		317,400,000.0	98,500,000.0	79,350,000.0		76.32%
	6001	សាងសង់ផ្លូវជាតិលេខ៧	289,700,000.0		185,700,000.0		46,425,000.0		100.00%
		សាងសង់ផ្លូវជាតិលេខ៧	93,000,000.0		33,000,000.0	0.0	8,250,000.0		100.00%
	60011	សាងសង់ផ្លូវជាតិលេខ៧	3,000,000.0		3,000,000.0	0.0	750,000.0		100.00%
	60012	សាងសង់ផ្លូវជាតិលេខ៧	14,000,000.0		14,000,000.0	0.0	3,500,000.0		100.00%
	60014	សាងសង់ផ្លូវជាតិលេខ៧	16,000,000.0		16,000,000.0	0.0	4,000,000.0		100.00%
	60015	ប្រែប្រួលផ្លូវជាតិលេខ៧	60,000,000.0		0.0	0.0	0.0		#DIV/0!
	6002	សាងសង់ផ្លូវជាតិលេខ៨	41,700,000.0		41,700,000.0	0.0	10,425,000.0		100.00%
		សាងសង់ផ្លូវជាតិលេខ៨	39,700,000.0		39,700,000.0	0.0	9,925,000.0		100.00%
	60022	សាងសង់ផ្លូវជាតិលេខ៨	2,000,000.0		2,000,000.0	0.0	500,000.0		100.00%
	6005	សាងសង់ផ្លូវជាតិលេខ៧ និងលេខ៨	125,000,000.0		105,000,000.0	0.0	26,250,000.0		100.00%
	60051	សាងសង់ផ្លូវជាតិលេខ៧ និងលេខ៨	18,000,000.0		18,000,000.0	0.0	4,500,000.0		100.00%
	60052	សាងសង់ផ្លូវជាតិលេខ៧ និងលេខ៨	47,000,000.0		47,000,000.0	0.0	11,750,000.0		100.00%
	60053	សាងសង់ផ្លូវជាតិលេខ៧ និងលេខ៨	20,000,000.0		20,000,000.0	0.0	5,000,000.0		100.00%
	60054	សាងសង់ផ្លូវជាតិលេខ៧ និងលេខ៨	20,000,000.0		20,000,000.0	0.0	5,000,000.0		100.00%
	60055	សាងសង់ផ្លូវជាតិលេខ៧ និងលេខ៨	30,000,000.0		6,000,000.0	0.0	1,500,000.0		100.00%
	6006	សាងសង់ផ្លូវជាតិលេខ៧ និងលេខ៨	24,000,000.0		0.0	0.0	0.0		#DIV/0!
	60062	សាងសង់ផ្លូវជាតិលេខ៧ និងលេខ៨	6,000,000.0		6,000,000.0	0.0	1,500,000.0		100.00%
	61	ថែទាំ	304,500,000.0		230,200,000.0	98,500,000.0	32,925,000.0		57.21%
	6105	ថែទាំផ្លូវជាតិលេខ៧ និងលេខ៨	207,600,000.0		207,600,000.0	98,500,000.0	27,275,000.0		52.55%
	61051	ថែទាំផ្លូវជាតិលេខ៧ និងលេខ៨	0.0		0.0	0.0	0.0		#DIV/0!
	61052	ថែទាំផ្លូវជាតិលេខ៧ និងលេខ៨	152,500,000.0		152,500,000.0	98,500,000.0	13,500,000.0		35.41%
	61054	ថែទាំផ្លូវជាតិលេខ៧ និងលេខ៨	20,000,000.0		20,000,000.0	0.0	5,000,000.0		100.00%
	61056	ថែទាំផ្លូវជាតិលេខ៧ និងលេខ៨	20,000,000.0		20,000,000.0	0.0	5,000,000.0		100.00%
	61057	ថែទាំផ្លូវជាតិលេខ៧ និងលេខ៨	15,100,000.0		15,100,000.0	0.0	3,775,000.0		100.00%

លេខ	ប្រភេទ	បរិយាយ	ច្បាប់ហិរញ្ញវត្ថុ ឆ្នាំ ២០១៥	ផលប្រយោជន៍	ផលប្រយោជន៍ ប្រយោជន៍	ផលប្រយោជន៍ ប្រយោជន៍	ផលប្រយោជន៍ ប្រយោជន៍	ភាគរយ
			១	២	៣	៤=២-៣	៥=៣/៤	៦=៣/៦
6110		ទំនាក់ទំនងសាធារណៈ និង ធុនប្រយោជន៍	22,600,000.0	22,600,000.0	0.0	5,650,000.0	100.00%	
	61101	សេវាហិរញ្ញវត្ថុ និង ធុនប្រយោជន៍	15,000,000.0	15,000,000.0	0.0	3,750,000.0	100.00%	
	61103	ប្រតិបត្តិការ និង ធុនប្រយោជន៍	7,600,000.0	7,600,000.0	0.0	1,900,000.0	100.00%	
	6112	សេវាហិរញ្ញវត្ថុ និង ធុនប្រយោជន៍	68,300,000.0	0.0	0.0	0.0	#DIV/0!	
	61121	សេវាហិរញ្ញវត្ថុ និង ធុនប្រយោជន៍	18,300,000.0	0.0	0.0	0.0	#DIV/0!	
	61122	សេវាហិរញ្ញវត្ថុ និង ធុនប្រយោជន៍	9,300,000.0	0.0	0.0	0.0	#DIV/0!	
	61123	សេវាហិរញ្ញវត្ថុ និង ធុនប្រយោជន៍	40,700,000.0	0.0	0.0	0.0	#DIV/0!	
6114		សេវាហិរញ្ញវត្ថុ និង ធុនប្រយោជន៍	6,000,000.0	0.0	0.0	0.0	#DIV/0!	
	61142	សេវាហិរញ្ញវត្ថុ និង ធុនប្រយោជន៍	6,000,000.0	0.0	0.0	0.0	#DIV/0!	

បានឃើញ និង ពិនិត្យ ត្រឹមត្រូវ
 ថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០១៧
 អគ្គនាយកដ្ឋានសេវាហិរញ្ញវត្ថុ និង ធុនប្រយោជន៍

បានឃើញ និង ពិនិត្យ ត្រឹមត្រូវ
 ថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០១៧
 អគ្គនាយកដ្ឋានសេវាហិរញ្ញវត្ថុ និង ធុនប្រយោជន៍

បានឃើញ និង ពិនិត្យ ត្រឹមត្រូវ
 ថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០១៧
 អគ្គនាយកដ្ឋានសេវាហិរញ្ញវត្ថុ និង ធុនប្រយោជន៍

បានឃើញ និង ពិនិត្យ ត្រឹមត្រូវ
 ថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០១៧
 អគ្គនាយកដ្ឋានសេវាហិរញ្ញវត្ថុ និង ធុនប្រយោជន៍

បានឃើញ និង ពិនិត្យ ត្រឹមត្រូវ
 ថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០១៧
 អគ្គនាយកដ្ឋានសេវាហិរញ្ញវត្ថុ និង ធុនប្រយោជន៍

បានឃើញ និង ពិនិត្យ ត្រឹមត្រូវ
 ថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០១៧
 អគ្គនាយកដ្ឋានសេវាហិរញ្ញវត្ថុ និង ធុនប្រយោជន៍

បានឃើញ និង ពិនិត្យ ត្រឹមត្រូវ
 ថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០១៧
 អគ្គនាយកដ្ឋានសេវាហិរញ្ញវត្ថុ និង ធុនប្រយោជន៍

បានឃើញ និង ពិនិត្យ ត្រឹមត្រូវ
 ថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០១៧
 អគ្គនាយកដ្ឋានសេវាហិរញ្ញវត្ថុ និង ធុនប្រយោជន៍



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

លេខ.០១១.៨៧.....សហវ.ម.ប្រក

ប្រកាស
ស្តីពី

ការបង្កើតរដ្ឋទេសយុប្បវេណ្ឌនៃសម្រាប់ឆ្នាំ២០១៩
របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តសៀមរាប

ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៨/០១៧ ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ១៩ អនក្រ.បក ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលមាត្រា ៤៤ មាត្រា ៤៥ មាត្រា ៤៦ និងមាត្រា ៤៧ នៃអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៧៥ អនក្រ.បក ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការកែសម្រួលអនុក្រឹត្យលេខ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៨១ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតការត្រួតពិនិត្យហិរញ្ញវត្ថុលើការចំណាយថវិការដ្ឋនៅតាមក្រសួង ខេត្ត ក្រុង ក្រុងស្វយ័ត រាជធានីភ្នំពេញ និងអង្គការសាធារណៈរដ្ឋបាល
- បានឃើញអនុក្រឹត្យលេខ ៨២ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ ០០៤ សហវ.ម.ប្រក ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៩៦ ស្តីពីការអនុវត្តបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ

- បានឃើញប្រកាសលេខ ៥២៣ សហវ.ប្រក ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការដាក់ឱ្យអនុវត្តចំណាត់ថ្នាក់សេដ្ឋកិច្ចនៃមាតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ
- បានឃើញប្រកាសលេខ ១២១២ សហវ.ប្រក ចុះថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្តីពីការដាក់ឱ្យអនុវត្តមាតិកាគណនីនៃប្លង់គណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ ១៣៣ សហវ.ប្រក ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៥ ស្តីពីការបង្កើតនិងដាក់ឱ្យដំណើរការអង្គភាពថវិការបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញប្រកាសលេខ ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទានសម្រាប់រដ្ឋបាលថ្នាក់ជាតិ
- បានឃើញប្រកាសលេខ ៨២៩ សហវ.ប្រក ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលប្រការ៤ ប្រការ៥ ប្រការ១៤ ប្រការ១៦ និងប្រការ ១៧ នៃប្រកាសលេខ ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទានសម្រាប់រដ្ឋបាលថ្នាក់ជាតិ
- បានឃើញប្រកាសលេខ ១៩១១ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំស្តីពីនីតិវិធីអនុវត្តថវិកាកម្មវិធី
- បានឃើញប្រកាសលេខ ១២៨២ សហវ.ប្រក ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ ស្តីពីសិទ្ធិអំណាចការទទួលខុសត្រូវ និងនីតិវិធីអនុវត្តថវិកាកម្មវិធីរបស់អង្គភាពថវិកា
- បានឃើញប្រកាសលេខ ១៨៤២ សហវ.ប្រក ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥ ស្តីពីការប្រគល់សិទ្ធិជាអាណាប័កផ្ទេរសិទ្ធិជូនប្រធានអង្គភាពថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញប្រកាសលេខ ៣៦២ សហវ.ប្រក ចុះថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៥ ស្តីពីការតែងតាំងរដ្ឋទេយ្យករមុនប្រទាននិង រដ្ឋទេយ្យករមុនប្រទានរងនៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត
- យោងតាមតម្រូវការចាំបាច់របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

សម្រេច

ប្រការ១.-

ត្រូវបានបង្កើតរដ្ឋទេយ្យបុរេប្រទានថវិកាជំពូក៦០ “ការទិញ” និងជំពូក៦១ “សេវាកម្ម” នៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តសៀមរាប សម្រាប់មុខសញ្ញាចំណាយ ដូចមានចែងក្នុងប្រការ៥ថ្មី នៃប្រកាសលេខ៨២៩ សហវ.ប្រក ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលប្រការ៤ ប្រការ៥ ប្រការ១៤ ប្រការ១៦ និងប្រការ១៧ នៃប្រកាសលេខ ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទានសម្រាប់រដ្ឋបាលថ្នាក់ជាតិ។

តារាងឧបសម្ព័ន្ធរដ្ឋទេយ្យបុរេប្រទាន ត្រូវបានកំណត់ជាឧបសម្ព័ន្ធ នៃប្រកាសនេះ។

ប្រការ២.-

ចំនួនទឹកប្រាក់មួយដុំបង្វិល នៃរដ្ឋទេយ្យបុរេប្រទាន ត្រូវកំណត់ដូចក្នុងតារាងឧបសម្ព័ន្ធរដ្ឋទេយ្យបុរេប្រទាន។

ប្រការ៣.-

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍។

SM

[Signature]

ប្រការ៤.-

នាយកខុទ្ទកាល័យ អគ្គលេខាធិការ អគ្គនាយកនៃអគ្គនាយកដ្ឋានរតនាគារជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានថវិកា អគ្គនាយកនៃគ្រប់អគ្គនាយកដ្ឋាន អគ្គាធិការនៃអគ្គាធិការដ្ឋាន នាយកវិទ្យាស្ថាន ប្រធានគ្រប់អង្គភាពក្រោមឱវាទក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវទទួលបន្ទុកអនុវត្តប្រកាសនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ



ថ្ងៃ ១៥ ខែ ២០១៩ ឆ្នាំ ច សិរីទិស័ក ព.ស.២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៩ ខែ ១២ ឆ្នាំ ២០១៩

ឧបនាយករដ្ឋមន្ត្រី

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ



អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន

កន្លែងទទួល៖

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
- សាមីអង្គភាពថវិកា
- ដូចប្រការ៤
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តសៀមរាប

តារាងបញ្ជីសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តសៀមរាប
របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តសៀមរាប

ឯកតា=រៀល

ឈ្មោះ	កូដប្រភេទ	បរិយាយ	ច្បាប់ហិរញ្ញវត្ថុ ឆ្នាំ ២០១៩	វិលាមាតា		វិលាមាតា រដ្ឋប្បវេណី	វិលាមាតា ក្រៅរដ្ឋប្បវេណី	វិលាមាតា រដ្ឋប្បវេណី	ភាគរយ
				ប	ក				
		សេដ្ឋកិច្ច							
60			817,900,000.0	772,500,000.0	308,110,000.0	464,390,000.0	77,027,500.0	39.88%	
		ការទីក្រុង	565,000,000.0	544,600,000.0	194,850,000.0	349,750,000.0	48,712,500.0	35.78%	
6001		សម្ភារៈផ្គត់ផ្គង់ថ្លៃទាប	85,000,000.0	85,000,000.0	29,000,000.0	56,000,000.0	7,250,000.0	34.12%	
60011		សម្ភារៈផ្គត់ផ្គង់សម្ភារៈនិងមន្ទីរពេទ្យ	15,000,000.0	15,000,000.0	15,000,000.0	15,000,000.0	3,750,000.0	100.00%	
60015		ប្រេងឥន្ធនៈ និងប្រេងអ៊ីល	70,000,000.0	70,000,000.0	14,000,000.0	56,000,000.0	3,500,000.0	20.00%	
6002		សម្ភារៈផ្គត់ផ្គង់ថ្លៃទាប	313,800,000.0	313,800,000.0	127,860,000.0	185,940,000.0	31,965,000.0	40.75%	
60021		សម្ភារៈការិយាល័យ	309,800,000.0	309,800,000.0	123,860,000.0	185,940,000.0	30,965,000.0	39.98%	
60022		សៀវភៅថ្លៃទាបនិងឯកសារ	4,000,000.0	4,000,000.0	4,000,000.0	4,000,000.0	1,000,000.0	100.00%	
6003		សៀវភៅអាហារនិងឯកសារ	600,000.0	600,000.0	600,000.0	600,000.0	150,000.0	100.00%	
60037		សៀវភៅសម្រាប់ប្រើប្រាស់	600,000.0	600,000.0	600,000.0	600,000.0	150,000.0	100.00%	
6005		សម្ភារៈគ្រប់គ្រង សម្ភារៈ និងសម្ភារៈប្រើប្រាស់	145,200,000.0	145,200,000.0	37,390,000.0	107,810,000.0	9,347,500.0	25.75%	
60051		សម្ភារៈនិងប័ណ្ណបញ្ជីសម្រាប់ប្រើប្រាស់	8,000,000.0	8,000,000.0	8,000,000.0	8,000,000.0	2,000,000.0	100.00%	
60052		សម្ភារៈ	81,800,000.0	81,800,000.0	10,000,000.0	71,800,000.0	2,500,000.0	12.22%	
60055		សម្ភារៈនិងប័ណ្ណបញ្ជីសម្រាប់ប្រើប្រាស់	55,400,000.0	55,400,000.0	19,390,000.0	36,010,000.0	4,847,500.0	35.00%	
6006		ថាមពលនិងទឹក	20,400,000.0						
60061		អគ្គិសនី	18,000,000.0						
60062		ទឹក	2,400,000.0						
61		សេវាទឹក	252,900,000.0	227,900,000.0	113,260,000.0	114,640,000.0	28,315,000.0	49.70%	
6105		ការថែទាំនិងជួសជុល	74,200,000.0	74,200,000.0	22,060,000.0	52,140,000.0	5,515,000.0	29.73%	
61052		ការថែទាំ ជួសជុលអាគារផ្សេងៗ និងប្រាសាទ	43,100,000.0	43,100,000.0	17,240,000.0	25,860,000.0	4,310,000.0	40.00%	
61054		ការថែទាំបណ្តាញផ្សេងៗ	2,500,000.0	2,500,000.0	2,500,000.0	2,500,000.0	625,000.0	100.00%	
61057		ការថែទាំនិងជួសជុលសម្ភារៈនិងឧបករណ៍បច្ចេកទេស	28,600,000.0	28,600,000.0	2,320,000.0	26,280,000.0	580,000.0	8.11%	
6110		ទំនាក់ទំនងសាធារណៈនិងផ្សព្វផ្សាយ	50,500,000.0	27,500,000.0	27,500,000.0	27,500,000.0	6,875,000.0	100.00%	
61101		សេវាប្រឹក្សានិងប្រឹក្សា	7,500,000.0	7,500,000.0	7,500,000.0	7,500,000.0	1,875,000.0	100.00%	
61103		ប្រតិបត្តិការសាធារណៈ និងសេដ្ឋកិច្ច	20,000,000.0	20,000,000.0	20,000,000.0	20,000,000.0	5,000,000.0	100.00%	
61104		ចំណាយប្រតិបត្តិការ	23,000,000.0						

មូលបត្រ	មូលបត្រ	បរិយាយ	ច្បាប់ញីរដ្ឋ ឆ្នាំ ២០១៥	ឥណទាន ដែលជ្រើសរើស	ឥណទាន រដ្ឋប្បវេណី	ឥណទាន ខ្លួនព្រំ	ឥណទាន រដ្ឋប្បវេណី	ភាគរយ
6111	6111	សារពើពន្ធនិងឯកសារ	4,800,000.0	4,800,000.0	4,800,000.0		1,200,000.0	100.00%
	61111	ចំណាយលើការងារសារពើពន្ធ	3,800,000.0	3,800,000.0	3,800,000.0		950,000.0	100.00%
	61112	ចំណាយលើការងារវិទ្យុស្សនាវដ្តី	1,000,000.0	1,000,000.0	1,000,000.0		250,000.0	100.00%
6112	6112	សេវាហ៊ុយបេសកកម្មក្នុងប្រទេស	121,400,000.0	121,400,000.0	58,900,000.0	62,500,000.0	14,725,000.0	48.52%
	61121	សេវាហ៊ុយបេសកកម្ម	23,400,000.0	23,400,000.0	11,150,000.0	12,250,000.0	2,787,500.0	47.65%
	61122	សេវាហ៊ុយបេសកកម្ម	15,200,000.0	15,200,000.0	7,300,000.0	7,900,000.0	1,825,000.0	48.03%
	61123	សេវាហ៊ុយស្តារត៍	82,800,000.0	82,800,000.0	40,450,000.0	42,350,000.0	10,112,500.0	48.85%
6114	6114	សេវាហ៊ុយបេសកកម្ម	2,000,000.0	2,000,000.0				
			2,000,000.0					

បានយល់ព្រមនិងកិច្ចសន្យាស្របច្បាប់
 ថ្ងៃទី ០៧ ខែ ០៧ ឆ្នាំ ២០១៥
 រាជធានីភ្នំពេញ, ថ្ងៃទី ០៧ ខែ ០៧ ឆ្នាំ ២០១៥

បានយល់ព្រមនិងកិច្ចសន្យាស្របច្បាប់
 ថ្ងៃទី ០៧ ខែ ០៧ ឆ្នាំ ២០១៥
 រាជធានីភ្នំពេញ, ថ្ងៃទី ០៧ ខែ ០៧ ឆ្នាំ ២០១៥

បានយល់ព្រមនិងកិច្ចសន្យាស្របច្បាប់
 ថ្ងៃទី ០៧ ខែ ០៧ ឆ្នាំ ២០១៥
 រាជធានីភ្នំពេញ, ថ្ងៃទី ០៧ ខែ ០៧ ឆ្នាំ ២០១៥

បានយល់ព្រមនិងកិច្ចសន្យាស្របច្បាប់
 ថ្ងៃទី ០៧ ខែ ០៧ ឆ្នាំ ២០១៥
 រាជធានីភ្នំពេញ, ថ្ងៃទី ០៧ ខែ ០៧ ឆ្នាំ ២០១៥

ស្រីព្រា ប្រធានស្នងការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
 រាជធានីភ្នំពេញ, ថ្ងៃទី ០៧ ខែ ០៧ ឆ្នាំ ២០១៥

ស្រីព្រា ប្រធានស្នងការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
 រាជធានីភ្នំពេញ, ថ្ងៃទី ០៧ ខែ ០៧ ឆ្នាំ ២០១៥

បានយល់ព្រមនិងកិច្ចសន្យាស្របច្បាប់
 ថ្ងៃទី ០៧ ខែ ០៧ ឆ្នាំ ២០១៥
 រាជធានីភ្នំពេញ, ថ្ងៃទី ០៧ ខែ ០៧ ឆ្នាំ ២០១៥

បានយល់ព្រមនិងកិច្ចសន្យាស្របច្បាប់
 ថ្ងៃទី ០៧ ខែ ០៧ ឆ្នាំ ២០១៥
 រាជធានីភ្នំពេញ, ថ្ងៃទី ០៧ ខែ ០៧ ឆ្នាំ ២០១៥

បានយល់ព្រមនិងកិច្ចសន្យាស្របច្បាប់
 ថ្ងៃទី ០៧ ខែ ០៧ ឆ្នាំ ២០១៥
 រាជធានីភ្នំពេញ, ថ្ងៃទី ០៧ ខែ ០៧ ឆ្នាំ ២០១៥

បានយល់ព្រមនិងកិច្ចសន្យាស្របច្បាប់
 ថ្ងៃទី ០៧ ខែ ០៧ ឆ្នាំ ២០១៥
 រាជធានីភ្នំពេញ, ថ្ងៃទី ០៧ ខែ ០៧ ឆ្នាំ ២០១៥

បានយល់ព្រមនិងកិច្ចសន្យាស្របច្បាប់
 ថ្ងៃទី ០៧ ខែ ០៧ ឆ្នាំ ២០១៥
 រាជធានីភ្នំពេញ, ថ្ងៃទី ០៧ ខែ ០៧ ឆ្នាំ ២០១៥

បានយល់ព្រមនិងកិច្ចសន្យាស្របច្បាប់
 ថ្ងៃទី ០៧ ខែ ០៧ ឆ្នាំ ២០១៥
 រាជធានីភ្នំពេញ, ថ្ងៃទី ០៧ ខែ ០៧ ឆ្នាំ ២០១៥



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
Kingdom of Cambodia
Nation Religion King

ក្រសួងរ៉ែ និងថាមពល
Ministry of Mines and Energy

លេខ: ០១៦៣ រច: អ/បក-ប្រក

ប្រកាស
ស្តីពី

លក្ខខណ្ឌនៃលិខិតអនុញ្ញាតដំណើរការស្ថានីយប្រេងឥន្ធនៈ
លេខ ០១៦៣ រច: អ/បក-លក ចុះថ្ងៃទី ០៤ ខែ ធ្នូ ឆ្នាំ ២០១៨

រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខនស/រកត/០៩១៨/៩២៥ចុះថ្ងៃទី០៦ ខែកញ្ញាឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខនស/រកម/០៦១៨/០១២ចុះថ្ងៃទី២៨ ខែមិថុនាឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខនស/រកម/០១៧/១២១៣ចុះថ្ងៃទី០៦ ខែធ្នូឆ្នាំ ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងរ៉ែនិងថាមពល
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៤០១ ចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០១៣ ស្តីពីការផ្ទេរនិងសមាហរណកម្មអាជ្ញាធរប្រេងកាតជាតិកម្ពុជា ទៅក្រោមក្រសួងរ៉ែនិងថាមពល
- បានឃើញអនុក្រឹត្យលេខ៥៧៦ អនក្រ.បកចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងរ៉ែនិងថាមពល
- បានឃើញប្រកាសរួមលេខ១៤៥១សហវ.ប្រកចុះថ្ងៃទី០៣ ខែវិច្ឆិកាឆ្នាំ ២០១៥ របស់ក្រសួងរ៉ែនិងថាមពល និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការផ្តល់សេវាសាធារណៈនិងការពិន័យអន្តរការណ៍ជាប្រាក់
- បានឃើញប្រកាសរួមលេខ១២៨សហវ.ប្រកចុះថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ ២០១៧ របស់ក្រសួងរ៉ែនិងថាមពលនិងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការកែសម្រួលតារាងឧបសម្ព័ន្ធភ្ជាប់នឹងប្រកាសរួមលេខ១៤៥១សហវ.ប្រកចុះថ្ងៃទី០៣ ខែវិច្ឆិកាឆ្នាំ ២០១៥ ស្តីពីការផ្តល់សេវាសាធារណៈនិងការពិន័យអន្តរការណ៍ជាប្រាក់ដោយក្រសួងរ៉ែនិងថាមពល
- បានឃើញប្រកាសលេខ០១៤១ រច.អ/ប្រក.ប្រក ចុះថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០១៤ ស្តីពីនីតិវិធីនៃការគ្រប់គ្រងបច្ចេកទេសសុវត្ថិភាពស្ថានីយប្រេងឥន្ធនៈ ឧស្ម័នឥន្ធនៈ និងស្ថានីយប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ របស់ក្រសួងរ៉ែនិងថាមពល



- បានឃើញសារាចរលេខ០១៤០ រថ.អប្រក.សរច ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ស្តីពី សុវត្ថិភាពសម្រាប់រៀបចំស្ថានីយប្រេងឥន្ធនៈ ឧស្ម័នឥន្ធនៈ និងស្ថានីយរួមប្រេងនិងឧស្ម័ន ឥន្ធនៈរបស់ក្រសួងរ៉ែនិងថាមពល
- បានឃើញសំណើចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ របស់លោក សេង ម៉េងសែ
- យោងតាមតម្រូវការចាំបាច់របស់ក្រសួងរ៉ែ និងថាមពល

សង្ខេប

ប្រការ១.-

ប្រកាសនេះមានគោលបំណងកំណត់លក្ខខណ្ឌក្នុងការផ្តល់ លិខិតអនុញ្ញាតដំណើរការស្ថានីយ ប្រេងឥន្ធនៈ យីហោ ដេប៉ូ សេង រដ្ឋា ស្ថិតនៅ ភូមិវាល សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប របស់ **លោក សេង ម៉េងសែ** (ម្ចាស់ស្ថានីយ) ឲ្យដំណើរការជាបណ្តោះអាសន្ន។

ប្រការ២.-

ម្ចាស់ស្ថានីយត្រូវតាំងបង្ហាញ លិខិតអនុញ្ញាតដំណើរការស្ថានីយនៅទីតាំងដែលងាយមើលឃើញ ក្នុងស្ថានីយរបស់ខ្លួន។

ប្រការ៣.-

ម្ចាស់ស្ថានីយត្រូវគោរព និងអនុវត្តតាមប្រកាសលេខ០១៤១ រថ.អប្រក.ប្រក ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ស្តីពីនីតិវិធីនៃការគ្រប់គ្រងបច្ចេកទេសសុវត្ថិភាពស្ថានីយប្រេងឥន្ធនៈ ស្ថានីយឧស្ម័នឥន្ធនៈ និង ស្ថានីយរួមប្រេង និងឧស្ម័នឥន្ធនៈរបស់ក្រសួងរ៉ែ និងថាមពលដោយត្រូវបំពេញបន្ថែមនូវឯកសារ ដូចខាង ក្រោម ក្នុងរយៈពេល ១ (មួយ) ឆ្នាំ ចាប់ពីកាលបរិច្ឆេទនៃប្រកាសនេះ៖

- ១. លិខិតអនុញ្ញាតសាងសង់ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ប្រការ៤.-

ម្ចាស់ស្ថានីយត្រូវគោរពនិងអនុវត្តតាមសារាចរលេខ០១៤០ រថ.អប្រក.សរច ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ស្តីពីសុវត្ថិភាពសម្រាប់ការរៀបចំស្ថានីយប្រេងឥន្ធនៈ ស្ថានីយឧស្ម័នឥន្ធនៈ និងស្ថានីយរួមប្រេង និងឧស្ម័នឥន្ធនៈ របស់ក្រសួងរ៉ែនិងថាមពល ដោយត្រូវធ្វើការកែសម្រួលស្ថានីយរបស់ខ្លួនតាម សារាចរ ខាងលើឲ្យចប់ជាស្ថាពរមុនថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នូវចំណុចបច្ចេកទេស ដូចខាងក្រោម៖

- ១. ត្រូវពង្រីកក្បាលដីបន្ថែម ឬ ផ្លាស់ប្តូរទីតាំងស្ថានីយប្រេងឥន្ធនៈថ្មី
- ២. មិនអនុញ្ញាតឲ្យមានបន្ទប់ស្នាក់នៅ នៅក្នុងបរិវេណស្ថានីយប្រេងឥន្ធនៈឡើយ
- ៣. ត្រូវមានកប់ពង់ទទួលប្រេងឥន្ធនៈ ពីរថយន្តស៊ីទែនធ្វើប្រេងឥន្ធនៈ
- ៤. ទីតាំងទូចាក់ប្រេងឥន្ធនៈ ត្រូវស្ថិតនៅចម្ងាយអប្បបរមា ៦ ម៉ែត្រ ឃ្លាតពីរយង់ព្រំដីស្ថានីយ



- ៥. ចម្ងាយពីទូចាក់ប្រេងឥន្ធនៈ ទៅអគារការិយាល័យត្រូវមានចម្ងាយ ៧ម៉ែត្រ
- ៦. ត្រូវបំពាក់គន្លឹះអាសន្នរួម និងគន្លឹះអាសន្ននៅតាមទូចាក់ប្រេងឥន្ធនៈនីមួយៗ
- ៧. ពោងប្រេងឥន្ធនៈមួយអនុញ្ញាតឲ្យដាក់ប្រេងឥន្ធនៈតែមួយប្រភេទទេ
- ៨. ចម្ងាយពីអាងដាក់ពោងកប់ប្រេង ទៅរបងព្រំដីស្ថានីយត្រូវមានប្រវែង ២,៥០ម៉ែត្រ
- ៩. ត្រូវបំពាក់ឧបករណ៍ពន្លត់អគ្គីភ័យឲ្យបានគ្រប់គ្រាន់
- ១០. ប្រវែងទុយោចាក់ប្រេងឥន្ធនៈមិនអនុញ្ញាតឲ្យមានប្រវែងលើសពី ៦ម៉ែត្រឡើយ
- ១១. ត្រូវរៀបចំប្រព័ន្ធចំប្រែកសំណល់រឹង ប្រេង និងទឹក
- ១២. ត្រូវរៀបចំគំនូសសញ្ញាសម្រាប់ថយន្តស៊ីទែនផ្ទះប្រេងឥន្ធនៈ
- ១៣. ត្រូវបំពាក់ផ្ទាំងព័ត៌មាន សញ្ញាបម្រាមស្តីពីសុវត្ថិភាពឲ្យបានគ្រប់គ្រាន់។

ប្រការ៥.-

ម្ចាស់ស្ថានីយត្រូវគោរពតាមសេចក្តីណែនាំរបស់ក្រសួងវ៉ែនិងថាមពលក្នុងការដាក់វិធានការបទប្បញ្ញត្តិផ្សេងៗ និងត្រូវគោរពតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀតជាធរមាន។

ប្រការ៦.-

ម្ចាស់ស្ថានីយត្រូវធ្វើសេចក្តីជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងវ៉ែនិងថាមពលមុនប្រគល់សិទ្ធិឲ្យអ្នកដទៃទៀតគ្រប់គ្រងស្ថានីយជំនួសខ្លួនប៉ុន្តែត្រូវទទួលខុសត្រូវលើគ្រប់សកម្មភាពនៃកិច្ចប្រតិបត្តិការស្ថានីយនេះ។

ប្រការ៧.-

ម្ចាស់ស្ថានីយត្រូវផ្តល់ឱ្យបានត្រឹមត្រូវនូវទិន្នន័យបរិមាណប្រេងឥន្ធនៈដែលបានលក់ជាប្រចាំត្រីមាសនៅក្នុងសប្តាហ៍ទី១នៃត្រីមាសបន្ទាប់និងប្រចាំឆ្នាំនៅសប្តាហ៍ទី១នៃឆ្នាំបន្ទាប់មកអគ្គនាយកដ្ឋានប្រេងកាតនៃក្រសួងវ៉ែនិងថាមពល។

ប្រការ៨.-

ម្ចាស់ស្ថានីយត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងវ៉ែនិងថាមពលក្នុងគោលបំណងអនុវត្តការចុះធ្វើអធិការកិច្ចដើម្បីឲ្យការគ្រប់គ្រងស្ថានីយឱ្យមានប្រសិទ្ធភាពខ្ពស់។

ប្រការ៩.-

ម្ចាស់ស្ថានីយត្រូវរាយការណ៍មកអគ្គនាយកដ្ឋានប្រេងកាតឱ្យបានឆាប់រហ័សតាមដែលអាចធ្វើបានអំពីហានិភ័យផ្សេងៗដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការនៃស្ថានីយរបស់ខ្លួន។

ប្រការ១០.-

ម្ចាស់ស្ថានីយត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកអគ្គនាយកដ្ឋានប្រេងកាតនៃក្រសួងវ៉ែនិងថាមពលរយៈពេល១ (មួយ) ខែយ៉ាងតិចមុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការស្ថានីយជាស្ថាពរ។

ប្រការ១១.-



ប្រកាសនេះមានរយៈពេលសុពលភាពស្របតាមរយៈពេលសុពលភាពនៃលិខិតអនុញ្ញាតដំណើរការស្ថានីយលេខ.០១៦៣.រ៤.៥២៦.១២.....ចុះថ្ងៃទី.....០៤.....ខែ.....ធ្នូ.....ឆ្នាំ២០១៨ របស់ក្រសួងវីរ័និងថាមពលនិងអាចពន្យារបន្តបានស្របតាមលិខិតអនុញ្ញាតនេះនិងបទប្បញ្ញត្តិជាធរមាន។

ប្រការ១២...

ក្នុងករណីស្ថានីយនេះផ្អាកដំណើរការជាប់ៗគ្នាក្នុងរយៈពេល១២ (ដប់ពីរ) ខែឬប្រព្រឹត្តលើសច្បាប់ឬលើសច្បាប់នឹងប្រការណាមួយខាងលើនោះលិខិតអនុញ្ញាតដំណើរការស្ថានីយលេខ០១៦៣.រ៤.៥២៦.១២ចុះថ្ងៃទី.....០៤.....ខែ.....ធ្នូ.....ឆ្នាំ២០១៨ នឹងត្រូវដកហូតដោយគ្មានលក្ខខណ្ឌឡើយ។

ប្រការ១៣..

នាយកខុទ្ទកាល័យ អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការទូទៅ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត អគ្គាធិការប្រធានមន្ទីរវីរ័និងថាមពលខេត្តសៀមរាបនិងម្ចាស់ស្ថានីយត្រូវទទួលបន្ទុកអនុវត្តប្រកាសនេះតាមការកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

ថ្ងៃអង្គារ ១២ ខែ កញ្ញា ឆ្នាំ ២០១៨ ព.ស. ២៥៦២
ធ្វើនៅភ្នំពេញ ថ្ងៃទី ០៤ ខែ ធ្នូ ឆ្នាំ ២០១៨

រដ្ឋមន្ត្រីក្រសួងវីរ័និងថាមពល 

ស៊ីម សែម

កន្លែងទទួល:

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេចឯកឧត្តមលោកជំទាវឧបនាយករដ្ឋមន្ត្រី
- សាលាខេត្តសៀមរាប
- ដូចប្រការ១៣
- រាជកិច្ច
- ឯកសារកាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
Kingdom of Cambodia
Nation Religion King

ក្រសួងរ៉ែ និងថាមពល
Ministry of Mines and Energy

លេខ: ០១៦៤ រ.ជ.អប/រ.ប

ប្រកាស
ស្តីពី

លក្ខខណ្ឌនៃលិខិតអនុញ្ញាតដំណើរការស្ថានីយប្រេងឥន្ធនៈ
លេខ ០១៦៤ រ.ជ.អប/រ.ប ចុះថ្ងៃទី ០៤ ខែ ធ្នូ ឆ្នាំ ២០១៩

រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខនស/រកត/០៩១៨/៩២៥ចុះថ្ងៃទី០៦ ខែកញ្ញាឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខនស/រកម/០៦១៨/០១២ចុះថ្ងៃទី២៨ ខែមិថុនាឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខនស/រកម/០១៧/១២១៣ចុះថ្ងៃទី០៦ ខែធ្នូឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងរ៉ែនិងថាមពល
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៤០១ ចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការផ្ទេរនិងសមាហរណកម្មអាជ្ញាធរប្រេងកាតជាតិកម្ពុជា ទៅក្រោមក្រសួងរ៉ែនិងថាមពល
- បានឃើញអនុក្រឹត្យលេខ៥៧៦ អនក្រ.បកចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងរ៉ែនិងថាមពល
- បានឃើញប្រកាសរួមលេខ១៤៥១សហវ.ប្រកចុះថ្ងៃទី០៣ ខែវិច្ឆិកាឆ្នាំ២០១៥ របស់ក្រសួងរ៉ែនិងថាមពល និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការផ្តល់សេវាសាធារណៈនិងការពិន័យអន្តរការណ៍ជាប្រាក់
- បានឃើញប្រកាសរួមលេខ១២៨សហវ.ប្រកចុះថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧ របស់ក្រសួងរ៉ែនិងថាមពលនិងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការកែសម្រួលតារាងឧបសម្ព័ន្ធភ្ជាប់នឹងប្រកាសរួមលេខ១៤៥១សហវ.ប្រកចុះថ្ងៃទី០៣ ខែវិច្ឆិកាឆ្នាំ២០១៥ ស្តីពីការផ្តល់សេវាសាធារណៈនិងការពិន័យអន្តរការណ៍ជាប្រាក់ដោយក្រសួងរ៉ែនិងថាមពល
- បានឃើញប្រកាសលេខ០១៤១ រថ.អប្រក.ប្រក ចុះថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០១៨ ស្តីពីនីតិវិធីនៃការគ្រប់គ្រងបច្ចេកទេសសុវត្ថិភាពស្ថានីយប្រេងឥន្ធនៈ ឧស្ម័នឥន្ធនៈ និងស្ថានីយប្រេងនិងឧស្ម័នឥន្ធនៈ របស់ក្រសួងរ៉ែនិងថាមពល



- បានឃើញសារាចរលេខ០១៤០ រថ.អប្រក.សរច ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ស្តីពីសុវត្ថិភាពសម្រាប់រៀបចំស្ថានីយប្រេងឥន្ធនៈ ឧស្ម័នឥន្ធនៈ និងស្ថានីយរួមប្រេងនិងឧស្ម័នឥន្ធនៈរបស់ក្រសួងរ៉ែនិងថាមពល
- បានឃើញសំណើចុះថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨ របស់លោក លី ហួរ
- យោងតាមតម្រូវការចាំបាច់របស់ក្រសួងរ៉ែ និងថាមពល

សម្រេច

ប្រការ១.-

ប្រកាសនេះមានគោលបំណងកំណត់លក្ខខណ្ឌក្នុងការផ្តល់ លិខិតអនុញ្ញាតដំណើរការស្ថានីយប្រេងឥន្ធនៈ យីហោ ដេប៉ូ LHR លី ហួរ ស្ថិតនៅ ភូមិកាតាយ ឃុំសូយោង ស្រុកបារាយណ៍ ខេត្តកំពង់ធំ របស់ **លោក លី ឡាន** (ម្ចាស់ស្ថានីយ) ឲ្យដំណើរការជាបណ្តោះអាសន្ន។

ប្រការ២.-

ម្ចាស់ស្ថានីយត្រូវតាំងបង្ហាញ លិខិតអនុញ្ញាតដំណើរការស្ថានីយនៅទីតាំងដែលងាយមើលឃើញ ក្នុងស្ថានីយរបស់ខ្លួន។

ប្រការ៣.-

ម្ចាស់ស្ថានីយត្រូវគោរព និងអនុវត្តតាមប្រកាសលេខ០១៤១ រថ.អប្រក.ប្រក ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ស្តីពីនីតិវិធីនៃការគ្រប់គ្រងបច្ចេកទេសសុវត្ថិភាពស្ថានីយប្រេងឥន្ធនៈ ស្ថានីយឧស្ម័នឥន្ធនៈ និងស្ថានីយរួមប្រេង និងឧស្ម័នឥន្ធនៈរបស់ក្រសួងរ៉ែ និងថាមពលដោយត្រូវបំពេញបន្ថែមនូវឯកសារ ដូចខាងក្រោម ក្នុងរយៈពេល ១ (មួយ) ឆ្នាំ ចាប់ពីកាលបរិច្ឆេទនៃប្រកាសនេះ៖

- ១. លិខិតអនុញ្ញាតសាងសង់ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ប្រការ៤.-

ម្ចាស់ស្ថានីយត្រូវគោរពនិងអនុវត្តតាមសារាចរលេខ០១៤០ រថ.អប្រក.សរច ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ស្តីពីសុវត្ថិភាពសម្រាប់ការរៀបចំស្ថានីយប្រេងឥន្ធនៈ ស្ថានីយឧស្ម័នឥន្ធនៈ និងស្ថានីយរួមប្រេងនិងឧស្ម័នឥន្ធនៈ របស់ក្រសួងរ៉ែនិងថាមពល ដោយត្រូវធ្វើការកែសម្រួលស្ថានីយរបស់ខ្លួនតាម សារាចរខាងលើឲ្យចប់ជាស្ថាពរមុនថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នូវចំណុចបច្ចេកទេស ដូចខាងក្រោម៖

- ១. ត្រូវពង្រីកក្បាលដីបន្ថែម ឬ ផ្លាស់ប្តូរទីតាំងស្ថានីយប្រេងឥន្ធនៈថ្មី
- ២. មិនអនុញ្ញាតឲ្យមានលំនៅដ្ឋាន នៅក្នុងបរិវេណស្ថានីយប្រេងឥន្ធនៈឡើយ
- ៣. ត្រូវមានកប់ពង់ទទួលប្រេងឥន្ធនៈ ពីរថយន្តស៊ីទែនផ្ទេរប្រេងឥន្ធនៈ
- ៤. ទីតាំងទូចាក់ប្រេងឥន្ធនៈ ត្រូវស្ថិតនៅចម្ងាយអប្បបរមា ៦ ម៉ែត្រ ឃ្លាតពីរយងជ្រំដីស្ថានីយ
- ៥. ទុយោចាក់ប្រេងឥន្ធនៈ ត្រូវមានប្រវែងអតិបរមា ៦ ម៉ែត្រ
- ៦. ត្រូវបំពាក់គន្លឹះអាសន្នរួម និងគន្លឹះអាសន្នតាមទូចាក់ប្រេងឥន្ធនៈនីមួយៗ
- ៧. ពោងប្រេងឥន្ធនៈមួយ អនុញ្ញាតឲ្យដាក់ប្រេងឥន្ធនៈបានមួយប្រភេទប៉ុណ្ណោះ។



- ៨. ទីតាំងអាងដាក់ពោងកប់ប្រេងឥន្ធនៈ ត្រូវស្ថិតនៅចម្ងាយអប្បបរមា ២,៥០ ម៉ែត្រឃ្លាត ពីរបង ព្រំដីស្ថានីយ
- ៩. ត្រូវបំពាក់ឧបករណ៍ពន្លត់អគ្គិភ័យឲ្យបានគ្រប់គ្រាន់
- ១០. ត្រូវមានប្រព័ន្ធពិញកសំណល់រឹង ប្រេង និងទឹក
- ១១. មិនអនុញ្ញាតឲ្យលក់ឧស្ម័នឥន្ធនៈ អិល ភី ដី ផងទេ
- ១២. ត្រូវរៀបចំគំនូសសញ្ញាសម្រាប់ចំណាត់ថយន្តស៊ីទែនរថ្មីប្រេងឥន្ធនៈ
- ១៣. ត្រូវបំពាក់ផ្ទាំងព័ត៌មាន និងសញ្ញាបម្រាមស្តីពីសុវត្ថិភាពឲ្យបានគ្រប់គ្រាន់។

ប្រការ៥.-

ម្ចាស់ស្ថានីយត្រូវគោរពតាមសេចក្តីណែនាំរបស់ក្រសួងរ៉ែ និងថាមពលក្នុងការដាក់វិធានការ បទប្បញ្ញត្តិផ្សេងៗ និងត្រូវគោរពតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀតជាធរមាន។

ប្រការ៦.-

ម្ចាស់ស្ថានីយត្រូវធ្វើសេចក្តីជូនដំណឹងជាលាយលក្ខណ៍អក្សរមក ក្រសួងរ៉ែ និងថាមពលមុនប្រគល់ សិទ្ធិឲ្យអ្នកដទៃទៀតគ្រប់គ្រងស្ថានីយជំនួសខ្លួន ប៉ុន្តែត្រូវទទួលខុសត្រូវលើគ្រប់សកម្មភាព នៃកិច្ចប្រតិបត្តិ ការស្ថានីយនេះ។

ប្រការ៧.-

ម្ចាស់ស្ថានីយត្រូវផ្តល់ឱ្យបានត្រឹមត្រូវនូវទិន្នន័យបរិមាណប្រេងឥន្ធនៈ ដែលបានលក់ជាប្រចាំត្រីមាស នៅក្នុងសប្តាហ៍ទី១ នៃត្រីមាសបន្ទាប់ និងប្រចាំឆ្នាំនៅសប្តាហ៍ទី១ នៃឆ្នាំបន្ទាប់មកអគ្គនាយកដ្ឋានប្រេងកាត នៃក្រសួងរ៉ែ និងថាមពល។

ប្រការ៨.-

ម្ចាស់ស្ថានីយត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងរ៉ែ និងថាមពលក្នុងគោលបំណង អនុវត្តការចុះធ្វើអធិការកិច្ចដើម្បីឲ្យការគ្រប់គ្រងស្ថានីយឱ្យមានប្រសិទ្ធភាពខ្ពស់។

ប្រការ៩.-

ម្ចាស់ស្ថានីយត្រូវរាយការណ៍មកអគ្គនាយកដ្ឋានប្រេងកាត ឱ្យបានឆាប់រហ័សតាមដែលអាចធ្វើ បានអំពីហានិភ័យផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការនៃស្ថានីយរបស់ខ្លួន។

ប្រការ១០.-

ម្ចាស់ស្ថានីយត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរ មកអគ្គនាយកដ្ឋានប្រេងកាត នៃក្រសួងរ៉ែ និងថាមពលរយៈពេល១ (មួយ) ខែយ៉ាងតិចមុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការស្ថានីយជាស្ថាពរ។

ប្រការ១១.-

ប្រកាសនេះមានរយៈពេលសុពលភាពស្របតាមរយៈពេលសុពលភាព នៃលិខិតអនុញ្ញាតដំណើរ ការស្ថានីយលេខ ០១៦៤ រ៉ែ អ(ប) ១៣៣.....ចុះថ្ងៃទី ០៤ ខែ ធ្នូ ឆ្នាំ ២០១៤ របស់ក្រសួងរ៉ែ និងថាមពល និងអាចពន្យារបន្តបានស្របតាមលិខិតអនុញ្ញាតនេះ និងបទប្បញ្ញត្តិជាធរមាន។



ប្រការ១២...

ក្នុងករណីស្ថានីយនេះ ផ្អាកដំណើរការជាប់ៗ គ្នាក្នុងរយៈពេល១២ (ដប់ពីរ) ខែឬប្រព្រឹត្តល្មើស ច្បាប់ ឬ ល្មើសធ្ងន់ធ្ងរនឹងប្រការណាមួយខាងលើនោះ លិខិតអនុញ្ញាតដំណើរការស្ថានីយលេខ ០១៦៤៤៤-អ(វិច)-ល-អ...ចុះថ្ងៃទី ០៤ ខែ ធ្នូ.....ឆ្នាំ២០១៨ នឹងត្រូវដកហូតដោយគ្មានលក្ខខណ្ឌឡើយ។

ប្រការ១៣...

នាយកខុទ្ទកាល័យ អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការទូទៅ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត អគ្គាធិការ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកំពង់ធំ និងម្ចាស់ស្ថានីយត្រូវទទួលបន្ទុកអនុវត្តប្រកាសនេះតាម ភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

ថ្ងៃសៅរ៍ ១២ ខែ កក្កដា ឆ្នាំ ២០១៩ ព.ស. ២៥៦២
ធ្វើនៅភ្នំពេញ ថ្ងៃទី ០៤ ខែ ធ្នូ ឆ្នាំ ២០១៨
រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល *[Signature]*



ស៊ឹម សែម

កន្លែងទទួល:

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេចឯកឧត្តមលោកជំទាវឧបនាយករដ្ឋមន្ត្រី
- សាលាខេត្តកំពង់ធំ
- ដូចប្រការ១៣
- រាជកិច្ច
- ឯកសារកាលប្បវត្តិ



ក្រសួងរ៉ែ និងថាមពល
Ministry of Mines and Energy
លេខ: ០១៦៥.រច.អប្រក.ប្រក

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
Kingdom of Cambodia
Nation Religion King

ប្រកាស
ស្តីពី

លក្ខខណ្ឌនៃវិញ្ញាបនបត្រអនុញ្ញាតដំណើរការមណ្ឌលសន្តិវិប្រចតន្តន:
លេខ ០១៦៥.រច.អប្រក.ប្រក ចុះថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ ២០១៩

រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៧ ចុះថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងរ៉ែនិងថាមពល
- បានឃើញអនុក្រឹត្យលេខ១៣៧ អនក្រ.បក ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងរ៉ែនិងថាមពល
- បានឃើញប្រកាសរួមលេខ១៤៥១ សហវ.ប្រក ចុះថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៥ របស់ក្រសួងរ៉ែនិងថាមពល និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការផ្តល់សេវាសាធារណៈ និងការពិន័យអន្តរការណ៍ជាប្រាក់
- បានឃើញប្រកាសរួមលេខ ១២៨ សហវ.ប្រក ចុះថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧ របស់ក្រសួងរ៉ែនិងថាមពល និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការកែសម្រួលតារាងឧបសម្ព័ន្ធភ្ជាប់នឹងប្រកាសរួមលេខ ១៤៥១ សហវ.ប្រក ចុះថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្តីពីការផ្តល់សេវាសាធារណៈនិងការពិន័យអន្តរការណ៍ជាប្រាក់ ដោយក្រសួងរ៉ែនិងថាមពល
- បានឃើញសំណើសុំលេខ១៩៨LHR/១៨ ចុះថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៨ របស់ក្រុមហ៊ុន អិល.អេច.អ អាស៊ាន អិនវេសមេន
- យោងតាមការចាំបាច់របស់ក្រសួងរ៉ែនិងថាមពល



សម្រេច

ប្រការ១ .-

ប្រកាសនេះ មានគោលបំណងកំណត់លក្ខខណ្ឌក្នុងការផ្តល់វិញ្ញាបនបត្រអនុញ្ញាតដំណើរការមណ្ឌលសន្និធិប្រេងឥន្ធនៈដែលមានទីតាំងស្ថិតនៅភូមិ១ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ របស់ក្រុមហ៊ុន **អិល.អេច.អេ អាស៊ាន អ៊ិនវេសមេន** (L.H.R ASEAN INVESTMENT Co., Ltd) ដែលបានចុះបញ្ជីពាណិជ្ជកម្មលេខ០០១៥២៩៧ និងមានទីស្នាក់ការនៅផ្ទះលេខ ៤៩Ceo ផ្លូវលេខ១៣៤ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ (**ម្ចាស់មណ្ឌលសន្និធិ**)។

ប្រការ២ .-

ម្ចាស់មណ្ឌលសន្និធិត្រូវតាំងបង្ហាញលិខិតអនុញ្ញាតដំណើរការមណ្ឌលសន្និធិប្រេងឥន្ធនៈ នៅទីតាំងដែលងាយមើលឃើញក្នុងមណ្ឌលសន្និធិប្រេងឥន្ធនៈរបស់ខ្លួន។

ប្រការ៣ .-

ម្ចាស់មណ្ឌលសន្និធិត្រូវធ្វើការកែសម្រួលមណ្ឌលសន្និធិប្រេងឥន្ធនៈរបស់ខ្លួន នូវចំណុចបច្ចេកទេសដូចខាងក្រោម៖

- ១. ចម្ងាយពីពោងសន្និធិប្រេងឥន្ធនៈមួយ ទៅពោងសន្និធិប្រេងឥន្ធនៈមួយទៀត ត្រូវមានប្រវែងអប្បបរមា ១៥ ម៉ែត្រ ឬស្មើនឹងប្រវែងអង្កត់ផ្ចិតពោងសន្និធិដែលធំជាងគេ
- ២. ពោងសន្និធិប្រេងឥន្ធនៈ ត្រូវមានទំហំ ឬ ជញ្ជាំងបេតុងអាម៉ែកម្រាស់ ២០ សង់ទីម៉ែត្រ ពីទ្វេជុំវិញដើម្បីទប់ប្រេងឥន្ធនៈ នៅពេលមានការហៀរ ឬ លេចឆ្មាយ ហើយទំហំនោះត្រូវមានលទ្ធភាពផ្ទុកប្រេងឥន្ធនៈ ដែលមានបរិមាណអប្បបរមា១១០% នៃមាឌពោងដែលធំជាងគេ
- ៣. ចម្ងាយពីពោងសន្និធិប្រេងឥន្ធនៈ ដែលនៅជិតជាងគេបំផុតនៃទំហំពីទ្វេជុំវិញពោង ទៅទំហំនោះត្រូវមានប្រវែងអប្បបរមា ១៥ ម៉ែត្រ
- ៤. ត្រូវបំពាក់ប្រព័ន្ធការពារអគ្គិភ័យគ្រប់គ្រាន់ ដូចជា៖ រថយន្តពន្លត់អគ្គិភ័យ ឧបករណ៍ហូមចល័ត វត្ថុជក់ប្រេង ប៉ែល ខ្សាច់
- ៥. ត្រូវសង់ពោងស្តុកទឹកបម្រុង សម្រាប់ពន្លត់អគ្គិភ័យ
- ៦. ត្រូវបំពាក់នូវគន្លឹះអាសន្នរួម និងគន្លឹះអាសន្នតាមទីតាំងផ្ទះប្រេងឥន្ធនៈ នីមួយៗ
- ៧. ត្រូវសង់ប្រព័ន្ធហ្វែងកសំណល់រឹង ប្រេង និងទឹក នៅតាមទីតាំងផ្ទះប្រេងឥន្ធនៈ និងក្បែរទំហំពីទ្វេជុំវិញពោងសន្និធិប្រេងឥន្ធនៈ
- ៨. ត្រូវបំពាក់ឧបករណ៍កាត់បន្ថយចំហាយប្រេងឥន្ធនៈ
- ៩. ត្រូវបំពាក់ផ្ទាំងព័ត៌មាន និងស្លាកសញ្ញាបម្រាម ស្តីពីសុវត្ថិភាពឲ្យបានគ្រប់គ្រាន់។



ប្រការ៤ ..

ម្ចាស់មណ្ឌលសន្និធិត្រូវផ្តល់លិខិតអនុញ្ញាតសាងសង់ពីស្ថាប័នមានសមត្ថកិច្ច។

ប្រការ៥ ..

ម្ចាស់មណ្ឌលសន្និធិត្រូវគោរពតាមសេចក្តីណែនាំរបស់ក្រសួងវីរ៉េ និងថាមពល ក្នុងការដាក់វិធានការបទប្បញ្ញត្តិផ្សេងៗ និងត្រូវគោរពតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀតជាធរមាន។

ប្រការ៦ ..

ម្ចាស់មណ្ឌលសន្និធិត្រូវធ្វើសេចក្តីជូនដំណឹងជាលាយលក្ខណ៍អក្សរ មកក្រសួងវីរ៉េនិងថាមពល មុនប្រគល់សិទ្ធិឲ្យអ្នកដទៃទៀតគ្រប់គ្រងមណ្ឌលសន្និធិប្រេងឥន្ធនៈជំនួសខ្លួន ប៉ុន្តែត្រូវទទួលខុសត្រូវលើគ្រប់សកម្មភាពនៃកិច្ចប្រតិបត្តិការមណ្ឌលសន្និធិប្រេងឥន្ធនៈនេះ។

ប្រការ៧ ..

ម្ចាស់មណ្ឌលសន្និធិត្រូវផ្តល់ឱ្យបានត្រឹមត្រូវនូវទិន្នន័យបរិមាណប្រេង និងឧស្ម័នឥន្ធនៈ ដែលបានលក់ជាប្រចាំត្រីមាសនៅក្នុងសប្តាហ៍ទី១នៃត្រីមាសបន្ទាប់ និងប្រចាំឆ្នាំនៅសប្តាហ៍ទី១នៃឆ្នាំបន្ទាប់ មកអគ្គនាយកដ្ឋានប្រេងកាតនៃក្រសួងវីរ៉េ និងថាមពល។

ប្រការ៨ ..

ម្ចាស់មណ្ឌលសន្និធិត្រូវដាក់សំណើសុំការអនុញ្ញាតដំណើរការមកក្រសួងវីរ៉េនិងថាមពល ចំពោះពោងប្រេងឥន្ធនៈថ្មីដែលបានសាងសង់បន្ថែម នៅពេលបានសាងសង់រួចជាស្ថាពរ។

ប្រការ៩ ..

ម្ចាស់មណ្ឌលសន្និធិត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងវីរ៉េនិងថាមពល ក្នុងគោលបំណងអនុវត្តការចុះធ្វើអធិការកិច្ចដើម្បីឲ្យការគ្រប់គ្រងមណ្ឌលសន្និធិឱ្យមានប្រសិទ្ធភាពខ្ពស់។

ប្រការ១០ ..

ម្ចាស់មណ្ឌលសន្និធិត្រូវរាយការណ៍មកអគ្គនាយកដ្ឋានប្រេងកាត ឱ្យបានឆាប់រហ័សតាមដែលអាចធ្វើបានអំពីហានិភ័យផ្សេងៗដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការនៃមណ្ឌលសន្និធិប្រេងឥន្ធនៈរបស់ខ្លួន។

ប្រការ១១ ...

ម្ចាស់មណ្ឌលសន្និធិត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកអគ្គនាយកដ្ឋានប្រេងកាតនៃក្រសួងវីរ៉េនិងថាមពល រយៈពេល ១ (មួយ) ខែ យ៉ាងតិចមុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការម្ចាស់មណ្ឌលសន្និធិស្ថាពរ។



ប្រការ១២ ...

ប្រកាសនេះ មានរយៈពេលសុពលភាព ស្របតាមរយៈពេលសុពលភាពនៃវិញ្ញាបនបត្រអនុញ្ញាត ដំណើរការមណ្ឌលសន្និធិប្រេងឥន្ធនៈលេខ ០១៦៥.៧៦.អលក.វប... ចុះថ្ងៃទី...១១...ខែ...ឧសភា...ឆ្នាំ(២០១៨) របស់ក្រសួងវ៉ែនិងថាមពល និងអាចពន្យារបន្តបាន ស្របតាមលិខិតអនុញ្ញាតនេះ និងបទប្បញ្ញត្តិជាធរមាន។

ប្រការ១៣ ...

ក្នុងករណីមណ្ឌលសន្និធិនេះ ផ្អាកដំណើរការជាប់ៗគ្នា ក្នុងរយៈពេល១២ (ដប់ពីរ) ខែ ឬ ប្រព្រឹត្ត ល្មើសច្បាប់ ឬល្មើសធ្ងន់ធ្ងរនឹងប្រការណាមួយខាងលើ នោះវិញ្ញាបនបត្រអនុញ្ញាតដំណើរការមណ្ឌលសន្និធិ ប្រេងឥន្ធនៈលេខ ០១៦៥.៧៦.អលក.វប... ចុះថ្ងៃទី...១១...ខែ...ឧសភា...ឆ្នាំ(២០១៨) នឹងត្រូវដកហូតដោយ គ្មានលក្ខខណ្ឌឡើយ។

ប្រការ១៤..

នាយកខុទ្ទកាល័យ អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការទូទៅ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត អគ្គាធិការ ប្រធានមន្ទីរវ៉ែនិងថាមពលខេត្តព្រះសីហនុ និងក្រុមហ៊ុន អិល.អេច.អ អាស៊ាន អ៊ិនវេសមេន ត្រូវទទួលបន្ទុកអនុវត្តប្រកាសនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

ថ្ងៃអង្គារ ៤កើត ខែមេសា ឆ្នាំ ៦ វិច្ឆិកា ព.ស. ២៥៦២
ធ្វើនៅភ្នំពេញ ថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ២០១៨
រដ្ឋមន្ត្រីក្រសួងវ៉ែនិងថាមពល

ស៊ុយ វ៉ែនម

អន្លេងទទួល :

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
- សាលាខេត្តព្រះសីហនុ
- ដូចប្រការ១៤
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ

សូមរក្សាសិទ្ធិនិងបោះពុម្ពដោយនាយកដ្ឋានរាជកិច្ច នៃ
អគ្គនាយកដ្ឋានរាជកិច្ចនិងតម្រូវឯកសារជាតិ
ទីស្តីការគណៈរដ្ឋមន្ត្រី